

ព្រឹត្តិបត្រមេធាវី

លេខ ១៨

ខែ កក្កដា-កញ្ញា ឆ្នាំ ២០១៨

រក្សាសិទ្ធិ © 2018 គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

មតិដែលសំដែងនៅក្នុងព្រឹត្តិបត្រនេះ គឺជាមតិរបស់អ្នកនិពន្ធផ្ទាល់ ហើយមិនបញ្ចាំងនូវ
ទស្សនៈរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។

ស្របតាមគោលការណ៍សេរីភាពនៃការបញ្ចេញមតិ ដែលជាគោលការណ៍គ្រឹះ និងមាន
ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណៈមេធាវីគាំទ្រឱ្យមានភាពចម្រុះនៃ
មតិនានា។

សូមរក្សាសិទ្ធិ © ដោយអនុលោមតាមច្បាប់ស្តីពី “សិទ្ធិអ្នកនិពន្ធ និងប្រហាក់ប្រហែល”
ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី៥
ខែមីនា ឆ្នាំ២០០៣ ហើយរាល់ការចតម្លងឡើងវិញ ដោយគ្មានការអនុញ្ញាតពីគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជាត្រូវហាមឃាត់។

មាតិកា

សារពីប្រធានគណៈមេធាវី III

ការធានារ៉ាប់រង

វិស័យធានារ៉ាប់រង និងការធានារ៉ាប់រងអោយជីវិតនៅកម្ពុជា 1

១. សេចក្តីផ្តើម 1

២. ទិដ្ឋភាពទូទៅនៃឧស្សាហកម្មធានារ៉ាប់រង 2

៣. វិស័យធានារ៉ាប់រងអោយជីវិត 6

៤. សេចក្តីសន្និដ្ឋាន 9

ផ្នែកពាណិជ្ជកម្ម

ជម្រើសច្បាប់របស់គូភាគី ក្នុងមជ្ឈត្តការពាណិជ្ជកម្ម 13

១. សេចក្តីផ្តើម 13

២. ជម្រើសច្បាប់របស់គូភាគី 14

៣. សេចក្តីសន្និដ្ឋាន 18

ការបកស្រាយច្បាប់

ការបកស្រាយច្បាប់ 23

១. សេចក្តីផ្តើម 23

២. ខ្លឹមសារ 23

២.១. ការអនុវត្តជាអន្តរជាតិ 23

២.២. ការអនុវត្តរបស់តុលាការក្នុងស្រុក 28

៣. សង្ខេប 32

សកម្មភាពរបស់គណៈមេធាវី

១.	ទំនាក់ទំនងជាតិ និងអន្តរជាតិ	35
១.១	ទំនាក់ទំនងជាតិ.....	35
១.២	ទំនាក់ទំនងអន្តរជាតិ	39
២.	កិច្ចប្រជុំផ្ទៃក្នុង	41
៣.	កិច្ចប្រជុំគណៈកម្មការជំនាញ.....	43
៣.១	កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការការងារ.....	43
៣.២	កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការពាណិជ្ជកម្ម	45
៣.៣	កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការព្រហ្មទណ្ឌ	47
៣.៤	កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការរដ្ឋប្បវេណី.....	48
៣.៥	កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ	51
៤.	ការផ្សព្វផ្សាយច្បាប់តាមរយៈ សិក្ខាសាលា ឬទូរទស្សន៍	53
៤.១	ការផ្សព្វផ្សាយច្បាប់តាមរយៈ សិក្ខាសាលា	53
៤.២	ការផ្សព្វផ្សាយច្បាប់តាមរយៈ ទូរទស្សន៍	56
៥.	សេចក្តីជូនដំណឹង និងសេចក្តីសម្រេចផ្សេងៗក្នុងត្រីមាសទី៣	57
៦.	សេចក្តីជូនដំណឹងអំពីសិក្ខាសាលាអន្តរជាតិ.....	82

សារពីប្រធានគណៈមេធាវី



គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមបោះពុម្ពបន្តនូវ ព្រឹត្តិបត្រមេធាវីលេខ ១៨ សម្រាប់ត្រីមាសទី៣ ខែកក្កដាកញ្ញា ឆ្នាំ២០១៨។ ព្រឹត្តិបត្រមេធាវីនេះ បានសម្រេចឡើងដោយ ការប្រឹងប្រែង លះបង់ពេលវេលាដ៏មាន តម្លៃរបស់អ្នកនិពន្ធនីមួយៗ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គាត់។ តាងនាមឱ្យគណៈមេធាវី ខ្ញុំសូម ថ្លែងអំណរគុណដល់អ្នកនិពន្ធដែលបានរួមចំណែក វិភាគទាន

អត្ថបទរបស់ខ្លួន។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់លោកអគ្គលេខាធិការ លោកអគ្គលេខាធិការរង ប្រធាន បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៃ នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវីដែលបានខិតខំរៀបចំពិនិត្យ និងសម្រួលអត្ថបទ និងការបោះពុម្ពព្រឹត្តិបត្រលេខនេះ។

ព្រឹត្តិបត្រលេខនេះប្រមូលផ្តុំនូវអត្ថបទនៅក្នុងវិស័យនានា ដូចជា ការធានារ៉ាប់រង ពាណិជ្ជកម្ម និងការបកស្រាយច្បាប់ជាដើម។ បន្ថែមលើការផ្សាយនូវអត្ថបទច្បាប់ ព្រឹត្តិបត្រមេធាវីបានផ្តល់ព័ត៌មានស្តីពី សកម្មភាពនៃគណៈមេធាវី ដើម្បីឲ្យសហគាតាជាមេធាវីបានជ្រាបពីកិច្ចដំណើរការនៃគណៈមេធាវី។ គណៈមេធាវីនឹងស្វែងទាក់ទងមេធាវី និងអ្នកច្បាប់ដទៃទៀត ដើម្បីពង្រីកការចែករំលែកនូវចំណេះដឹងនៅក្នុងវិស័យដទៃទៀត នៅក្នុងការផ្សាយលើកក្រោយ។

ការបោះពុម្ពផ្សាយព្រឹត្តិបត្រមេធាវីនេះជាការឆ្លើយតបទៅនឹងទិសដៅទី ២ “ពង្រឹង និងការពារវិជ្ជាជីវៈ” នៃផែនការសកម្មភាពនៃគណៈមេធាវី ដែលបានអនុម័តដោយក្រុមប្រឹក្សាគណៈមេធាវី។

ខ្ញុំសង្កេតឃើញថា នៅក្នុងសហគមន៍អ្នកច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានអ្នកជំនាញខាងច្បាប់ជាច្រើន ដែលបានសរសេរផ្សព្វផ្សាយសៀវភៅសិក្សា ដើម្បីបម្រើសេចក្តីត្រូវការនៃអ្នកសិក្សាច្បាប់។ ទោះបីមិនមែនជាអ្នកជំនាញក៏ដោយ ខ្ញុំសូមលើកទឹកចិត្តដល់មេធាវី និងអ្នកសិក្សាទូទៅចូលរួមវិភាគទានអត្ថបទ ដើម្បីចុះផ្សាយក្នុងព្រឹត្តិបត្រមេធាវី។ គណៈមេធាវីស្វាគមន៍ជានិច្ចដល់ការចូលរួមចែករំលែកអត្ថបទរបស់ខ្លួននៅក្នុងព្រឹត្តិបត្រនេះ។

ចំពោះអ្នកដែលមានបំណិនខាងសរសេរមានកម្រិត គណៈមេធាវីមានក្រុមបណ្ណាធិការមួយ ដែលនឹងជួយផ្តល់ការណែនាំដល់អ្នកចូលរួម និងជួយកែសម្រួលអត្ថបទ។ គោលដៅនៃការ បង្កើតព្រឹត្តិបត្រនេះ មិនត្រឹមតែផ្សព្វផ្សាយអត្ថបទនៃអ្នកនិពន្ធដើងចាស់តែប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជួយលើកស្ទួយបំណិនខាងសរសេរដល់អ្នកនិពន្ធជំនាន់ក្រោយផងដែរ។


ខ្ញុំយល់ឃើញថា ថ្វីបើក្រុមបណ្ណាធិការបានផ្ចិតផ្ចង់ក្នុងការធ្វើឲ្យព្រឹត្តិបត្រទទួលបាន គុណភាពមួយដ៏ខ្ពស់ក៏ដោយ ការខ្វះខាតគង់តែជៀសមិនផុត។ ដើម្បីជ្រោមជ្រែងឲ្យព្រឹត្តិបត្រ នេះមានគុណភាពកាន់តែប្រសើរ ខ្ញុំសូមអំពាវនាវដល់អ្នកអានមេត្តាសរសេរតប និងវិះគន់ស្ថាបនា ធ្វើអត្ថាធិប្បាយ ឬបំពេញបន្ថែមទៅលើអត្ថបទនីមួយៗដែលបានបោះពុម្ពផ្សាយ។ ខ្ញុំសង្ឃឹមថា សហភាព ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីនឹងបានរីករាយក្នុងការអាន ព្រឹត្តិបត្រមេធាវីលេខនេះ។

ចំពោះការចូលរួមវិភាគអត្ថបទ សូមធ្វើការទាក់ទងមកការិយាល័យគណៈមេធាវី ដោយផ្ទាល់តាមរយៈលោកមេធាវី **កុយ នាម** តាមអ៊ីម៉ែល neam130@bakc.org.kh និងលោកមេធាវី **កែ ប៊ុនធឿន** តាមអ៊ីម៉ែល bunthoeum@bakc.org.kh ក៏បាន។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់សហភាព ឯកឧត្តម លោកជំទាវ និងអស់លោក លោក ស្រីទាំងអស់ សូមជួបតែជោគជ័យគ្រប់ប្រការ។

សូមអរគុណ!

ថ្ងៃសុក្រ ៤ រោច ខែកទ្របទ ឆ្នាំ ច នព្វស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨



សួន វិសាល
ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា

ការគោរពដំបូង

វិស័យធានារ៉ាប់រង និងការធានារ៉ាប់រងអាយុជីវិតនៅ កម្ពុជា

ដោយមេធាវីព្រូ ស៊ីចន*
*

១. សេចក្តីផ្តើម

ដោយមើលឃើញការវិវឌ្ឍថ្មីៗគួរឲ្យកត់សម្គាល់ ក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា អ្នកនិពន្ធនឹងលើកយកចំណុចសំខាន់ៗចំនួនពីរ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ សាធារណជន និងប្រតិបត្តិករធានារ៉ាប់រង។ ចំណុចទីមួយគឺទាក់ទងនឹងទិដ្ឋភាពទូទៅនៃវិស័យ ធានារ៉ាប់រង និងចំណុចទីពីរពាក់ព័ន្ធនឹងការធានារ៉ាប់រងអាយុជីវិតដែលជាវិស័យដ៏សំខាន់ដែល កំពុងជះឥទ្ធិពលទៅលើឧស្សាហកម្មធានារ៉ាប់រងទាំងមូល។ ការធានារ៉ាប់រងអាយុជីវិតគឺមាន ភាពថ្មីថ្មោងជាងគេ ក្នុងចំណោមអាជីវកម្មធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើប្រៀប ធៀបទៅនឹងការធានារ៉ាប់រងទូទៅ (ឧទាហរណ៍៖ រថយន្ត ការដឹកជញ្ជូន អគ្គិភ័យ ការដ្ឋាន សំណង់។ល។) និងការធានារ៉ាប់រងខ្នាតតូច (ការធានាអតិបរមាត្រឹម៥.០០០ដុល្លារអាមេរិច)។

ការធានារ៉ាប់រងអាយុជីវិតបានចាប់ដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ជាមួយនឹងក្រុម ហ៊ុន Cambodia Life ដែលមានការបណ្តាក់ទុនពីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបរទេស (បន្ទាប់មកត្រូវបានទិញយក១០០%ដោយក្រុមហ៊ុន Royal Group) និងក្រោយបន្តិចមកគឺ ក្រុមហ៊ុន Manulife ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងផ្នែកសេវាកម្មហិរញ្ញវត្ថុលំដាប់ ពិភពលោកមកពីប្រទេសកាណាដា បានចាប់ផ្តើមដំណើរការជាផ្លូវការ។

* លោកមេធាវី ព្រូ ស៊ីចន ជាមេធាវីនៅក្រុមមេធាវី GCL ក្រុមហ៊ុនមេធាវីឡាយហ្វ និងសាស្ត្រាចារ្យច្បាប់ធានារ៉ាប់រង នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រោយបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល និង សាកលវិទ្យាល័យនីតិសាស្ត្រ លោកបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ពេលលោកចូលប្រកប វិជ្ជាជីវៈមេធាវី។ លោកបានបញ្ចប់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យជាតិយ៉ូកូហាម៉ា (ជប៉ុន) នៅឆ្នាំ២០១១។ គ្រប់មតិយោបល់ និងរាល់ព័ត៌មាននៅក្នុងអត្ថបទនេះគឺជាទស្សនៈ និងការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដោយមិនបានឆ្លុះបញ្ចាំង ឬបង្ហាញពីគោលនយោបាយ ឬទស្សនៈរបស់ស្ថាប័នដែលអ្នកនិពន្ធធ្វើការឡើយ។ បន្ថែម លើនេះ អត្ថបទនេះក៏មិនមែនជាយោបល់ផ្នែកច្បាប់ឡើយ។ អ្នកប្រើប្រាស់អត្ថបទនេះត្រូវទទួលខុសត្រូវដោយខ្លួន ឯងចំពោះផលវិបាកនានាដែលកើតឡើងដោយសារការប្រើប្រាស់អត្ថបទនេះ។

២. ទិដ្ឋភាពទូទៅនៃឧស្សាហកម្មធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងសរុបនៅឆ្នាំ ២០១៧ មានចំនួន១៤២,៩ លានដុល្លារអាមេរិក គឺមានការកើនឡើង ២៦% ពី ១១៣,៥ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៦។ ចំនួនក្រុមហ៊ុនធានារ៉ាប់រងក៏មានការកើនឡើងផងដែរពីប្រមាណ ៤៤ ក្រុមហ៊ុនក្នុងឆ្នាំ២០១៦ រហូតដល់ ៦០ ក្រុមហ៊ុននៅឆ្នាំ២០១៧^២ ដោយបង្កើតការងារបានមិនតិចជាង ៥.០០០ នាក់ឡើយ។ ដោយមានអត្រាធានារ៉ាប់រងតិចជាង ១% នៃ GDP សរុបក្នុងឆ្នាំ២០១៧ កម្ពុជានៅតែបន្តស្ថិតក្នុងជួរមុខដំបូងដែលមានការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្រិតទាបជាងគេនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

ល.រ	ប្រភេទក្រុមហ៊ុន	2011	2012	2013	2014	2015	2016	2017 (សីហា)
1	ធានារ៉ាប់រងអាយុជីវិត		2	3	3	4	5	9
2	ធានារ៉ាប់រងទូទៅ	6	6	6	6	7	7	12
3	ធានារ៉ាប់រងបន្ត	1	1	1	1	1	1	1
4	ធានារ៉ាប់រងខ្នាតតូច	1	2	2	3	8	7	8
5	ភ្នាក់ងារធានារ៉ាប់រង	2	3	6	9	10	13	18

¹ បុព្វលាភធានារ៉ាប់រងគឺជាចំនួនទឹកប្រាក់អតិថិជនត្រូវបង់ទៅក្រុមហ៊ុនធានារ៉ាប់រង ដើម្បីទទួលបានការធានា។
² តួលេខនេះរាប់បញ្ចូលនូវក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ក្រុមហ៊ុនធានារ៉ាប់រងបន្ត ភ្នាក់ងារធានារ៉ាប់រង ជើងសារធានារ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង។

វិស័យធានារ៉ាប់រង និងការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា

6	ជើងសារ ធានារ៉ាប់រង	1	1	1	3	7	9	12
7	វាយតម្លៃហានិភ័យ នីយធានារ៉ាប់រង					1	2	2
	សរុប	11	15	19	25	38	44	62


ប្រភេទ និងចំនួនក្រុមហ៊ុនធានារ៉ាប់រង រួមទាំងអន្តរការីធានារ៉ាប់រង (ភ្នាក់ងារ និងជើងសារធានារ៉ាប់រង) នៅកម្ពុជា (ប្រភព៖ ការប្រមូលព័ត៌មានរបស់អ្នកនិពន្ធ)

ដើម្បីយល់កាន់តែច្បាស់វិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា យើងនឹងពិនិត្យលើទិដ្ឋភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១. ឧស្សាហកម្មធានារ៉ាប់រងបានចាប់ដំណើរការតាំងពីជាង២០ឆ្នាំមុនមកម៉្លេះ ជាមួយនឹងអាជីវកម្មធានារ៉ាប់រងទូទៅ (ឧទាហរណ៍៖ ការធានាលើរថយន្ត ការដឹកជញ្ជូន អគ្គិភ័យ ការដ្ឋានសំណង់ជាដើម) ហើយវិស័យនេះដំបូងៗត្រូវបានផ្តាច់មុខ ដោយក្រុមហ៊ុនរដ្ឋឈ្មោះ Caminco ក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ ក្នុងអំឡុងទស្សវត្សរ៍ទី៩០ ។

ទី២. វិស័យធានារ៉ាប់រងអាយុជីវិតមានការលូតលាស់យ៉ាងឆាប់រហ័ស បើទោះបីជាទើបតែចាប់ដំណើរការតាំងពីឆ្នាំ២០១២ មកក្តី។ ក្នុងចំណោមបុព្វលាភធានារ៉ាប់រងដុលសរុបនៅឆ្នាំ ២០១៧ ដែលមានចំនួន១៤២,៩លានដុល្លារអាមេរិក បុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ៦៧,៥ លានដុល្លារអាមេរិក (កើនឡើង ៥៦% ពីឆ្នាំ២០១៦) ខណៈដែលបុព្វលាភធានារ៉ាប់រងទូទៅមានការកើនឡើងតែ ៧% ពីឆ្នាំ ២០១៦ (បុព្វលាភធានារ៉ាប់រងដុលចំនួន ៧៥,៤ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧)។ បន្ថែមលើនេះសន្ទុះនៃចំនួនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងការវិនិយោគរបស់ក្រុមហ៊ុនទាំងនេះ គឺមានការកើនឡើងយ៉ាងខ្លាំងក្លាបំផុត។ គេរំពឹងទុកយ៉ាងមុតមាំថា វិស័យធានារ៉ាប់រងអាយុជីវិតនឹងមានបុព្វលាភធានារ៉ាប់រងសរុបច្រើនជាងវិស័យធានារ៉ាប់រងទូទៅនៅរង្វង់ឆ្នាំ២០១៨-២០១៩ ខាងមុខនេះ។

Number of Insurance Companies 2016 (ASEAN Market)				
	General	Life	Composite	Total
Brunei	6	3	-	9
Cambodia*	7	5	-	12
Indonesia	79	55	-	134
Laos*	-	-	8	8
Malaysia	19	10	-	29
Myanmar**	-	3	9	12
Philippines	66	27	2	95
Singapore	58	22	-	80
Thailand	61	22	-	83
Vietnam	30	18	-	48
TOTAL	326	165	19	510



ចំនួនក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅអាស៊ាន ២០១៦
(ប្រភព៖ ASEAN Insurance Council, 2017)

ទី៣.ការដើរទន្ទឹមគ្នានៃការរីកចម្រើននៃវិស័យនេះជាមួយនឹងដំណើរការកសាងអភិវឌ្ឍក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដោយនិយ័តករ។ ដូចដែលសាស្ត្រាចារ្យមួយរូបនៅសហរដ្ឋអាមេរិចជំនាញច្បាប់ធានារ៉ាប់រងបានមានប្រសាសន៍ថា “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យធានារ៉ាប់រងគឺ ពោរពេញដោយអន្ទាក់ដែលមានភាពស្មុគ្រស្មាញ និងពិបាកយល់”។ បន្ថែមលើនេះ ក៏ដូចជានៅបណ្តាប្រទេសនានា ការប្រើប្រាស់បច្ចេកសិទ្ធក្នុងច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងកិច្ចសន្យាធានារ៉ាប់រងគឺ មានលក្ខណៈបច្ចេកទេស និងតម្រូវឲ្យមានអ្នកជំនាញជួយពន្យល់។

ទី៤.ប្រព័ន្ធតុលាការ និងដោះស្រាយវិវាទនៅមានកម្រិត ដែលអាចធ្វើឲ្យអតិថិជនមានការពិបាកជឿជាក់ក្នុងការទទួលបានភាពយុត្តិធម៌ ឬដែលភាគីអាចទទួលយកបាន នៅពេលមានវិវាទធានារ៉ាប់រងណាមួយកើតឡើង។ ការធានារ៉ាប់រងជាការទិញផលិតផលអរូបីដោយមានការសន្យាផ្តល់សំណងនៅពេលអនាគត ជាមួយនឹងកិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកទិញ។ ដោយហេតុដូចនេះហើយ អតិថិជនចាំបាច់ចង់បានភាពជឿជាក់ និងប្រាកដប្រជាថា ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងមិនរក្សាការសន្យារបស់ខ្លួន ពួកគាត់អាចងាកទៅរកស្ថាប័នច្បាប់ឯករាជ្យ ឬស្ថាប័នអាជ្ញាកណ្តាលដែលមានសមត្ថកិច្ច និងមាន

សមត្ថភាពដើម្បីស្វែងរកដំណោះស្រាយ។ ការយល់ដឹងមានកម្រិត រួមទាំងលក្ខណៈបច្ចេកទេស និងភាពស្មុគស្មាញនៃវិស័យនេះអាចជាឧបសគ្គសម្រាប់ការដោះស្រាយវិវាទធានារ៉ាប់រងដែល អាចទទួលយកបានដោយភាគី ។

ទី៥. កង្វះការយល់ដឹងរបស់សាធារណជនទូទៅជុំវិញការធានារ៉ាប់រង ដែលតម្រូវឲ្យ មានការវិយោគទុនច្រើនទៅលើការអប់រំ ទីផ្សារ និងយុទ្ធនាការផ្សព្វផ្សាយខ្លាំង ជាពិសេស សម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតដែលការធានាមានរយៈពេលវែង ព្រមទាំងពាក់ព័ន្ធនឹងការ វិភាគ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អតិថិជន មុននឹងការសម្រេចចិត្តទិញផលិតផល ណាមួយ។

ទី៦. កង្វះធនធានមនុស្សក្នុងស្រុក ដោយសារតែវិស័យនេះទើបតែមានអាយុជាង ២០ ឆ្នាំ (ប្រៀបធៀបទៅនឹងប្រទេសនានាក្នុងតំបន់ដែលមានអាយុពី ៥០ ឬ១០០ ឆ្នាំមុន) និងកង្វះ ការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យ ឬស្ថាប័នអប់រំឯកទេសជំនាញនានា...។ ការ ធានារ៉ាប់រងគឺជាវិស័យពិសេសក្នុងចំណោមវិស័យហិរញ្ញវត្ថុ ហើយប្រទេសកម្ពុជាមិនសូវមាន បុគ្គលិកជំនាញក្នុងផ្នែកផ្សេងៗដូចជា ការជំនាញគណនារាយតម្លៃហានិភ័យ (actuary) ការ វាយតម្លៃការធានារ៉ាប់រង (underwriting) ការប្រតិបត្តិផ្លូវច្បាប់ (legal-compliance) ផ្នែក គ្រប់គ្រងហានិភ័យ ផ្នែកប្រតិបត្តិការ (operations) ផ្នែកទីផ្សារ-លក់។ល។

ទី៧. ការធានារ៉ាប់រងជាកាតព្វកិច្ចនាពេលបច្ចុប្បន្នមានតែបីប្រភេទប៉ុណ្ណោះ៖

១. កាតព្វកិច្ចធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ឬធានារ៉ាប់រងតតិយជន (ភាគ ច្រើនសម្រាប់យានយន្តប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ ឬយានយន្តរបស់ក្រុមហ៊ុន អង្គការ សមាគមល។ល)។³

២. កាតព្វកិច្ច ភារៈទទួលខុសត្រូវការដ្ឋាន (ភាគច្រើនសម្រាប់ការដ្ឋានសាងសង់កម្រិត មធ្យម និងធំ) ដើម្បីការពារផលប្រយោជន៍តតិយជនដែលរស់នៅជុំវិញ ឬធ្វើដំណើរឆ្លងកាត់ ឬ ក្បែរការដ្ឋាន។⁴

³ ច្បាប់ស្តីពី ការធានារ៉ាប់រងឆ្នាំ២០១៤ និង ប្រកាសអន្តរក្រសួងស្តីពី កាតព្វកិច្ចធានារ៉ាប់រងទទួលខុសត្រូវយានយន្ត ឬតតិយជន លេខ៦៥៣ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០២

⁴ ច្បាប់ស្តីពី ការធានារ៉ាប់រងឆ្នាំ២០១៤ និង ប្រកាសអន្តរក្រសួងស្តីពី កាតព្វកិច្ចភារៈទទួលខុសត្រូវការដ្ឋាន លេខ ៦៥៥ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០២

៣. កាតព្វកិច្ចធានារ៉ាប់រងការដឹកជញ្ជូនអ្នកដំណើរ (សំដៅដល់យានយន្តប្រកបអាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោក ទឹក ទន្លេ...)។ ម្ចាស់យានយន្តដែលបើកបរក្នុងលក្ខណៈឯកជន (មិនប្រកបអាជីវកម្ម ឬការដឹកជញ្ជូនអ្នកដំណើរ) គឺពុំទាន់មានការតម្រូវឱ្យទិញការធានារ៉ាប់រងឡើយ។⁵

ទី៨. ជម្រើសវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងគឺនៅមានកម្រិត។ វិស័យធានារ៉ាប់រងជាពិសេសការធានារ៉ាប់រងអាយុជីវិត បានដើរយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់វិស័យមូលបត្រ ផ្សារហ៊ុន សោធន អចលនទ្រព្យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្រុមហ៊ុនធានារ៉ាប់រងត្រូវការវិនិយោគក្នុងវិស័យទាំងនេះដែលជារឿយៗ មានហានិភ័យទាប និងអាចធានាបាននូវប្រាក់ចំណេញសមស្របដើម្បីធានាស្ថេរភាពហិរញ្ញវត្ថុ និងការផ្តល់សំណងផ្សេងៗនាពេលអនាគតសម្រាប់អតិថិជន។

៣. វិស័យធានារ៉ាប់រងអាយុជីវិត


ការធានារ៉ាប់រងអាយុជីវិត បាននិងកំពុងដើរតួនាទីយានមុខក្នុងការរក្សាកំណើន ការពង្រីកទីផ្សារថ្មីៗ ភាពច្នៃប្រឌិតនៃផលិតផល សេវាកម្ម ការចូលរួមផ្តល់យោបល់ដល់ការអភិវឌ្ឍក្របខណ្ឌគតិយុត្តិ ការប្រតិបត្តិអាជីវកម្មដោយសីលធម៌ ការបង្កើតការងារ និងការអប់រំទីផ្សារ។ល។ ការចាប់ផ្តើមនៃវិស័យធានារ៉ាប់រងអាយុជីវិតក៏បាននាំមកនូវបណ្តាញចែកចាយថ្មីដែលមានឈ្មោះថា បណ្តាញចែកចាយធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance)⁶ និងទីប្រឹក្សាធានារ៉ាប់រងដែលយកលំនាំស្រដៀងគ្នានឹងគំរូ Agency⁷ នៅតាមបណ្តាប្រទេសអាស៊ីនានាព្រមទាំងការអប់រំប្រជាជនកម្ពុជាពីការសន្សំថវិកា និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតគ្រួសារ ក៏ដូចជាការអប់រំរៀបរបបរស់នៅផ្តោតលើសុខភាព កីឡា។ល។ ទាំងនេះ

⁵ យោង៖ ច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤ និង ប្រកាសអន្តរក្រសួងស្តីពីកាតព្វកិច្ចធានារ៉ាប់រងការដឹកជញ្ជូនអ្នកដំណើរលេខ២៥៤ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០២

⁶ Bancassurance គឺជាបណ្តាញចែកចាយផលិតផលធានារ៉ាប់រងដែលកំពុងពេញនិយម និងរីកចម្រើនបំផុតសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងធនាគារ នៅតាមបណ្តាប្រទេសនានានៅអាស៊ី និងអាស៊ាន។

⁷ Agency គឺជាបណ្តាញចែកចាយផលិតផលដែលធំជាងគេសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងអាស៊ី និងអាស៊ាន។ ជាទូទៅ Agents ធ្វើការលក់ផលិតផលធានារ៉ាប់រងអាយុក្រុមហ៊ុនធានារ៉ាប់រងតែមួយប៉ុណ្ណោះដើម្បីកម្រៃជើងសារ និងប្រាក់តបស្នងនានា។


មិនទាន់រាប់បញ្ចូលដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមផ្សេងទៀតដែលវិស័យនេះបាន និងកំពុងចូលរួមចំណែក (ការទ្រទ្រង់ដល់វិស័យហិរញ្ញវត្ថុផ្សេងទៀត ដូចជាធនាគារមូលប័ត្រ ផ្សារហ៊ុន សោធន អចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ របស់គ្រួសារជនរងគ្រោះ និងការចូលនិវត្តន៍ជាដើម)។



គំនូសបង្ហាញពីបណ្តាញចែកចាយធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance)

នៅកម្ពុជា មានកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហើយសម្រាប់រយៈពេលវែង វិស័យនេះនឹងក្លាយទៅជាគ្រឹះដ៏សំខាន់សម្រាប់ខ្សែសេដ្ឋកិច្ចជាតិស្រដៀងទៅនឹងអ្វីដែលបានកើតឡើង នៅក្នុងបណ្តាទីផ្សារជាច្រើនដែលបុព្វលាភធានារ៉ាប់រងអាយុជីវិតបានរួចចំណែកប្រហែល ៤ ភាគរយនៃ GDP ពិភពលោក (Swiss Re 1/2012)។ យោងតាមអង្គការ OECD (២០០១) បានរកឃើញថាការកើនឡើងនូវស្តង់ដារសំនៅរបស់ប្រជាជន(ដោយសារកំណើនសេដ្ឋកិច្ចដ៏រឹងមាំ) គឺជាលក្ខខណ្ឌចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត។ នេះជាករណីល្អមួយសម្រាប់កម្ពុជាដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រហែល ៨ភាគរយ ចន្លោះឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០១០ និងប្រហែល ៧ភាគរយចន្លោះឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន និងឆ្នាំបន្តបន្ទាប់។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញថា លក្ខខណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតមានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដូចជាកំណើនដ៏រឹងមាំនៃវិស័យធនាគារ និងវិស័យធានារ៉ាប់រងទូទៅ ការកើនឡើងនៃប្រជាជនពេញកម្លាំងការងារ (១៥-៦៤) ដែលមានចំនួន ៦៤%

នៃប្រជាជនសរុប កំណើនប្រាក់ចំណូលរបស់ប្រជាជន និងការរីកចម្រើននៃវិស័យមូលបត្រ ផ្សារហ៊ុន។



ការព្យាករណ៍កំណើនប្រជាជនកម្ពុជារហូតដល់ឆ្នាំ ២១០០
(ប្រភព៖អង្គការពលកម្មអន្តរជាតិ)

ចាប់តាំងពីការបោះជំហានចូលក្នុងទីផ្សារកម្ពុជាមក បណ្តាក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិតបានវិនិយោគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើផ្នែកធនធានមនុស្ស និងយុទ្ធនាការ ផ្សព្វផ្សាយដើម្បីបង្កើតចំណាប់អារម្មណ៍ថ្មីមួយសម្រាប់ តម្រូវការសេវាធានារ៉ាប់រងដល់សាធារណជន ជាពិសេសគឺប្រជាជនមានចំណូលមធ្យម និងធ្ងន់ធ្ងរដែលមានលទ្ធភាពក្នុងការ រៀបចំផែនការហិរញ្ញវត្ថុនាពេលអនាគត។ ក្រុមហ៊ុនទាំងនេះបានវិនិយោគយ៉ាងច្រើនទៅលើ ការជ្រើសរើស បណ្តុះបណ្តាលបុគ្គលិក ការផ្សព្វផ្សាយតាមរយៈផ្ទាំងប៉ាណូ ពាណិជ្ជកម្ម ទូរទស្សន៍ ខិតប័ណ្ណផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមឌីជីថល បណ្តាញសង្គម និងការរៀបចំសិក្ខា សាលាអប់រំនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗដែលអនុញ្ញាតឲ្យមានទំនាក់ទំនង ដោយផ្ទាល់ជាមួយសាធារណជន។ បន្ថែមលើនេះទៀត ដោយក្រុមហ៊ុនទាំងនេះមានបណ្តាញ ចែកចាយផលិតផលដ៏ធំ និងទូទាំងប្រទេស (ដូចជា ដៃគូធនាគារធំៗប្រចាំប្រទេសកម្ពុជា និងទី ប្រឹក្សាធានារ៉ាប់រងរាប់ពាន់នាក់) នោះវានឹងមិនមែនជាការលំបាកទេសម្រាប់ក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតក្នុងការអប់រំអតិថិជន ពង្រីកអាជីវកម្ម និងផ្សព្វផ្សាយពីស្លាកយីហោរបស់ខ្លួន ទៅដល់សាធារណជនទូទាំងប្រទេស។

៤. សេចក្តីសន្និដ្ឋាន

ឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតជាវិស័យមួយ ក្នុងចំណោមវិស័យជាទីរំពឹងនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលមិនគ្រាន់តែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សង្គមគ្រួសារកម្ពុជា (ជាពិសេសការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារជនរងគ្រោះ និងការចូលនិវត្តន៍) និងចូលរួមចំណែកសម្រួលបន្ទុករបស់រាជរដ្ឋាភិបាលបានមួយកម្រិតក្នុងការការពារសំណាញ់សុវត្ថិភាពសង្គម។ បញ្ហាប្រឈមបច្ចុប្បន្នមួយចំនួនទំនងជានឹងមិនរារាំងដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកក្នុងការបណ្តាក់ទុនពង្រីកអាជីវកម្មក្នុងវិស័យនេះទេ។ កត្តាមួយក្នុងចំណោមកត្តាជម្រុញការសម្រេចចិត្តបែបនេះគឺអត្ថប្រយោជន៍ពីការចាប់ផ្តើមអាជីវកម្មបានមុនគេ ដោយសារពួកគេអាចមានភាពងាយស្រួលច្រើនក្នុងការកំណត់បែបផែនការប្រតិបត្តិការអាជីវកម្ម ការជ្រើសរើសទីផ្សារសម្រាប់កំណើន ការកំណត់ប្រភេទផលិតផល ការចាប់ផ្តើមចែកចាយ និងការបំពេញតាមសេចក្តីរំពឹងរបស់អតិថិជន។ មូលហេតុមួយទៀតគឺទាក់ទងទៅនឹងលក្ខខណ្ឌប្រជាសាស្ត្រល្អ ពោលគឺការកើនឡើងនូវប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ និងកំលាំងពលកម្មសមស្របសម្រាប់ការងារ ចំណែកឯភាពក្រីក្រវិញបាននិងកំពុងធ្លាក់ចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចជ័រជង់ និងស្ថិតថេរតាំងពីឆ្នាំ២០០០ រហូតមក ជាកត្តាសំខាន់មួយទៀតដែលគាំទ្រដល់ទស្សនវិស័យអនាគតភ្លឺស្វាងសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ លើសពីនេះទៀត ប្រសិនបើគេក្រឡេកមើលជុំវិញនៅក្នុងតំបន់ ទំនងជាមានតែកម្ពុជាដែលរាជរដ្ឋាភិបាលធ្វើនិយ័តករវិស័យធានារ៉ាប់រង និងនិយ័តករវិស័យធានាគារមានភាពវិជ្ជមាន បើកចំហរ និងគាំទ្រខ្លាំងក្លាចំពោះការរីកចម្រើននៃវិស័យឯកជន។

ជាមួយនឹងច្បាប់ស្តីពីការធានារ៉ាប់រង (២០១៤) និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ (២០១៦-២០២៥) គេរំពឹងថានឹងមានរឿងល្អមួយចំនួនកើតឡើង ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ បទប្បញ្ញត្តិលម្អិត (អនុក្រឹត្យ ប្រកាស និងសារាចរនានា) នឹងត្រូវបានចេញសម្រាប់អនុវត្តច្បាប់ស្តីពីការធានារ៉ាប់រង (២០១៤) ដែលនឹងមានទំនោរការពារអតិថិជន និងជម្រុញកំណើនវិស័យធានារ៉ាប់រង។ យើងក៏រំពឹងទុកថា នឹងមានការបន្តអភិវឌ្ឍបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ភាពច្នៃប្រឌិតនៃផលិតផលនិងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់លក់សេវាកម្មអតិថិជន។ យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពង្រឹងសមត្ថភាពស្ថាប័ននិយ័តករធានារ៉ាប់រងឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើតឲ្យមានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវជំនាញធានារ៉ាប់រងនៅកម្ពុជា។

ផ្នែកពាណិជ្ជកម្ម

ជម្រើសច្បាប់របស់គូភាគី ក្នុងមជ្ឈត្តការពាណិជ្ជកម្ម

ដោយមេធាវី គឹម សាន*

១. សេចក្តីផ្តើម

អត្ថបទនេះធ្វើការពិភាក្សាអំពីបញ្ហាទាក់ទងនឹងជម្រើសច្បាប់របស់គូភាគីនៅក្នុងអំឡុងពេលធ្វើកិច្ចព្រមព្រៀង និងពេលមានទំនាស់ផ្នែកពាណិជ្ជកម្ម។ មិនថាជាមជ្ឈត្តការក្នុងស្រុក ឬមជ្ឈត្តការអន្តរជាតិទេ គូភាគីត្រូវការព្រមព្រៀងគ្នាជាមុនអំពីច្បាប់ដែលពួកគេនឹងប្រើប្រាស់ក្នុងមជ្ឈត្តការពាណិជ្ជកម្ម ពេលទំនាស់កើតឡើង។ ជាទូទៅ នៅពេលដែលគូភាគីបានជ្រើសរើសច្បាប់ និងវិធានណាមួយរួចហើយ មជ្ឈត្តការនឹងប្រើប្រាស់តាមច្បាប់នោះ។ នៅពេលដែលមជ្ឈត្តការខកខានមិនបានប្រើប្រាស់ច្បាប់ និងវិធានដែលគូភាគីបានព្រមព្រៀង ការជំទាស់នឹងមជ្ឈត្តវិនិច្ឆ័យអាចកើតឡើង ដោយមជ្ឈត្តការអាចទទួលរងការចោទប្រកាន់ថាអនុវត្តហួសពីអំណាចរបស់ខ្លួន ឬថានីតិវិធីមជ្ឈត្តការមិនស្របនឹងការព្រមព្រៀងរបស់គូភាគី។^៨ ដោយហេតុថា ស្វ័យភាពរបស់ភាគីជាគោលការណ៍សំខាន់នៅក្នុងមជ្ឈត្តការអន្តរជាតិ សេរីភាពរបស់ភាគីក្នុងការជ្រើសរើសច្បាប់ ឬវិធានដែលនឹងចូលរួមសម្រេចផ្នែកសិទ្ធិសារធាតុ និងកំណត់ពីកាតព្វកិច្ចនៅក្នុងទំនាស់របស់ខ្លួន^៩ជារឿងមិនអាចរំលងបាន។ បន្ថែមលើនេះ អត្ថបទនេះនឹងធ្វើការពិភាក្សា អំពីបញ្ហាដែលកើតឡើង នៅពេលដែលគូភាគីខកខានមិនបានព្រមព្រៀងលើច្បាប់ និងវិធានដើម្បីអនុវត្តមុនពេលមានទំនាស់កើតឡើង។

នៅពេលបន្តបន្ទាប់ បើគ្មានការព្រមព្រៀងរបស់គូភាគីទេ នៅពេលទំនាស់កើតឡើង មជ្ឈត្តកម្មនឹងជ្រើសរើសច្បាប់អនុវត្តដោយខ្លួនឯង។ មជ្ឈត្តកម្មមានអំណាច នៅក្នុងការជ្រើសរើសច្បាប់មកអនុវត្តនៅពេលដែលការព្រមព្រៀងរបស់គូភាគីលើជម្រើសច្បាប់មិនអាចសម្រេច

* មេធាវី គឹម សាន បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់សេដ្ឋកិច្ចអន្តរជាតិ ពីសកលវិទ្យាល័យ Victoria University of Wellington (VUW) ប្រទេសណូវែលហ្សឺឡង់។ បច្ចុប្បន្នលោកក៏ជាបេក្ខជនមជ្ឈត្តការពាណិជ្ជកម្ម នៃមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ម.ជ.)។ លោកមេធាវី គឹម សាន ប្រកបវិជ្ជាជីវៈច្បាប់ដើម្បីកាត់បន្ថយឧបសគ្គនានានៅក្នុងការធ្វើពាណិជ្ជកម្ម។

^៨ មាត្រា ៥ (១) (គ និងឃ) នៃអនុសញ្ញាទីក្រុងញ៉ូ យ៉ក ស្តីពីការទទួលស្គាល់ និងអនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេស ធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៥៨។ ប្រទេសកម្ពុជាបានទទួលស្គាល់ អនុសញ្ញាទីក្រុង ញ៉ូ យ៉ក នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ១៩៦០ (www.treaties.un.org)។ អនុសញ្ញានេះមានសមាជិកចំនួន១៥០ប្រទេសជាងគិតមកត្រឹមឆ្នាំ២០១៨នេះ ។

^៩ Choosing the Law or Rules of Law to govern the substantive rights of the Parties, (2014) 26SACLJ, Page 911, SACLJ stands for Singapore Academy of Law Journal

បាន។ អំណាចទាំងនេះកើតចេញពី ច្បាប់ស្តីពីនីតិវិធីនៅក្នុងប្រទេស ដែលមជ្ឈត្តកម្មត្រូវបាន ធ្វើឡើង (Lex arbitri) ឬវិធានរបស់ស្ថាប័នមជ្ឈត្តការក្នុងប្រទេសនោះ។ ជាតួយ៉ាងច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានចែងថា “វេទិកាមជ្ឈត្តកម្មអាចប្រើប្រាស់ច្បាប់ ណាដែលយល់ថាអាចអនុវត្តបាន ក្នុងករណីដែលភាគីវិវាទមិនបានធ្វើការកំណត់លើប្រព័ន្ធច្បាប់ ទេនោះ។”¹⁰ ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាច្បាប់សារធាតុ ប៉ុន្តែក៏ជាច្បាប់ដែលចែងពី នីតិវិធីដែរ។ ដោយឡែកវិធាន នៃមជ្ឈមណ្ឌលជាតិនៃ មជ្ឈត្តការផ្នែកពាណិជ្ជកម្មនឹងត្រូវអនុវត្ត ដោយមជ្ឈត្តករ ប្រសិនណាបើគូភាគីដែលបានជ្រើសរើសធ្វើមជ្ឈត្តកម្មនៅក្នុងប្រទេសកម្ពុជា មិនបានជ្រើសរើសវិធានមកអនុវត្តមុនពេលសវនាការរបស់ខ្លួនទេនោះ។ ជាធម្មតាពេលគូភាគី បានជ្រើសរើសច្បាប់ណាមួយ វេទិកាមជ្ឈត្តការនឹងអនុវត្តច្បាប់នោះ។ ទន្ទឹមនឹងនោះដែរ នៅ ពេលដែលភាគីមិនបានជ្រើសរើសជម្រើសច្បាប់ដោយច្បាស់លាស់ ឬដោយប្រយោលទេ (Expressed or implied) វេទិកាមជ្ឈត្តការ ត្រូវតែសម្រេចថា “ច្បាប់កិច្ចសន្យាសមស្របណា” ដែលអាចអនុវត្តបានលើសារធាតុនៃទំនាស់។¹¹

២. ជម្រើសច្បាប់របស់គូភាគី

ក. ច្បាប់គ្រប់គ្រងកិច្ចព្រមព្រៀងមជ្ឈត្តការ

ច្បាប់គ្រប់គ្រងសារធាតុនៃវិវាទ គឺជាវិធានច្បាប់ដែលគ្រប់គ្រងទំនាស់ដែលកើត ចេញពីកិច្ចសន្យា។ ច្បាប់អនុវត្តលើសារធាតុកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគីដែល ប៉ះពាល់ដល់សកម្មភាពដែលត្រូវគិតទុកមុន សំណងបែបសារធាតុដែលមាន ប្រភេទនៃការខូច ខាតដែលអាចជួសជុលបាន ការការពារពីការខូចខាត ការគណនាពីចំនួននៃការខូចខាត រួមទាំងរបៀបនៃការបង្ហាញភស្តុតាង។¹² ច្បាប់គ្រប់គ្រងកិច្ចព្រមព្រៀងមជ្ឈត្តការរបស់កម្ពុជា គឺ ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលក្នុងច្បាប់នោះបានតម្រូវឲ្យបញ្ញត្តិនៃ កិច្ចព្រមព្រៀង ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ទោះបីជាច្បាប់នេះតម្រូវឲ្យមានលក្ខខណ្ឌសរសេរកិច្ច ព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលជាលក្ខខណ្ឌច្បាស់លាស់ និងងាយត្រួតពិនិត្យថាមាន កិច្ចព្រមព្រៀង ការកំណត់ថាកិច្ចព្រមព្រៀងមួយមានសុពលភាពឬទេ ត្រូវការពឹងផ្អែកលើច្បាប់ មួយចំនួនដែលពាក់ព័ន្ធនៅក្នុងយុត្តាធិការកម្ពុជា។ ជាតួយ៉ាងច្បាប់ដែលដោះស្រាយបញ្ហាទូទៅ ស្តីពីសុពលភាពនៃកិច្ចសន្យានៅក្នុងទំនាក់ទំនងឯកជនគឺក្រមរដ្ឋប្បវេណី នៃប្រទេសកម្ពុជា

¹⁰ មាត្រា ៣៦.២ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
¹¹ Kluwer Law International, 2013, 30 J. Int. Arb.6, P 634, Para 2
¹² Choosing the Law or Rules of Law to govern the substantive rights of the Parties, (2014) 26SACLJ, Page 912, SACLJ stands for Singapore Academy of Law Journal

ដែលមានចែងពីការព្រមព្រៀង (consent) និងគោលការណ៍នៃច្បាប់កិច្ចសន្យា។ យើងអាចនិយាយថា ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដោះស្រាយលើលក្ខខណ្ឌទម្រង់នៃផ្នែកសុពលភាពនៃការព្រមព្រៀងណាមួយ ចំណែកច្បាប់ដទៃទៀតជាពិសេស ក្រុមរដ្ឋប្បវេណីដោះស្រាយលើលក្ខខណ្ឌសារធាតុថាមានសុពលភាពឬទេ។

ធាតុផ្សំនៃ “ការព្រមព្រៀង” ជាផ្នែកដែលគេប្រើញឹកញាប់បំផុតដើម្បីសម្រេចពីសុពលភាព នៃកិច្ចព្រមព្រៀង។ ការព្រមព្រៀងជារឿយៗមានទាក់ទងនឹងអាយុ សមត្ថភាពក្នុងការធ្វើកិច្ចសន្យា និងភាពជាតំណាងក្នុងក្រុមហ៊ុនមួយជាដើម។ គូភាគីភាគច្រើនលើកពីលក្ខខណ្ឌ “សុពលភាព” នៃកិច្ចសន្យានៅក្នុងពេលចាប់ផ្តើមនីតិវិធីមជ្ឈត្តការ និងនៅពេលដែលភាគីដែលចាញ់ព្យាយាមជំទាស់លើសេចក្តីសម្រេចមជ្ឈត្តការដែលបានធ្វើហើយ។¹³ ភាគីដែលចាញ់អាចព្យាយាមបដិសេធមជ្ឈត្តវិនិច្ឆ័យនៅកន្លែង ឬប្រទេសដែលធ្វើមជ្ឈត្តការជាមុនសិន។ បន្ទាប់មកគេអាចជំទាស់ការអនុវត្តមជ្ឈត្តការនៅក្នុងយុត្តាធិការ ដែលត្រូវអនុវត្តមជ្ឈត្តវិនិច្ឆ័យនោះ។¹⁴

ខ. ច្បាប់គ្រប់គ្រងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្ម

ប្រទេសកម្ពុជាអនុវត្តតាមច្បាប់ស្តីពី មជ្ឈត្តការពាណិជ្ជកម្មរបស់ខ្លួនដែលបានយកគម្រូទាំងស្រុងពីច្បាប់គម្រូ UNCITRAL ស្តីពីមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ។ ចារិកលក្ខណៈរបស់ដំណើរការមជ្ឈត្តការពាណិជ្ជកម្មមានទំនាក់ទំនងជាមួយនីតិវិធី។ ប្រទេសដែលបានអនុម័តច្បាប់របស់ខ្លួនដោយមិនយកគម្រូតាមច្បាប់គម្រូ UNCITRAL របស់អង្គការសហប្រជាជាតិអាចធ្វើច្បាប់ដែលលម្អិតខ្លាំងលើការប្រើប្រាស់នីតិវិធីក្នុងវេទិកាមជ្ឈត្តការ។¹⁵

ការជ្រើសរើសយកទីកន្លែង ឬអាសនៈមជ្ឈត្តការ ឧទាហរណ៍ ភ្នំពេញ/ប្រទេសកម្ពុជានាំឲ្យច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មនៃប្រទេសកម្ពុជាអនុវត្តលើនីតិវិធីនៃមជ្ឈត្តការនោះ។ នោះមានន័យថា ដើម្បីសម្រេចបានគោលបំណងផ្លូវច្បាប់ នៃការដោះស្រាយតាមរយៈមជ្ឈត្តការ គេត្រូវធ្វើនីតិវិធីមជ្ឈត្តការនៅទីកន្លែងណាមួយ (Place)។ ការអនុវត្តគោលការណ៍ lex arbitri ធ្វើឲ្យប៉ះពាល់ស្ថានភាពពីរយ៉ាង ១. ដំណើរការនីតិវិធីមជ្ឈត្តការ ដែលរួមមានកត្តាដូចជាការបង្កើតមជ្ឈត្តការ សំណើឲ្យតុលាការបង្គាប់បញ្ជាញឯកសារ ទម្រង់នៃសេចក្តីថ្លែងការណ៍របស់មេធាវី និងភស្តុតាង និងលក្ខណៈនៃការសួរដេញដោលសាក្សី។ ២. ការសម្រេចទៅលើបញ្ហាបន្ទាន់

¹³ The Principles and Practice of International Commercial Arbitration, Margaret L. Moses, p 65, Para 3.
¹⁴ ជាក់ស្តែង មាត្រា ៤២ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (២០០៦) នៃកម្ពុជា ចែងថា សេចក្តីសម្រេចលើការប្តឹងជំទាស់ ការទទួលស្គាល់ និងការដាក់ឲ្យអនុវត្តមជ្ឈត្តវិនិច្ឆ័យជាសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
¹⁵ The Principles and Practice of International Commercial Arbitration, Margaret L. Moses, p 64, Para 2.

បង្ខំ និងមធ្យោបាយទាំងឡាយសម្រាប់បដិសេធមជ្ឈត្តវិនិច្ឆ័យ។¹⁶ នៅក្នុងស្ថានភាពជាក់ស្តែង ទីកន្លែង (Seat) ត្រូវបានជ្រើសរើសដោយស្ថាប័នមជ្ឈត្តការជំនួសឲ្យគូភាគី នៅពេលដែល គូភាគីមិនបានជ្រើសរើសដោយខ្លួនឯងទេ។ ស្ថិតក្នុងស្ថានភាពណាក៏ដោយ ការសម្រេចជ្រើស រើសនោះ មិនមានន័យថា រាល់នីតិវិធីទាំងអស់ចាំបាច់ត្រូវតែធ្វើឡើងនៅកន្លែងតែមួយទាំងអស់ ទេ។ ដោយហេតុថា គូភាគីអាចធ្វើការប្រជុំ និងសវនាការនៅទីកន្លែងផ្សេង ឬនៅប្រទេសផ្សេង ដែលងាយស្រួលដល់ពួកគេ។ ការផ្លាស់ប្តូរទីតាំងផ្នែកភូមិសាស្ត្របែបនេះមិនធ្វើឲ្យប៉ះពាល់ដល់ទី កន្លែងគតិយុត្ត (Seat) ឡើយ។¹⁷ ទីកន្លែង (Seat) ដែលភាគីបានព្រមព្រៀងគ្នាជ្រើសរើសពី ដំបូងត្រូវគ្មានការប៉ះពាល់ឡើយ។

គ. ច្បាប់គ្រប់គ្រងកិច្ចសន្យា (ច្បាប់សារធាតុ)

គូភាគីជ្រើសរើសច្បាប់គ្រប់គ្រងការបកស្រាយកិច្ចសន្យា ឬជាច្បាប់សារធាតុនៃកិច្ច សន្យា។ ជាធម្មតាគូភាគីជ្រើសរើសច្បាប់សារធាតុមួយនៃរដ្ឋរបស់ភាគីណាមួយនៃកិច្ចសន្យា សម្រាប់ពង្រាង និងដោះស្រាយទំនាស់ដែលកើតចេញពី ឬមានទំនាក់ទំនងជាមួយកិច្ច សន្យា។¹⁸ ជួនកាលគូភាគីអាចជ្រើសរើស ច្បាប់ចំណុចកណ្តាលមួយដែលច្បាប់នោះមានការ ទទួលស្គាល់ជាអន្តរជាតិ ជាតួយ៉ាងគេអាចជ្រើសរើសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ច សន្យាសម្រាប់ការលក់ទំនិញអន្តរជាតិ (CISG) ជាច្បាប់សារធាតុគ្រប់គ្រងទំនាស់ លើការទិញ លក់ទំនិញឆ្លងប្រទេស។ ទោះបីជាគូភាគីជ្រើសរើសច្បាប់អន្តរជាតិគំរូណាមួយក៏ដោយ ក៏គេគួរ ជ្រើសរើសច្បាប់ជាតិណាមួយដើម្បីបំពេញភាពខ្វះខាតនៃទំនាក់ទំនងក្នុងកិច្ចសន្យា។ ការខ្វះ ខាតនោះក្នុងផ្នែកទិញលក់ទំនិញអាចមានដូចជា ខ ស្តីពីសុពលភាពនៃកិច្ចសន្យា ឬផលប៉ះ ពាល់របស់កិច្ចសន្យាលើទំនិញដែលត្រូវលក់។¹⁹ ជាតួយ៉ាង ក្រមរដ្ឋប្បវេណីនៃប្រទេសកម្ពុជា ឆ្នាំ២០០៧ មាន ខ លម្អិតជាច្រើនដែលដោះស្រាយទំនាក់ទំនងនៃការទិញលក់។²⁰

ជួយពីទិដ្ឋភាពពីរទៀត (ច្បាប់គ្រប់គ្រងកិច្ចព្រមព្រៀងមជ្ឈត្តការ និងច្បាប់គ្រប់គ្រងនីតិ វិធីមជ្ឈត្តការពាណិជ្ជកម្ម) ទាក់ទងនឹងកិច្ចព្រមព្រៀងមជ្ឈត្តការ និងនីតិវិធីនៃការធ្វើមជ្ឈត្តការ

¹⁶ Choosing the Law or Rules of Law to govern the substantive rights of the Parties, (2014) 26SACLJ, Page 912, Para 4, SACLJ stands for Singapore Academy of Law Journal
¹⁷ ការពន្យល់ច្បាស់លាស់ មាននៅក្នុងរឿងក្តី Union of India v. McDonnell Douglas Corp., [1993] 2 Lloyd's Rep. 48.
¹⁸ The Principles and Practice of International Commercial Arbitration, Margaret L. Moses, p 69, Para 3.
¹⁹ The Principles and Practice of International Commercial Arbitration, Margaret L. Moses, p 69, Para 3.
²⁰ គន្ថីទី៥ ជំពូកទី១ ស្តីពីការលក់ ទិញ នៃក្រមរដ្ឋប្បវេណី ២០០៦ មាន៥០មាត្រា (ពីមាត្រា ៥១៥ ដល់មាត្រា ៥៦៥) អាចប្រើប្រាស់បានក្នុងទំនាក់ទំនងលក់ទិញ។

វិធានស្តីពីការសម្រេចលើការអនុវត្តច្បាប់លើកិច្ចសន្យាមានចែងក្នុងមាត្រា២៨ នៃច្បាប់គម្រូ អង្គការសហប្រជាជាតិ (UNCITRAL)។ មាត្រានេះពន្យល់ថា គូភាគីមានសេរីភាពក្នុងការ ជ្រើសរើសច្បាប់គ្រប់គ្រងទំនាស់ ហើយមជ្ឈត្តការមានកាតព្វកិច្ចធ្វើតាមជម្រើសរបស់គូភាគី។²¹ មាត្រា៣៦ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៃប្រទេសកម្ពុជា តម្រូវឲ្យវេទិកាសម្រេចពី វិវាទមួយទៅតាមវិធាននៃច្បាប់ដែលជ្រើសរើសដោយភាគីវិវាទ និងដែលអនុវត្តបានចំពោះ កម្មវត្ថុនៃវិវាទនោះ។

ផ្ទុយទៅវិញ ក្នុងករណីដែលគូភាគីខកខានមិនបានជ្រើសរើសច្បាប់សារធាតុសម្រាប់ ដោះស្រាយទំនាស់កិច្ចសន្យារបស់ខ្លួនទេ វេទិកានឹងសម្រេចពីច្បាប់ដែលសមស្របសម្រាប់ ដោះស្រាយផ្នែកសារធាតុនៃទំនាស់នោះ។²² នៅពេលដែលវេទិកាប្រើប្រាស់វិធានទំនាស់ ច្បាប់ដើម្បីសម្រេចជម្រើសច្បាប់ គេអាចប្រើវិធី២២ដំហាន។ **ជំហានទី១៖** គេត្រូវសម្រេចថា វិធានទំនាស់ច្បាប់របស់ប្រទេសណាមួយដែលគេត្រូវប្រើ និង **ជំហានទី២៖** ដោយអនុលោម តាមវិធានទំនាស់ច្បាប់ទាំងនោះ គេត្រូវសម្រេចតើច្បាប់ណាដែលគ្រប់គ្រងលើកិច្ចសន្យា។²³ មាត្រា៣៦ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មកម្ពុជាបានកំហិតមិនឲ្យបកស្រាយដោយ សំអាងលើភាពផ្ទុយគ្នានៃច្បាប់ឡើយ (Conflict of Laws Rule) នៅពេលដែលវេទិកាបាន កំណត់យកច្បាប់ ឬប្រព័ន្ធច្បាប់នៃប្រទេសណាមួយដែលត្រូវយកទៅបកស្រាយ។ ដូច្នេះក្នុង ការសម្រេចនេះ វេទិកាអាចរួមគ្នាវិភាគលើទម្រង់ខ្លះនៃទំនាស់ច្បាប់។ ក្រៅពីនេះ មិនថាជាការ ជ្រើសរើសច្បាប់ដោះស្រាយវិវាទដោយគូភាគីទេ ឬតម្រូវការសម្រេចតាមច្បាប់របស់កម្ពុជា មជ្ឈត្តការ “ត្រូវយកចិត្តទុកដាក់ដល់ទម្លាប់ផ្នែកពាណិជ្ជកម្មដែលអនុវត្តបានចំពោះមុខជំនួញ នោះ”។²⁴ ក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០១១ របស់ប្រទេសបារាំង ក៏តម្រូវឲ្យមជ្ឈត្តការប្រើការ គិតគូរដល់ទម្លាប់ដែលគេប្រើប្រាស់ក្នុងពាណិជ្ជកម្ម។²⁵

វិធីបកស្រាយម្យ៉ាងទៀតនោះគឺ ការបកស្រាយដោយផ្ទាល់ (Direct Approach) ដែល ជាវិធីមួយតម្រូវឲ្យវេទិកាមជ្ឈត្តការប្រើប្រាស់ ច្បាប់សារធាតុរបស់រដ្ឋដែលវិវាទដែលជាកម្មវត្ថុ

²¹ សូមមើលមាត្រា ២៨ នៃច្បាប់គម្រូអង្គការសហប្រជាជាតិ (UNCITRAL), Julian D.M. Lew, Applicable Law in International Commercial Arbitration 69 (1978); Cindy G.Buys, Validity and Effects of Contracts in the Conflict of Laws, 79:59 St. John's L.Rev. (2005)
²² មាត្រា ៣៦ (២) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា
²³ The Principles and Practice of International Commercial Arbitration, Margaret L. Moses, p77, Para 1.
²⁴ មាត្រា ៣៦.៤ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
²⁵ មាត្រា ១៥១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០១១ របស់ប្រទេសបារាំង

នៃនីតិវិធីមជ្ឈត្តការមានទំនាក់ទំនងបំផុត។²⁶ យើងសង្កេតឃើញថា នៅពេលដែលច្បាប់ និង វិធានប្រទេសកម្ពុជាតម្រូវឲ្យប្រើវិធីបកស្រាយតឹងតែង ដូចប្រទេសអាស៊ីខ្លះ²⁷ ប្រទេសខ្លះទៀត ក្នុងអាស៊ីដែរ បានអនុញ្ញាតឲ្យប្រើវិធីបកស្រាយដោយផ្ទាល់(Direct) ក្នុងការសម្រេចពីច្បាប់ សមស្របសម្រាប់ដោះស្រាយទំនាស់កិច្ចសន្យា។²⁸ ជាឧទាហរណ៍ច្បាប់មជ្ឈត្តការរបស់ ប្រទេសម៉ាឡេស៊ីចែងថា ក្នុងករណីអវត្តមាននៃការជ្រើសតាំងច្បាប់ដោយគូភាគី វេទិកាត្រូវប្រើ ប្រាស់ច្បាប់តាមការកំណត់តាមវិធានទំនាស់ច្បាប់នៃប្រព័ន្ធម៉ាឡេស៊ី។²⁹ ផ្ទុយពីវិធីបកស្រាយ ដោយផ្ទាល់ (Direct Approach) របស់ច្បាប់ម៉ាឡេស៊ី ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម របស់កម្ពុជា តម្រូវឲ្យវេទិកា “ប្រើប្រាស់ច្បាប់ណាដែលយល់ថាអាចអនុវត្តបាន” ដោយមិនដាក់ កម្រិតផ្ទាល់ឲ្យប្រើប្រាស់ តែច្បាប់ទាក់ទងនឹងកិច្ចសន្យារបស់ប្រទេសកម្ពុជាឡើយ។

៣. សេចក្តីសន្និដ្ឋាន

- ជម្រើសច្បាប់របស់គូភាគី ទាក់ទងនឹងការជ្រើសរើសច្បាប់គ្រប់គ្រងកិច្ចព្រមព្រៀង មជ្ឈត្តការ ច្បាប់គ្រប់គ្រងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្ម និងច្បាប់គ្រប់គ្រងកិច្ច សន្យា (ច្បាប់សារធាតុ)។
- ជម្រើសច្បាប់ និងវិធានជាមុនរបស់ភាគី ដើម្បីដាក់ជូនឲ្យវេទិកាមជ្ឈត្តការប្រើ ប្រាស់ ក្នុងការដឹកនាំនីតិវិធីមជ្ឈត្តការរបស់ខ្លួន កាត់បន្ថយនូវភាពស្មុគស្មាញផ្នែក នីតិវិធី នៅពេលបន្តបន្ទាប់នៅក្នុងពេលលើកឡើងពីបញ្ហាច្បាប់នៅចំពោះមុខ វេទិកានាដំណាក់កាលដំបូងៗ និងនៅដំណាក់កាលបន្តបន្ទាប់ដូចជាក្រោយពេល ចេញមជ្ឈត្តវិនិច្ឆ័យ និងពេលអនុវត្តមជ្ឈត្តវិនិច្ឆ័យនៅតាមយុត្តាធិការណាមួយ។
- ដំណើរការនីតិវិធីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលកើតចេញពីការព្រមព្រៀងគ្នា សុទ្ធសារធរបស់ភាគី គឺជាធាតុសំខាន់ នៃការចេញវិមជ្ឈត្តវិនិច្ឆ័យមួយដែលអាច គោរពបានគោលការណ៍យុត្តិធម៌ ឆាប់រហ័ស មានប្រសិទ្ធិភាព និងដោយមិន

²⁶ ឧទាហរណ៍ដែលមានប្រសិទ្ធិភាពបំផុតអំពី វិធីបកស្រាយដោយផ្ទាល់ គឺមានចែងនៅក្នុងច្បាប់មជ្ឈត្តការជប៉ុន នៅ ក្នុងមាត្រា៣៦.២ (ច្បាប់លេខ ១៣៨ នៃឆ្នាំ២០០៣)

²⁷ Kluwer Law International, 2013, 30 J. Int. Arb.6, P 635, Para 1 ឧទាហរណ៍ ប្រទេសសឹង្ហបុរី ហុងកុង កូរ៉េ ហ្វីលីពីន លូរសេលេន និងអូស្ត្រាលី

²⁸ Kluwer Law International, 2013, 30 J. Int. Arb.6, P 635, Para 1 &2 ប្រទេសជប៉ុន ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសម៉ាលេស៊ី

²⁹ មាត្រា ៣០.៤ ច្បាប់មជ្ឈត្តការរបស់ប្រទេសម៉ាឡេស៊ី (២០០៥)

បង្កង់។³⁰ ក្នុងករណីដែលគូភាគីមិនបានព្រមព្រៀងជ្រើសរើសច្បាប់ទេ មជ្ឈត្តការ ត្រូវប្រឈមនឹងការសម្រេចតាមច្បាប់បញ្ញត្តិ ដែលផ្អែកតាមគោលការណ៍ទំនាស់ ច្បាប់ (Conflict of Laws) និង គោលការណ៍ដោយផ្ទាល់ (Direct Approach)។ នៅពេលដែលមាត្រា៣៦ នៃច្បាប់កម្ពុជាកំណត់ពីការប្រើវិធីទំនាស់នៃច្បាប់ ស្រប ជាមួយការអនុវត្តក្នុងប្រទេសមួយចំនួនក្នុងតំបន់ មជ្ឈត្តការគួរគិតពីជំហានទាំងពីរ ទាក់ទងនឹងការវិភាគលើទំនាស់ច្បាប់ *ជំហានទី១*៖ គេត្រូវសម្រេចថាវិធានទំនាស់ ច្បាប់របស់ប្រទេសណាមួយដែលគេត្រូវប្រើ និង *ជំហានទី២*៖ ដោយអនុលោម តាមវិធានទំនាស់ច្បាប់ទាំងនោះ គេត្រូវសម្រេច តើច្បាប់ណាដែលគ្រប់គ្រងលើ កិច្ចសន្យា។ នៅក្នុងការសម្រេចជ្រើសរើសច្បាប់ដោយមជ្ឈត្តការ មជ្ឈត្តការអាច ពិចារណាទៅលើទំនៀមទំលាប់ពាណិជ្ជកម្មនានាដែលពាក់ព័ន្ធ ។ មូលហេតុគឺថា នៅគ្រប់ករណីទាំងអស់ វេទិកាមជ្ឈត្តកម្ម នឹងត្រូវអនុវត្តច្បាប់ និងវិធានដែលគូភា គីបានជ្រើសរើស ឬច្បាប់ និងវិធាន ដែលមជ្ឈត្តការបានជ្រើសរើស ជាការវិនិច្ឆ័យ លើបញ្ញត្តិនានា ដែលមាននៅក្នុងកិច្ចសន្យាពាណិជ្ជកម្មដែលជាកម្មវត្ថុនៃ ទំនាស់។³¹

³⁰ វិធាន ៦ នៃវិធានស្តីពីមជ្ឈត្តការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ធ្វើនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ បានផ្តល់ការណែនាំខ្លះអំពីគោលការណ៍នេះ។
³¹ មាត្រា ៣៦.៤ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងវិធាន១៧.៣ នៃវិធានស្តីពីមជ្ឈត្តការរបស់មជ្ឈមណ្ឌល ជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យមជ្ឈត្តការ យកចិត្តទុកដាក់ដល់ទម្លាប់ ផ្នែកពាណិជ្ជកម្ម នៅក្នុងការធ្វើមជ្ឈត្តវិនិច្ឆ័យ ដែលការធ្វើមជ្ឈត្តវិនិច្ឆ័យនោះត្រូវធ្វើឡើងឲ្យស្របនឹងលក្ខខណ្ឌ នៃកិច្ចសន្យា។

ការបកស្រាយច្បាប់

ការបកស្រាយច្បាប់

ដោយមេធាវី មាស បូរ៉ា និង ប្រាក់ សំអាង*

១. សេចក្តីផ្តើម

នៅក្នុងសង្គមប្រជាធិបតេយ្យ មានអំណាចបីប្រភេទ ដែលចែងតម្រូវឲ្យមានឯករាជ្យ ពីគ្នា។³² នោះគឺអំណាចនីតិប្រតិបត្តិ ជារបស់រដ្ឋាភិបាល ជាអ្នកអនុវត្តច្បាប់។ អំណាចតុលាការ ដែលតុលាការមាន ដូចជាអំណាចបកស្រាយច្បាប់ និងអំណាចនីតិបញ្ញត្តិរបស់សភា ដែលមាន តួនាទីធ្វើច្បាប់។ ជាសក្យានុម័ត មនុស្សគ្រប់រូប មិនមានចំណេះដឹងទូលំទូលាយ និងគ្រប់ជ្រុង ជ្រោយទេ។ នេះដូចគ្នាដែរសម្រាប់ សមាជិកសភា ទោះបីជាពួកគាត់បានសិក្សាច្បាប់ និងមាន សញ្ញាបត្រច្បាប់ក្តី។ អាស្រ័យហេតុនេះ ច្បាប់របស់សភា ពិតជាមិនរួចពីភាពមានចន្លោះខ្វះ ខាត (legal loopholes)។ តើអ្នកណាជាអ្នកបកស្រាយច្បាប់? តើការបកស្រាយមានវិសាល ភាពកម្រិតណា និងវិធីសាស្ត្របកស្រាយអ្វី នឹងត្រូវបានយកមកប្រើ?

អត្ថបទនេះ ព្យាយាមស្រាយបំភ្លឺបញ្ហានេះ ដោយចាប់ផ្តើមការពិនិត្យលើទ្រឹស្តីមួយ ចំនួនធ្វើការវិភាគ និងដាក់ចេញនូវសេចក្តីសន្និដ្ឋានជាបឋមរួមនឹងអនុសាសន៍ប្រសិនបើមាន។

២. ខ្លឹមសារ

២.១. ការអនុវត្តជាអន្តរជាតិ

ជាដំបូង សូមពិនិត្យមើលនូវខ្លឹមសារដកស្រង់នៃបទប្បញ្ញត្តិចំនួនពីរ។ ទីមួយ មាត្រា ២ នៃកតិកាសញ្ញាស្តីពី សិទ្ធិប្រជាពលរដ្ឋ និងនយោបាយ៖

“រដ្ឋភាគីនៃកតិកាសញ្ញានេះ ត្រូវធានា និងគោរព នូវសិទ្ធិរបស់ជនគ្រប់រូប នៅក្នុងដែនដី និងក្រោមយុត្តាធិការរបស់ខ្លួន...”។³³

* មេធាវី មាស បូរ៉ា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មជ្ឈត្តការ ពាណិជ្ជកម្ម និងសាស្ត្រាចារ្យច្បាប់។ និង ប្រាក់ សំអាង ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យបញ្ញា សាស្ត្រ ។

³² រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ របស់កម្ពុជា, មាត្រា ៥១។

³³ Each State Party to the present Covenant undertakes to respect and to ensure to all individuals within its territory and subject to its jurisdiction the rights recognized in the present Covenant, International Covenant on Civil and Political Rights, ICCPR, UN, Treaty Series, Vol. 999, p. 171.

អនុសញ្ញាស្តីពី ច្បាប់សន្ធិសញ្ញា៖ “សន្ធិសញ្ញា ត្រូវបកស្រាយ ដោយសុទ្ធ ចិត្តអនុលោមតាមភាសាធម្មតា ផ្តល់ដល់ពាក្យនៃសន្ធិសញ្ញា ក្នុងបរិបទសន្ធិសញ្ញា និងក្នុងខ្លឹមសារនៃកម្មវត្ថុ និងគោលបំណង”។³⁴

ក្នុងករណីសិក្សា មន្ត្រីរាជការរបស់ប្រទេស ក បានមកបំពេញការងារ នៅក្នុងប្រទេស កម្ពុជា ហើយបានបំពានបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជា បានប្តឹងទៅ តុលាការ ប្រទេស ក ។ រដ្ឋាភិបាលប្រទេស ក តំណាងដោយអាជ្ញាធរ បានការពារខ្លួននៅមុខ តុលាការ ប្រទេស ក បានអះអាងថា សូមឲ្យតុលាការ ទម្លាក់បណ្តឹងនេះចោលទៅ ដោយសារ មាត្រា ២ នៃកតិកាសញ្ញាខាងលើ ដែលប្រទេស ក អនុវត្តចំពោះតែការបំពានសិទ្ធិនៅក្នុងដែន ដីប្រទេស ក និង ក្រោមយុត្តាធិការប្រទេស ក តែប៉ុណ្ណោះ។ ពាក្យ “និង” បញ្ជាក់ខ្លឹមសារនេះ។ ប្រទេស ក បកស្រាយរបៀបនេះ គឺអនុលោមតាមមាត្រា ៣១ ដកស្រង់ខាងលើ តែផ្ដោតទៅ លើអត្ថន័យធម្មតារបស់ពាក្យ “និង” តែប៉ុណ្ណោះ។

មេធាវីតំណាងឲ្យពលរដ្ឋកម្ពុជា នៅចំពោះតុលាការប្រទេស ក បានតបថា គោល បំណងនៃសន្ធិសញ្ញា សិទ្ធិមនុស្ស គឺការការពារ សិទ្ធិ និងសេរីភាពបុគ្គល ទោះបីការបំពានសិទ្ធិ កើតនៅទីណាក៏ដោយ បុគ្គលត្រូវតែទទួលបានយុត្តិធម៌ ហើយអាជ្ញាធរត្រូវតែទទួលខុសត្រូវ។ សិទ្ធិមនុស្សអនុវត្តក្រៅដែនដី (extraterritorial application of human rights norm)³⁵

វាមិនទំនងជាការប្រទេស ក ទទួលយកការអះអាងនេះស្រួលៗពេកទេ ហើយពិតជា មាន អំណះអំណាងឆ្លើយតប។ ទោះបីយ៉ាងនេះក្តី មេធាវីរបស់ជនរងគ្រោះ អាចពិនិត្យឯក សារកត់ត្រា ប្រវត្តិនៃការចរចា (drafting record history) ខ្លឹមសារនៃមាត្រា ២ នេះ ដើម្បី បង្ហាញពីចេតនារបស់អ្នករៀបចំ កតិកាសញ្ញានូវអត្ថន័យនៃពាក្យ “និង”។ តាមរយៈការពិនិត្យ គាត់អាចរកឃើញថា ១. មិនមានការពិភាក្សានូវអត្ថន័យនៃពាក្យនេះ។ ២. ពាក្យ “និង” មាន អត្ថន័យ ស្មើនឹងពាក្យ “ឬ” និង ៣. ពាក្យ “និង” មានន័យថា អ្វីមួយឬក៏អ្វីមួយ។ សម្រាប់ ចំណុចទី៣ ខ្លឹមសារនៃមាត្រា ២ តម្រូវថា ដើម្បីឲ្យរដ្ឋទទួលខុសត្រូវនូវអំពើរបស់អាជ្ញាធរដែល រំលោភសិទ្ធិមនុស្ស លុះត្រាអំពើនោះ កើតមាននៅក្នុងដែនដី និងក្រោមយុត្តាធិការ។ តាមខ្លឹម

³⁴ A treaty shall be interpreted in good faith in accordance with the ordinary meaning to be given to the terms of the treaty in their context and in the light of its object and purpose, article 31, the Vienna Convention on the Law of Treaties, 1969, UN Treaty Series, Vol 1155, p. 331, Articles 31-33 (VCLT, 1969).
³⁵ See generally, Cedric Ryngaert, *Clarifying the Extraterritorial Application of the European Convention on Human Rights*, 28 (74) *International and European Security Law*, 2012; Oona A. Hathaway, *Human Rights Abroad: When Do Human Rights Treaty Obligations Apply Extraterritorially?* *Arizona State Law Journal*, 2011.

សារមាត្រា ៣១ ដកស្រង់ខាងលើ ចំណុចទី៣ (“និង” មានន័យថា អ្វីមួយឬក៏អ្វីមួយ) នឹង មិនទទួលយកទេ ដោយសារការបកស្រាយយកខ្លឹមសារពាក្យ ដោយមិនបានពិចារណានូវបរិបទ និងគោលបំណងនៃសន្ធិសញ្ញា។ ដូចនេះ ជំហរទី១ និង ២ ត្រូវបានប្រកាន់យក ដោយសារថា គោលបំណងនៃសន្ធិសញ្ញាស្តីពី សិទ្ធិមនុស្ស គឺការគោរព និងធានានូវសិទ្ធិសេរីភាពមនុស្ស ទាមទារឲ្យមានការបកស្រាយទូលាយ។ បន្ថែមពីលើនេះ ការមិនបាននិយាយដល់ខ្លឹមសារនៃ ពាក្យ “និង” ក្នុងអំឡុងពេលពិភាក្សាខ្លឹមសារនៃមាត្រា ២ គាំទ្រនូវលទ្ធផលបកស្រាយទូលាយ តាមគោលបំណងនៃសន្ធិសញ្ញា។³⁶

ទំនាក់ទំនងរវាងខ្លឹមសារ និងខ្លឹមសារកំណត់ត្រាប្រវត្តិធ្វើសន្ធិសញ្ញា ត្រូវបានលើក ឡើងដោយតុលាការយុត្តិធម៌អន្តរជាតិ។ ក្រោយពីបកស្រាយខ្លឹមសារមាត្រាពាក់ព័ន្ធ ហើយ សន្និដ្ឋានថា បញ្ហា ឬ វិធានការបណ្តោះអាសន្ន (interim measure) របស់ខ្លួន មានចរិតចងជា កាតព្វកិច្ចដល់ភាគីដទៃ តុលាការយុត្តិធម៌អន្តរជាតិ យោងទៅដល់កំណត់ត្រានៃការពិភាក្សា លើមាត្រាពាក់ព័ន្ធ ដែលមិនមាននិយាយ (unclear) អំពីចរិតនៃវិធានការបណ្តោះអាសន្ន បាន អះអាងថា ការមិនបានពិភាក្សានេះ មិនខ្វែងនឹង ការរកឃើញរបស់ខ្លួនឡើយ ដូចនេះវិធានការ ការពារមានចរិតចងជាកាតព្វកិច្ច។³⁷ ក្នុងន័យនេះ ប្រសិនបើដូចមិនបានគោរព រដ្ឋនឹងបំពាន កាតព្វកិច្ច។

មាត្រាក្នុងសន្ធិសញ្ញា ស្តីពីច្បាប់សន្ធិសញ្ញា បានចែងឲ្យពិនិត្យមើលនូវស្ថានភាព (ជំហររបស់រដ្ឋ) នៅពេលអនុម័តសន្ធិសញ្ញា ព្រមទាំងការអនុវត្តក្រោយមករបស់រដ្ឋ។³⁸ ក្នុង សំណុំរឿងសន្តត់ខាងលើ គេត្រូវពិនិត្យមើលជំហររបស់ប្រទេស ក ថាតើកន្លងប្រទេសនេះ បានបកស្រាយ ពាក្យ “និង” មានន័យយ៉ាងណា?។

ខាងលើវាជាទ្រឹស្តី ក៏ប៉ុន្តែ ការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការបកស្រាយសន្ធិសញ្ញា ដោយរដ្ឋមានភាពខុសគ្នាខ្លាំង។ ប្រទេសខ្លះ ក្នុងការបកស្រាយសន្ធិសញ្ញាសិទ្ធិមនុស្ស

³⁶ States Parties are required by article 2, paragraph 1, to respect and to ensure the Covenant rights to all persons who may be within their territory and to all persons subject to their jurisdiction. This means that a State party must respect and ensure the rights laid down in the Covenant to anyone within the power or effective control of that State Party, even if not situated within the territory of the State Party, Human Rights Committee, General Comment No. 31 on the Nature and the General Obligation Imposed on States Parties to the Covenant, CCPR/C/21/Rev.1/Add.13, 26 May 2004, para.10.
³⁷ The Rules of the International Court of Justice, at www.icj-cij.org/documents. LAGRANT Case (Germany v. United States of America), Summary of 27 June 2001 Judgment, pp. 195-196, at www.icj-cij.org
³⁸ VCLT, *supra* note 3, Article 31.

អះអាងថា មានការរំពឹងទុកស្របច្បាប់ (legitimate expectation)³⁹ ថា ការចូលជាភាគីសន្ធិសញ្ញាណាមួយ រដ្ឋ ឬរដ្ឋាភិបាលនឹងអនុវត្តសន្ធិសញ្ញានោះ ដោយសុទ្ធចិត្ត (good faith)⁴⁰ អាស្រ័យហេតុនេះ តុលាការត្រូវបកស្រាយច្បាប់ជាតិយ៉ាងណាឲ្យអនុលោមតាមច្បាប់អន្តរជាតិ (presumption of conformity)⁴¹ នេះ ជាពិសេស សម្រាប់ការបកស្រាយនូវសន្ធិសញ្ញា ដែលមិនទាន់ក្លាយជាផ្នែកមួយនៃច្បាប់ជាតិ (unin-corporated treaties) របស់ប្រទេស Common Law⁴¹ ជំហរដែលថា ការបកស្រាយច្បាប់ ជាតិឲ្យស្របនឹងច្បាប់អន្តរជាតិហាក់ជាជំហរទូទៅ។⁴² ក្នុងការបកស្រាយ ប្រសិនបើការបកស្រាយ ចេញជា ខ្លឹមសារពីរ ខ្លឹមសារដែលស្រប ឬកៀកកិតនឹងកាតព្វកិច្ចអន្តរជាតិគួរត្រូវបានប្រកាន់យក។⁴³ តុលាការនៃប្រទេសខ្លះនឹងប្រកាន់ យកខ្លឹមសារត្រង់នៃពាក្យ ទោះបីមានអត្ថន័យផ្ទុយនឹងគោលបំណង ឬកាតព្វកិច្ចក្នុងសន្ធិសញ្ញា ក្តី ដោយផ្អែកថា វាជាចេតនារបស់សភា ដែលត្រូវឲ្យតុលាការបកស្រាយយ៉ាងនេះ។⁴⁴ នេះ ទំនងជា តុលាការមិនចង់បំពាននូវតួនាទីរបស់សភា តាមទ្រឹស្តីនៃការបែងចែកអំណាច។⁴⁵ ក្នុង

³⁹ *Id.*,
⁴⁰ *Id.*, article 27, VCLT, *supra* note 3.
⁴¹ David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009, p. 5. ប្រកាន់យកនូវការសន្មត់របៀបនេះ នៅពេលដែលច្បាប់ជាតិមានខ្លឹមសារមិនច្បាស់ សូមមើល David Sloss, Domestic Application of Treaties, 2011,p.14 <http://digitalcommons.law.scu.edu/facpubs/635>.
⁴² Gib van Ert, *Canada*, p. 188 in David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា សេចក្តីសម្រេចលេខ ០៩២/០០៣/២០០៧ កបធ.ច ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០៧ បង្ហាញពីទំនាក់ទំនង រវាងច្បាប់កម្ពុជា និងសន្ធិសញ្ញា។ ទោះបីយ៉ាងនេះ ក្តី វាមានភាពមិនច្បាស់ ថា កម្ពុជា ប្រកាន់ យកការសន្មតដូចនេះដែរឬទេ ដោយសារ ក្រុមប្រឹក្សា គ្រាន់តែ អះអាងថា តុលាការត្រូវប្រើច្បាប់ ដែលរាប់បញ្ចូល សន្ធិសញ្ញា ដែលកម្ពុជាទទួលស្គាល់។ *យល់ឃើញថា ជា គោលការណ៍ ក្នុងការជំនុំជម្រះក្តី ចៅក្រមពុំមែនគ្រាន់តែផ្អែកទៅលើមាត្រា៨ នៃច្បាប់ស្តីពី ស្ថានទម្ងន់ទោសនៃ បទឧក្រិដ្ឋតែមួយនេះទេដើម្បីផ្តន្ទាទោសលើឧក្រិដ្ឋជន ប៉ុន្តែចៅក្រមត្រូវផ្អែកលើច្បាប់។ ពាក្យថាច្បាប់ខាងលើ នេះ មានន័យថា ច្បាប់ជាតិ រួមមានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ច្បាប់ទាំងឡាយដែលនៅជាធរមាន ហើយ និងច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់រួចមកហើយ ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិ កុមារ។*
⁴³ Nihal Jayawickrama, India, in David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009, p. 249.
⁴⁴ Gib van Ert, *Canada*, p. 189 in David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009.
⁴⁵ Andreas L. Paulus, Germany, p.215 in David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009.

វិស័យសិទ្ធិមនុស្ស សិទ្ធិជាវិធាន ទាមទារឲ្យមានការបកស្រាយឲ្យទូលាយ។ ផ្ទុយទៅវិញ ការកម្រិតសិទ្ធិគឺជាករណីលើកលែង ដែលទាមទារឲ្យការកម្រិតសិទ្ធិ ត្រូវបកស្រាយឲ្យចង្អៀត។⁴⁶

តុលាការប្រទេសបារាំង មានអំណាចបកស្រាយសន្ធិសញ្ញា និងសុំយោបល់យល់ឃើញពីក្រសួងការបរទេស ក្នុងករណីប្រយោជន៍សាធារណៈអាចមានហានិភ័យ ក្នុងការបកស្រាយសន្ធិសញ្ញា (public interest is at stake)។⁴⁷ តុលាការនឹងបកស្រាយសន្ធិសញ្ញា ក៏ប៉ុន្តែតុលាការនឹងស្នើសុំយោបល់របស់រដ្ឋាភិបាល ហើយយោបល់នេះអាចត្រូវបានគោរពដោយតុលាការ (deference)។⁴⁸

គំនិតជាតិនិយម (nationalist approach) មានឥទ្ធិពលដល់ការបកស្រាយរបស់តុលាការប្រទេសខ្លះ ដូចជាអាមេរិក ឬ អ៊ីស្រាអែល។⁴⁹ នេះក្នុងន័យថា ច្បាប់ជាតិ នឹងត្រូវបានផ្តល់តម្លៃខ្ពស់ជាងក្នុងពេលមានទំនាស់រវាងបទប្បញ្ញត្តិច្បាប់ជាតិ និងច្បាប់អន្តរជាតិ ឬការបកស្រាយថា សន្ធិសញ្ញាមិនផ្តល់សិទ្ធិដល់បុគ្គលជាជនរងគ្រោះ ធ្វើពាក្យបណ្តឹងសុំសំណងពីអំពើរបស់អាជ្ញាធរ ដែលបំពានកាតព្វកិច្ច ក្នុងសន្ធិសញ្ញាពាក់ព័ន្ធ។

បញ្ហាបន្ទាប់ ថាតើអ្នកណាជាអ្នកកំណត់វិធីសាស្ត្របកប្រែណាមួយ? នៅក្នុងនីតិវិធីចំពោះមុខតុលាការ ច្បាប់ដែលអនុវត្ត (applicable law) និងវិធីសាស្ត្របកស្រាយ (interpretative approach) ណាមួយដែលនឹងប្រកាន់យក ពិតជាពាក់ព័ន្ធយ៉ាងខ្លាំងនឹងលទ្ធផលនៃក្តីក្តាំ។ អាស្រ័យហេតុនេះ រដ្ឋជាភាគីជម្លោះ ពិតជាប្រឹងខ្លាំងណាស់ក្នុងការអន្ទងឲ្យតុលាការយកច្បាប់ ឬវិធីបកស្រាយដែលខ្លួនចង់បាន។ ភាគីអាចគិតថា វិធីបកស្រាយតាមមាត្រា ៣១ នៃសន្ធិសញ្ញាស្តីពីច្បាប់សន្ធិសញ្ញា អាចនាំឲ្យមានហានិភ័យដល់ខ្លួន។ ដូចនេះ ភាគីអះអាងថា រដ្ឋខ្លួនមិនមែនជាភាគីនៃសន្ធិសញ្ញានេះទេ។ តុលាការអាចអះអាងតបវិញថា

⁴⁶ ‘There are other general legal principles for interpretation that should also be considered, such as the interpretative principle that limitation provisions shall be construed and applied in a restrictive way’, *interpretation of human rights treaties*, available at <http://www.humanrights.is/en/human-rights-education-project/human-rights-concepts-ideas-and-fora/part-i-the-concept-of-human-rights/interpretation-of-human-rights-treaties>.
⁴⁷ Pierre Michel Eisemann and Raphael Rivier, *France*, p. 270 in Duncan B. Hollis, Merritt R. Blakeslee and L. Benjamin Ederington, *National Treaty Law and Practice, Dedicated to the Memory of Monroe Leigh*, 2005.
⁴⁸ John Dugard, *South Africa*, pp. 471-472 in David Sloss, *the Role of Domestic Courts in Treaty Enforcement, A Comparative Study*, 2009.
⁴⁹ David Sloss, *the Role of Domestic Courts in Treaty Enforcement, A Comparative Study*, 2009, p. 28.

វិធានបកស្រាយ ចែងក្នុងសន្ធិសញ្ញានេះ វាជាវិធានទំនៀមទម្លាប់អន្តរជាតិ ចងកាតព្វកិច្ចដោយស្វ័យប្រវត្តិ (automatically binding) ដោយមិនចាំបាច់ចូលជាភាគី ឬទទួលយកទេ។⁵⁰

២.២. ការអនុវត្តរបស់តុលាការក្នុងស្រុក

ប្រទេសខ្លះ មានច្បាប់ ឬបទប្បញ្ញត្តិណែនាំសម្រាប់ការបកស្រាយច្បាប់។⁵¹ ដូចគ្នានឹងការអនុវត្តក្នុងការបកស្រាយសន្ធិសញ្ញាដែរ តុលាការនឹងពិនិត្យមើលអត្ថន័យនៃពាក្យជាដំបូងគោលបំណង និងវិធានដទៃ ឬ ទ្រឹស្តីមួយចំនួនទៀត ដែលពាក់ព័ន្ធជាក្រោយ។

ជាការពិតណាស់ ប្រសិនបើពាក្យពេចន៍ខ្លឹមសារច្បាស់ តុលាការនឹងប្រកាន់យកខ្លឹមសារនេះ។ ឧទាហរណ៍ បទប្បញ្ញត្តិបានចែងថា ជនណាម្នាក់នឹងមានទោស ប្រសិន បើបើកបររថយន្ត ក្នុងទីក្រុងលើសពី៤០គីឡូម៉ែត្រក្នុងមួយម៉ោង។⁵² ប្រសិនបើពាក្យ នៃច្បាប់ច្បាស់លាស់ ដូចនេះមិនចាំបាច់បកស្រាយពាក្យទាំងនោះ... ។ ពាក្យទាំងនោះតែងតែ បង្ហាញចេញនាដីជាក់លាក់របស់អ្នកធ្វើច្បាប់។⁵³ ក្នុងករណីមិនច្បាស់ តុលាការខ្លះ ដូចជាអង់គ្លេស អនុវត្តនូវវិធាន Mischief Rule។⁵⁴

ឧទាហរណ៍ច្បាប់បានចែងថា នារីកសិដ្ឋានភេទ ដែលបោយដៃហៅបុរសនៅតាមដងផ្លូវនឹងទទួលទោស។ វាអាចមានការបកស្រាយថា មានទោសលុះត្រាតែនារីនោះ ឈរនៅលើដងផ្លូវមិនមែនឈរនៅលើយំមុខក្នុងផ្ទះ បោយដៃហៅបុរសទេ។ តាមវិធាន Mischief ការបកស្រាយចង្អៀតរៀបនេះ នឹងមិនទទួលយកទេ។ សភាពិចារណាថា អំពើពេស្យាចារបង្កផលវិបាកក្នុងសង្គមច្រើន ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬសីលធម៌សាធារណៈ ដូចនេះសភាធ្វើច្បាប់

⁵⁰ David Kretzmer, Israel, p.278, in David Sloss, the Role of Domestic Courts in Treaty Enforcement, A Comparative Study, 2009; Articles 31 and 32 of the Vienna Convention on the Law of Treaties set forth, respectively, the general rule of interpretation and the rule on supplementary means of interpretation. These rules also apply as customary international law, the United Nations, Report of the Office of Legal Affairs, legal.un.org/ilc/reports/2016/english/chp6.pdf

⁵¹ Australia, Interpretation Act 1901 (Cth), s 15AB (2)(d).

⁵² មាត្រា៦២ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៤ ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមានសិទ្ធិដឹកបណ្តុំបើកបរល្បឿនកម្រិត ...ចំពោះបទល្មើសណាមួយដូចខាងក្រោម...២. បើកបរដោយល្បឿនលើសចាប់ពី ៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿន ដែលបានកំណត់ក្នុងច្បាប់នេះ។

⁵³ If the words of the statute are in themselves precise and unambiguous, then no more can be necessary than to expound those words in their natural and ordinary sense. The words themselves alone do, in such a case, best declare the intention of the lawgiver, see Sussex Peerage Case (1884) 8 ER 1034.

⁵⁴ Ian Mcleod, Legal Method, 5th Ed., 2005, pp. 253-263.

ដើម្បីបំពេញចន្លោះខ្វះខាតក្នុងឯកសារច្បាប់មុន ក្នុងបំណងដើម្បីលុបបំបាត់ទាំងស្រុងនៃអំពី
ពេស្យាចារ។ អាស្រ័យហេតុនេះ ការបោយដែរបស់ស្ត្រីពេស្យាចារ ទោះបីនៅទីណា ក៏មាន
ទោសដែរ។⁵⁵ វិធាននេះ វាស្រដៀងគ្នានឹង វិធានបកស្រាយតាមគោលបំណងដែរ ក៏ប៉ុន្តែវិធាន
ចុងក្រោយនេះ តុលាការនឹងពិនិត្យមើលខ្លឹមសារក្នុងច្បាប់ ដើម្បីរកនូវបំណងច្បាប់។ វិធានទាំង
ពីរនេះ ប៉ុបញ្ចូលគ្នាទំនងជានឹងបង្កើតនូវវិធានបកស្រាយទូលាយ (broad interpretation)។⁵⁶
វិធានបកស្រាយទូលាយ តម្រូវឲ្យមានការយោងដល់បទដ្ឋានគតិយុត្តិទូលំទូលាយ របស់ជាតិ ឬ
អន្តរជាតិ។ តុលាការកំពូលកម្ពុជា ក្នុងរឿងដ៏ល្បីល្បាញមួយ បានប្រកាន់យកវិធីសាស្ត្របក
ស្រាយទូលាយ៖

“ចម្លើយសារភាពមិនត្រូវជាកស្តុតាងដាក់បន្ទុកសំខាន់ទេ...តាមស្មារតីមាត្រា
១៤ ចំណុចទី៣ ឆ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិប្រជាពលរដ្ឋ និង
នយោបាយបានកំណត់ថាជនជាប់ចោទគ្រប់រូបមានសិទ្ធិមិនឲ្យនរណាបង្ខិត
បង្ខំឲ្យឆ្លើយដាក់កំហុសលើខ្លួនឯង ឬទទួលសារភាពនូវកំហុសដែលមិន
ត្រឹមត្រូវនោះទេ ដែលបទដ្ឋានអន្តរ ជាតិ នេះ ត្រូវបានទទួលស្គាល់ដោយរដ្ឋ
ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣១...។ ចម្លើយសារភាពមិនស៊ី
សង្វាក់គ្នាទៅនឹងដើមកំណើតនៃកស្តុតាង និងទំនងជាធ្វើឲ្យប៉ះពាល់សុច្ឆរិត
ភាពនៃដំណើរការរឿងក្តីផងដែរ។ ...តាមសំអាងហេតុចុងក្រោយនៃ សេចក្តី
សម្រេចលេខ ០៩២/០០៣/២០០៧ កបធ.ច ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ
២០០៧ របស់ក្រុមប្រឹក្សាធម្មនុញ្ញ បានសំអាងថា ចៅក្រមជំនុំជម្រះក្តីផ្នែក
លើច្បាប់ ជាតិរួមមានរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រ
កម្ពុជាទទួលស្គាល់...។ មាត្រា ៦៩ នៃលក្ខន្តិកៈទីក្រុងវ្យូមស្តីពីតុលាការ
ព្រហ្មទណ្ឌអន្តរជាតិ (ដែលកម្ពុជាភាគី) បានកំណត់ថា កស្តុតាងដែល
ទំនងជាប្រឆាំងដល់នឹងបង្កព្យសនកម្ម ដល់ភាពសុច្ឆរិតនៃដំណើរការក្តី

⁵⁵ Smith v. Hughes [1960] 1 WLR 830, see E-Lawresources, <http://www.e-lawresources.co.uk/Smith-v-Hughes-%5B1960%5D.php>.

⁵⁶ Nick Park, A Broad and Generous Interpretation of Human Rights, available at <http://www.vox.ic/001/2017/1/30/a-broad-and-generous-interpretation-of-human-rights>. Nachova and et al. v. Bulgaria, European Court of Human Rights, Application Nos. 43577/98; 43579/98, Judgement of 26 February 2004, para. 168.

មិនត្រូវទទួលយកបានឡើយ។ ...ភស្តុតាងជាចម្លើយសារភាពបែបនេះមិនអាចមានតម្លៃជាភស្តុតាងដាក់បន្ទុកបានឡើយ។⁵⁷

ស្រដៀងគ្នានេះ តុលាការកាណាដាបានអះអាង៖ វិធីសាស្ត្រទំនើបក្នុងការបកស្រាយច្បាប់ ដែលអនុលោមតាមវិធីនេះ ពាក្យនៃច្បាប់ត្រូវបានពិចារណាក្នុងបរិបទទាំងស្រុង និងខ្លឹមសារតាមន័យធម្មតា និងវេយ្យាករណ៍ស្របនឹងទម្រង់នៃច្បាប់ គោលបំណងនៃច្បាប់ ព្រមទាំងចេតនារបស់សភា⁵⁸

ក្រៅពីវិធានខាងលើ តុលាការនឹងពិចារណា នូវទ្រឹស្តីពាក់ព័ន្ធមួយចំនួនទៀត ដូចជា ឋានានុក្រមនៃច្បាប់ (ច្បាប់ធម្មនុញ្ញជាច្បាប់កំពូលខ្ពស់ជាងច្បាប់ទាំងឡាយ)⁵⁹ ការបកស្រាយច្បាប់ព្រហ្មទណ្ឌ តឹងរឹងមិនតាមសទិសភាព។ “ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាពបានឡើយ។”⁶⁰ ហើយករណីមន្ទិល ត្រូវផ្តល់ប្រយោជន៍ដល់ជនសង្ស័យ។ “វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។”⁶¹ ទំនាក់ ទំនងរវាងច្បាប់ពិសេស និងច្បាប់ទូទៅ (*lex specialis v. lex generalis*)⁶² ច្បាប់កើតមុន និងកើតក្រោយ (*lex postia*)⁶³ ពាក្យសំដែងនូវកាតព្វកិច្ច (*shall*)⁶⁴ ឬអនុសាសន៍ (*should*)⁶⁵ ពាក្យមាន ដូចជា (*such as*) ដែលបង្ហាញពីឧទាហរណ៍។ មាត្រាទី២ នៃកតិកាសញ្ញា សិទ្ធិប្រជាពលរដ្ឋ និងនយោបាយ បានចែងនូវមូលហេតុនៃការរើសអើង ដូចជា ភេទ សាសនា តែមិនបានដាក់បញ្ចូល ពិការភាពជាមួយហេតុទេ។⁶⁶ គណៈ

⁵⁷ សាលដីកាតុលាការកំពូល សំណុំរឿងព្រហ្មទណ្ឌ សាលដីកាលេខ ២៣៩ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៣។
⁵⁸ *The so called modern approach to statutory interpretation, according to which the words of an Act are be read in their entire context and in their grammatical and ordinary sense harmoniously with the scheme of the Act, the object of the Act, and the intention of Parliament, see Rizzo & Rizzo Shoes Ltd. (Re) [1998] 1 SCR 27, at para. 21.*
⁵⁹ Cambodian Constitutional Council, Decision no. 092/003/2007, *supra* note 11; 1993 Cambodian Constitution, Article 131.
⁶⁰ 2009 Cambodian Criminal Code, Article 5.
⁶¹ 1993 Cambodian Constitution, Article 38, *supra* note 28.
⁶² Ashika Singh, *the United States, the Torture Convention, and Lex Specialis: the Quest for A Coherent Approach to the CAT in Armed Conflict*, 47 (3) Columbia Human Rights Law Review, 2016, p. 141; Alejandro Lorite Escorihuela, *Humanitarian Law and Human Rights Law: the Politics of Distinction*, 19(2) Michigan State Journal of International Law, 2011, p.360.
⁶³ Emily S. Bremer, *the Dynamic Last-In-Time Rule*, Ind. Int’L & Comp. L. Rev, 2012, p. 31.
⁶⁴ LAGRANT Case (Germany v. United States of America), Summary of 27 June 2001 Judgment, pp. 195-196, at www.icj-cij.org;
⁶⁵ *Id.*
⁶⁶ Article 2:1. Each State Party to the present Covenant undertakes to respect and to ensure to all individuals within its territory and subject to its jurisdiction the rights recognized in the present Covenant, without distinction of any kind, such as race, colour, sex, language, religion, political or other

កម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអះអាងថាពាក្យ ដូចជា (such as) ជាពាក្យ មានខ្លឹមសារទូលាយក្តៅបមូលហេតុពិការភាពផងដែរ។⁶⁷

ការបកស្រាយខ្លឹមសារនៃពាក្យពេចន៍ ក៏ត្រូវពិនិត្យ ពាក្យក្នុងចង្កោមពាក្យ ឧទាហរណ៍ កាំភ្លើងខ្លី ឬវែងក្តី សុទ្ធតែជាអាវុធ អាចសម្លាប់មនុស្សបាន។⁶⁸ ឯកសារច្បាប់មានភាពវិវត្ត (living instrument) ដែលត្រូវបកស្រាយតម្រូវតាម ស្ថានភាពបច្ចុប្បន្ន។ នេះជាទ្រឹស្តី ផ្តួច ផ្តើមដោយតុលាការសិទ្ធិមនុស្សអឺរ៉ុប ថាសិទ្ធិមនុស្សមានការវិវត្ត (dynamic) បកស្រាយមាត្រា ៣ ដែលចែងហាមឃាត់អំពើទារុណកម្ម រាប់បញ្ចូលការហាមឃាត់បញ្ជូនជនណាមួយទៅជួប អំពើទារុណកម្ម។ ការបកស្រាយនេះ ឆ្លើយតបនឹងទៅការបកស្រាយរបស់ អង្គគ្រួសថាមាត្រា ៣ (ហាមឃាត់អំពើទារុណកម្ម) នៃសន្ធិសញ្ញា សិទ្ធិមនុស្សអឺរ៉ុប មិនបានចែងហាមបញ្ជូន ឧក្រិដ្ឋជនទៅជួបហានិភ័យ នៃអំពើទារុណកម្មទេ។⁶⁹

ក្នុងការបកស្រាយ តុលាការប្រទេសខ្លះ បានពិចារណាលើការអនុវត្ត ឬការបកស្រាយ របស់តុលាការបរទេសផងដែរ។ នៅក្នុងសេចក្តីសម្រេច លើរឿងក្តីបត្យាប័នស្នើដោយសហរដ្ឋ អាមេរិក ដល់ប្រទេស កាណាដា តុលាការកំពូលរបស់ កាណាដា បានពិចារណាយ៉ាងស៊ីជម្រៅ ពាក់ព័ន្ធជាមួយនឹងច្បាប់សន្ធិសញ្ញា សាលក្រមរបស់តុលាការអន្តរជាតិ និងរបស់ជាតិ ព្រមទាំង ឯកសារផ្សេងៗទៀត ដែលជាប់ទាក់ទិន ជាមួយការហាមឃាត់ទោសប្រហារជីវិត។ តុលាការ កំពូលរបស់កាណាដា បានរកឃើញនូវនិន្នាការទូទៅនៃការលុបចោល ឬការមិនប្រើទោស ប្រហារជីវិត។ ផ្អែកតាមគំហើញនេះ តុលាការបានតម្រូវឲ្យរដ្ឋាភិបាលកាណាដា សុំការធានាពី សហរដ្ឋអាមេរិក មិនឲ្យប្រើទោសប្រហារជីវិតលើជន ដែលកាណាដាបញ្ជូនទៅវិញ នៅក្នុងគ្រប់

opinion, national or social origin, property, birth or other status, see ICCPR, supra note 2. The English will be “such as”non-exhaustive, see *prohibited grounds of non-discrimination*, available at <http://www.humanrights.is/en/human-rights-education-project/comparative-analysis-of-selected-case-law-achpr-iachr-echr-hrc/the-right-to-equality-and-non-discrimination/prohibited-grounds-of-discrimination>.

⁶⁷ Article 2(2) lists the prohibited grounds of discrimination as “race, colour, sex, language, religion, political or other opinion, national or social origin, property, birth or other status”. The inclusion of “other status” indicates that this list is not exhaustive and other grounds may be incorporated in this category. The express grounds and a number of implied grounds under “other status” are discussed below, see the Committee on Economic, Social and Cultural Rights, E/C.12/GC/20, 10 June 2009, para. 15.

⁶⁸ Jacob Scott, *Codified Canons and the Common Law of Interpretation*, 98(341) the Georgetown Law Journal, 2010, p. 354.

⁶⁹ *Soering v. the United Kingdom*, No. 14038/88 [1989] ECHR 14 (July 7, 1989), para. 101.

ករណីបត្យាប័នទាំងអស់ ពាក់ព័ន្ធនឹងទោសប្រហារជីវិត។⁷⁰ តុលាការ ទាមទារយ៉ាងនេះ នាំឲ្យមាន ការផ្លាស់ប្តូរទម្លាប់ ដែលរដ្ឋាភិបាលកាណាដា សុំនូវការធានា កុំឲ្យមានទោសប្រហារជីវិត ក្នុង តែករណីចាំបាច់ និងពិសេសតែប៉ុណ្ណោះ ។ ការទាមទារដូចនេះ គឺដើម្បីឲ្យសម ស្របតាមខ្លឹម សារដែលទាមទារ ក្នុងសន្ធិសញ្ញាបត្យាប័នរវាងកាណាដា និងសហរដ្ឋអាមេរិក ជួយ បញ្ចៀសកុំ ឲ្យមានការរំលោភសិទ្ធិមនុស្ស និងជាពិសេស កុំឲ្យមានការរំលោភច្បាប់របស់ កាណាដា ដែល លុបចោលទោសប្រហារជីវិត។⁷¹ តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី ក្នុង ការពិចារណាថា តើការបង្ខំ (duress) ជាមូលហេតុឲ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌក្នុង បទមនុស្សឃាដបានធ្វើការអង្កេតនូវច្បាប់ និងសាលក្រមរបស់ប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ម៉ាឡេស៊ីជាដើម។⁷²

៣. សង្ខេប

ជាការឆ្លើយតបនឹងចន្លោះខ្វះខាតនៃច្បាប់ តុលាការជាតិ និងអន្តរជាតិ មានអំណាច បកស្រាយច្បាប់ ហាក់ប្រកាន់យកនូវវិធីសាស្ត្របកស្រាយទូលាយ (គោលបំណងនៃសន្ធិ សញ្ញា និងច្បាប់)។ ចេតនារបស់អ្នកធ្វើច្បាប់ហាក់មិនត្រូវបានផ្តល់តម្លៃ នេះដូចគ្នានៃខ្លឹមសារ នៃឯកសារកំណត់ត្រានៃការធ្វើច្បាប់។ ទោះបីយ៉ាងនេះក្តី ឯកសារទាំងនោះ និងចេតនា ក៏ ត្រូវបានពិចារណាផងដែរ។ តុលាការពិចារណានូវពាក្យពេចន៍ក្នុងបរិបទ និងបំណងនៃច្បាប់ ពិនិត្យមាត្រាជាច្រើនដែលពាក់ព័ន្ធ សូម្បីមាត្រាក្នុងច្បាប់ផ្សេងក្តីក្នុងចេតនារកឲ្យឃើញនូវខ្លឹម សារពិតអព្យាក្រឹត មិនអយុត្តិធម៌ខ្លាំងពេកចំពោះភាគីណាមួយ ដែលធ្វើឲ្យទាំងអ្នកចាញ់ និង ឈ្នះសុទ្ធតែទទួលយកបាន។

⁷⁰ Human Rights Committee, *Judge v. Canada*, CCPR/C/78/D/829/1998, 13 August 2003; Supreme Court of Canada, *United States v. Burns*, [2001] 1 SCR 283, para. 91.
⁷¹ Supreme Court of Canada, *United States v. Burns*, [2001] 1 SCR 283, para. 131.
⁷² *Prosecutor v. Erdemovic*, Case No. IT-96-22-A, Joint Separate Opinion of Judge McDonald and Judge Vohrah, ¶¶ 57–58 (Int'l Crim. Trib. for the Former Yugoslavia Oct. 7, 1997), at <http://www.icty.org/x/cases/erdemovic/acjug/en/erd-asojmcd971007e.pdf>, see as well, Neha Jain, *Comparative International Law at the ICTY: The General Principles Experiment*, 109 Am. J. Int'l L. 486 (2015), available at http://scholarship.law.umn.edu/faculty_articles/427.

សកម្មភាពរបស់គណៈមេធាវី

១. ទំនាក់ទំនងជាតិ និងអន្តរជាតិ

១.១ ទំនាក់ទំនងជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទដើម្បីជួយការពារក្តីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រមិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យគណៈមេធាវីកម្ពុជា ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព។

ពាក់ព័ន្ធបញ្ហានេះ លោកមេធាវី សួន វិសាល បានគូសបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវីកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រក៏ដូចជារៀបចំប្រព័ន្ធទិន្នន័យតាមដានករណីនីមួយៗផងដែរ។

នៅក្នុងជំនួបសម្តែងការគួរសមនាព្រឹកថ្ងៃនោះដែរ លោកមេធាវី សួន វិសាល ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរអំពីសមិទ្ធផលការងារមួយចំនួនរបស់គណៈមេធាវីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាកំពុងធ្វើនាពេលបច្ចុប្បន្ន។

បើតាមលោក អាំង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកមេធាវី សួន វិសាល បានជម្រាបសម្តេចតេជោថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេសលើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ លោកបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់ការងារ ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៏បង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេសការពារក្តីផង។

លោកមេធាវី សួន វិសាល ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាន នៅកម្ពុជា នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ លោកមេធាវី សួន វិសាល ហើយក៏បានណែនាំដល់គណៈមេធាវីកម្ពុជាថា រាល់ការកែទម្រង់ទាំងឡាយដែលគណៈមេធាវី នឹងធ្វើត្រូវធ្វើឲ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ សម្តេចតេជោ ក៏បានណែនាំឲ្យគណៈមេធាវីកម្ពុជាពិនិត្យមើលចំណុចមួយចំនួន ដែលលែងសមស្របទៅតាមកាលៈទេសៈ ព្រោះថាគណៈមេធាវី

ព្រឹត្តិបត្រមេធាវីក្រីមាសទី៣ លេខ១៨ ខែកក្កដា-កញ្ញា ឆ្នាំ២០១៨

បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥មក ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនា
ពេលបច្ចុប្បន្ននេះទេ។



**ជំនួបពិភាក្សាការងាររវាងលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីជាមួយឯក
ឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលា
ឧទ្ធរណ៍**

នៅថ្ងៃច័ន្ទ ១១កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០១៨ នៅសាលាឧទ្ធរណ៍-មហាអយ្យការ លោកមេធាវី សួន វិសាល ប្រធានគណៈ
មេធាវី បានជួបពិភាក្សាការងារជាមួយឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និង
ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីជំរុញពិភាក្សាការងារស្តីពី កិច្ច
សហប្រតិបត្តិការលើវិស័យយុត្តិធម៌។

របៀបវារៈនៃជំនួបកិច្ចពិភាក្សាការងារនេះផ្ដោតលើប្រធានបទស្តីពី៖

- ១) ការផ្តល់នីតិសម្បទាដល់មេធាវី
- ២) ការចាត់តាំងមេធាវីក្នុងរឿងជនក្រីក្រ
- ៣) កិច្ចសហប្រតិបត្តិការរបស់មេធាវី ក្នុងអំឡុងពេលដំណើរការរឿងក្តីនៅសាលា
ឧទ្ធរណ៍។

កិច្ចជំនួបពិភាក្សាការងារនេះបានលទ្ធផលដូចខាងក្រោម៖

- ១) ឯកឧត្តមប្រធានសាលាឧទ្ធរណ៍សម្រេចជាគោលការណ៍ គឺត្រូវដាក់តុមេធាវីឱ្យស្មើ
នឹងអគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
- ២) ឯកឧត្តមប្រធានសាលាឧទ្ធរណ៍បានណែនាំឱ្យចៅក្រម ទុកពេលវេលាសមរម្យ
សម្រាប់មេធាវីធ្វើសេចក្តីថ្លែងការណ៍ក្នុងការការពារកូនក្តីរបស់ខ្លួន នៅក្នុងពេលសវនា
ការ។
- ៣) សាលាឧទ្ធរណ៍នឹងផ្តល់ជូននូវការិយាល័យមួយសម្រាប់ប្រតិភូគណៈមេធាវីក្នុងការ
ធ្វើការងាររបស់ខ្លួន។
- ៤) សាលាឧទ្ធរណ៍នឹងកោះហៅមេធាវីចាត់តាំង យ៉ាងហោចណាស់១ខែកន្លះមុនកាល
បរិច្ឆេទ សវនាការ។ រាល់ការចាត់តាំងមេធាវីជាបន្ទាន់នឹងមិនឱ្យមានទៀតឡើយ។



១.២ ទំនាក់ទំនងអន្តរជាតិ

កិច្ចប្រជុំកំពូលរបស់ប្រធានគណៈមេធាវី នៃសមាគមច្បាប់ ប្រចាំតំបន់អាស៊ីនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី

កាលពីថ្ងៃព្រហស្បតិ៍ ៦រោច និងថ្ងៃសុក្រ ៧រោច ខែទុតិយាសាធា ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០២-០៣ ខែសីហា ឆ្នាំ២០១៨ លោកមេធាវី កុយ នាម អគ្គលេខាធិការរង លោកស្រីមេធាវី លីម ច័ន្ទលីដា និងលោកស្រីមេធាវី សៅ កញ្ញា តំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលរបស់ប្រធានគណៈមេធាវី នៃសមាគមច្បាប់ ប្រចាំតំបន់អាស៊ីនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី ដែលមានសមាជិកចំនួន១៧ ប្រទេសចូលរួម ។





តំណាងកម្ពុជាបានចូលរួមកិច្ចប្រជុំសមាគមច្បាប់អាស៊ាននៅប្រទេសសិង្ហបុរី នាថ្ងៃទី៣៣ ១៣កើត និងថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ ២០១៨ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការនៃ គណៈមេធាវីបានចូលរួមក្នុងមហាសន្និបាតនៃ សមាគមច្បាប់អាស៊ានដែលបានប្រព្រឹត្តិទៅប្រទេសសិង្ហបុរី។





២. កិច្ចប្រជុំផ្ទៃក្នុង

ការប្រជុំបុគ្គលិកដើម្បីត្រួតពិនិត្យការងារដែលបានដាក់ជូនសម្រាប់ការរៀបចំសន្និបាត នាថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី ក្រោមអធិបតីភាព លោកមេធាវី ព្រហ្ម វិចិត្រ អក្ខរា អគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំបុគ្គលិក ដើម្បីត្រួតពិនិត្យ និងរៀបចំការងារសម្រាប់ មហាសន្និបាតជ្រើសរើសប្រធានគណៈមេធាវី អាណត្តិទី១២ និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៩ កិច្ចប្រជុំនេះមានការចូលរួមបុគ្គលិកគ្រប់អង្គភាពទាំងអស់នៃគណៈមេធាវីរួមទាំង លោកអគ្គលេខាធិការនៃគណៈមេធាវីផងដែរ។



កិច្ចប្រជុំបុគ្គលិកគណៈមេធាវីប្រចាំខែកញ្ញា

នាថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំបុគ្គលិក ដើម្បីត្រួតពិនិត្យការងារប្រចាំខែ និងលើកទិសដៅការងារសម្រាប់ រៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៨ ។



កិច្ចប្រជុំបុគ្គលិកពិនិត្យការងារប្រចាំខែសីហា.


នាថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការបានដឹកនាំ កិច្ចប្រជុំបុគ្គលិក ដើម្បីត្រួតពិនិត្យការងារប្រចាំខែ និងលើកទិសដៅការងារប្រចាំខែថ្មី។ កិច្ចប្រជុំនេះការចូលរួមបុគ្គលិកគ្រប់អង្គភាពទាំងអស់នៃ គណៈមេធាវីរួមទាំងលោកអគ្គលេខាធិរងនៃ គណៈមេធាវីផងដែរ។



៣. កិច្ចប្រជុំគណៈកម្មការជំនាញ

៣.១ កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការងារនៃគណៈមេធាវី

នាថ្ងៃសុក្រ ៩រោច ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបកិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការងារនៃគណៈមេធាវី។ លទ្ធផលដែលទទួលបានគឺគណៈកម្មការបានរៀបចំផែនការសម្រាប់ផ្សព្វផ្សាយច្បាប់ តាមរយៈវិទ្យុ ទូរទស្សន៍ និងព្រឹត្តិបត្រ ហើយគណៈកម្មការកិច្ចការងារនឹងមានកិច្ចប្រជុំរៀងរាល់ ២ខែម្តង។



កិច្ចប្រជុំគណៈកម្មការកិច្ចការការងារប្រចាំខែសីហា

នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្ម- ការកិច្ចការការងារ នៃគណៈមេធាវី ជាលើកទី២។ លទ្ធផលដែលទទួលបានគឺ អង្គប្រជុំបាន សម្រេចជ្រើសរើសសមាជិកគណៈកម្មការបន្ថែម និងបានកំណត់ប្រធានបទសម្រាប់ផ្សព្វផ្សាយ ច្បាប់ តាមទូរស័ព្ទនៅពេលខាងមុខ។



៣.២ កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការពាណិជ្ជកម្មនៃគណៈមេធាវី

កិច្ចប្រជុំគណៈកម្មការកិច្ចការពាណិជ្ជកម្មប្រចាំខែកក្កដា

នៅថ្ងៃសុក្រ ១កើត ខែទុតិយាសាធរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការពាណិជ្ជកម្មនៃគណៈមេធាវី។ លទ្ធផលដែលទទួលបានគឺ គណៈកម្មការបានរៀបចំផែនការសម្រាប់ផ្សព្វផ្សាយច្បាប់ តាមរយៈវីឡូ ទូរទស្សន៍ និងព្រឹត្តិបត្រ។



កិច្ចប្រជុំគណៈកម្មការកិច្ចការពាណិជ្ជកម្មប្រចាំខែសីហា

នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាធរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកាគណៈកម្មការកិច្ចការពាណិជ្ជកម្មជាលើកទី២នៃគណៈមេធាវី។

នៅក្នុងដំណើរនៃកិច្ចប្រជុំគណៈកម្មការកិច្ចការពាណិជ្ជកម្មនេះ លោកស្រីមេធាវី យូ សួនទី ប្រធានគណៈកម្មការបានធ្វើបទបង្ហាញ អំពីប្រធានបទសម្រាប់ធ្វើការផ្សព្វផ្សាយ ច្បាប់នៅតាមទូរទស្សន៍នាពេលខាងមុខ។



៣.៣ កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការព្រហ្មទណ្ឌនៃគណៈមេធាវី

នៅថ្ងៃសុក្រ ៨កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការ ព្រហ្មទណ្ឌនៃគណៈមេធាវី។

លទ្ធផលដែលទទួលបានគឺ បានរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់សមាជិកគណៈកម្មការ កំណត់នូវប្រធានបទជាអត្ថិភាពសម្រាប់ធ្វើការសម្រាប់ផ្សព្វផ្សាយច្បាប់ តាមរយៈវិទ្យុ ទូរទស្សន៍ និងព្រឹត្តិបត្រ។



៣.៤ កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវី

ការប្រជុំគណៈកម្មការកិច្ចការរដ្ឋប្បវេណីប្រចាំខែកញ្ញា

នៅថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការកិច្ច ការរដ្ឋប្បវេណី នៃគណៈមេធាវី។ សមាជិក-សមាជិកានៃគណៈកម្មការបានជជែកពិភាក្សាអំពី ផែនការសម្រាប់ធ្វើដៃគូផ្សព្វផ្សាយច្បាប់ និងពិភាក្សាមេរៀនស្តីពី សន្តតិកម្ម ដែលត្រូវលើយក មកធ្វើបទបង្ហាញតាមទូរទស្សន៍ ។



ការប្រជុំគណៈកម្មការកិច្ចការរដ្ឋប្បវេណីប្រចាំខែសីហា

នៅថ្ងៃអង្គារ ១១រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកាគណៈ កម្មការកិច្ចការរដ្ឋប្បវេណីជាលើកទី២នៃគណៈមេធាវី។

នៅក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចការរដ្ឋប្បវេណីនេះ គឺបានជជែកពិភាក្សាគ្នាយ៉ាង លម្អិតអំពីខ្លឹមសារអត្ថបទដែលត្រូវផ្សាយនៅក្នុងព្រឹត្តិបត្រមេធាវីនាពេលខាងមុខ។ សមាជិក គណៈកម្មការនឹងចូលរួមផ្សព្វផ្សាយច្បាប់តាមវិទ្យុផងដែរ។



នៅថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការ កិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវី។ សមាជិក-សមាជិកានៃគណៈកម្មការបានជជែកពិភាក្សា អំពីផែនការសម្រាប់ធ្វើវីដេអូផ្សព្វផ្សាយច្បាប់ និងពិភាក្សាមេរៀនស្តីពី នីតិវិធីអនុវត្តដោយបង្ខំ នៅក្នុងសំណុំរឿងរដ្ឋប្បវេណី។





ការប្រជុំគណៈកម្មការកិច្ចការរដ្ឋប្បវេណីប្រចាំខែកក្កដា


នៅថ្ងៃអង្គារ ១២កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការ កិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវី។ លទ្ធផលដែលទទួលបានគឺ គណៈកម្មការបានសម្រេច រៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុងសម្រាប់គណៈកម្មការកិច្ចការរដ្ឋប្បវេណី និងរៀបចំផែនការសកម្ម ភាព សម្រាប់ផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា វិទ្យុ ទូរទស្សន៍ និងព្រឹត្តិបត្រ ហើយគណៈកម្ម- ការកិច្ចការរដ្ឋប្បវេណី និងមានកិច្ចប្រជុំរៀងរាល់មួយខែម្តង។



**៣.៥ កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ
កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាលើកទី២**

នៅថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាលើកទី២ ក្រោមការដឹកនាំប្រជុំដោយលោកមេធាវី គង់ សំអុន ប្រធានគណៈកម្មការ។

នៅក្នុងកិច្ចប្រជុំ សមាជិក-សមាជិកគណៈកម្មការបានពិភាក្សាលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាពការងារដែលទាក់ទងនឹងការធ្វើជាវាគ្មិន សម្រាប់សិក្ខាសាលាការបណ្តុះបណ្តាលមេធាវីចូលប្រកបតាមមាត្រា៣២ ការធ្វើជាវាគ្មិនក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ការសរសេរអត្ថបទដាក់ចូលព្រឹត្តិបត្រគណៈមេធាវី ការវាយតម្លៃពីការយល់ដឹងរបស់សហគាតាអំពីសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ការទៅទស្សនៈកិច្ចនៅក្រៅប្រទេស បញ្ហាការសរសេរសារណារបស់សហគាតានៅតុលាការកំពូល និងទាក់ទងការកំណត់ចំនួនសមាជិកចូលរួចសិក្ខាសាលា ។



.កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិប្រចាំខែសីហា

នៅថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាធា ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកា គណៈកម្មការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ នៃគណៈមេធាវី។

លទ្ធផលដែលទទួលបាន គឺអង្គប្រជុំបានសម្រេចឲ្យសមាជិកធ្វើសេចក្តីព្រាងបទបញ្ជា ផ្ទៃក្នុង កំណត់ប្រធានបទសម្រាប់ធ្វើការស្រាវជ្រាវ និង បានរៀបចំផែនការសម្រាប់ផ្សព្វផ្សាយ តាមរយៈវីឡូ ទូរទស្សន៍ និងព្រឹត្តិបត្រ។ គណៈកម្មការនឹងជួបប្រជុំរៀងរាល់ពីរខែម្តង។



៤. ការផ្សព្វផ្សាយច្បាប់តាមរយៈ សិក្ខាសាលា ឬទូរទស្សន៍

៤.១ ការផ្សព្វផ្សាយច្បាប់តាមរយៈ សិក្ខាសាលា

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីបានធ្វើបាត់កថាស្តីពី “ដំណើរការស្នាក់ក្នុងសំណុំរឿងព្រហ្មទណ្ឌ” ជូនដល់សិក្ខាកាមបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១០ នៅបណ្ឌិតសភានគរបាលកម្ពុជា

នៅថ្ងៃច័ន្ទ ១០រោច ខែទុតិយាសាធរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៨ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីបានធ្វើបាត់កថាស្តីពី “ដំណើរការស្នាក់ក្នុងសំណុំរឿងព្រហ្មទណ្ឌ” ជូនដល់សិក្ខាកាមបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១០ នៅបណ្ឌិតសភានគរបាលកម្ពុជា។



សិក្ខាសាលាក្រោមប្រធានបទ "ការចូលរួមរបស់អ្នកអនុវត្តច្បាប់ និងស្ថាប័នហិរញ្ញវត្ថុក្នុងការប្រឆាំងការជួញដូរមនុស្ស"

នាថ្ងៃព្រហស្បតិ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការសេរី

ភាពអាស៊ី (Liberty Asia) និងអង្គការតម្លាភាពកម្ពុជា បានរៀបចំសិក្ខាសាលា ក្រោមប្រធាន បទស្តីពី “ការចូលរួមរបស់អ្នកអនុវត្តច្បាប់ និងស្ថាប័នហិរញ្ញវត្ថុក្នុងការប្រឆាំងការជួញដូរមនុស្ស” នៅសណ្ឋាគារសាន់ដេ ក្រោមអធិបតីភាពលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការនៃ គណៈមេធាវី។



គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំ ចំពោះអចលនវត្ថុ”

ក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា សហព័ន្ធ គណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងយុត្តិធម៌ជប៉ុន (ICD) នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានរៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”

នៅក្នុងសិក្ខាសាលានេះក៏មានសាស្ត្រាចារ្យជាតិ និងអន្តរជាតិចូលរួមធ្វើបទបង្ហាញផង ដែរ នៅក្នុងនោះរួមមានលោកមេធាវី អ៊ីរ៉ូ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណីនៃគណៈ មេធាវី លោកមេធាវី SATO Naoshi សាស្ត្រាចារ្យ និងជាមេធាវីរបស់ FJBA លោកស្រីមេធាវី Ms. SUZUKI Ichiko សាស្ត្រាចារ្យ និង ជាចៅក្រមនៃ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

នៃក្រសួងយុត្តិធម៌ជប៉ុន (ICD) និងលោកមេធាវី YOSHIZAWA Tosghiyuki មេធាវី JFBA។
នៅរសៀលថ្ងៃនោះផងដែរ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងសហ
ការីបានចូលរួមពិសារអាហារសាគ្គីជាមួយភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាមួយ និងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និង
នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃ ក្រសួងយុត្តិធម៌ជប៉ុន (ICD) ។



សិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”

៤.២ ការផ្សព្វផ្សាយច្បាប់តាមរយៈ ទូរទស្សន៍

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកមេធាវី កុយ គន្ធី និងលោកមេធាវី ពិន វណ្ណៈ សមាជិកគណៈកម្មការច្បាប់ពាណិជ្ជកម្មនៃ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចូល កម្មវិធីច្បាប់អំពី "ភតិសន្យាហិរញ្ញវត្ថុ" នៅស្ថានីយប៉ុស្តិ៍បាយ័ន BTV ។

សហភាពអាចចូលមើលសកម្មភាពនៃការវាគ្មិនបានតាមរយៈ គេហទំព័រសង្គមផ្លូវការ របស់គណៈមេធាវី សូមចុចតំណភ្ជាប់ខាងក្រោម៖

<https://web.facebook.com/BAKCCambodia/videos/2469573489781285/>



លិខិតអញ្ជើញសមាជិក-សមាជិកាគណៈមេធាវីចូលរួមមហាសន្និបាតលើកទី ២៣



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

- ១-មេធាវី សំខ បណ្ណ
- ២-មេធាវី អ៊ុន គីសាន
- ៣-មេធាវី កែត យី
- ៤-មេធាវី អ៊ុន ជុំសី
- ៥-មេធាវី រៀង សំបូរ
- ៦-មេធាវី ជា សុភក្ក
- ៧-មេធាវី សាវ៉ា ជ័យ
- ៨-មេធាវី ថាវ ជានិម
- ៩-មេធាវី ជុំ ចាន់ធីត
- ១០-មេធាវី កេត សុវណ្ណ
- ១១-មេធាវី ឌី ធីសាន
- ១២-មេធាវី សេន សុខយីម
- ១៣-មេធាវី លីម សុខត្រា
- ១៤-មេធាវី ឈឹម គិរ្យ
- ១៥-មេធាវី សំ សុភក្ក
- ១៦-មេធាវី ឆន ហានុ
- ១៧-មេធាវី អ៊ុន ធីតារេត
- ១៨-មេធាវី លី ពិធី
- ១៩-មេធាវី ឈឹម ចិន្យា
- ២០-មេធាវី ឈឹម ឥន្ទ្រសីជា
- ២១-មេធាវី កែ ធីសាន
- ២២-មេធាវី ហុ លីហុម
- ២៣-មេធាវី វ៉ា ពិសី
- ២៤-មេធាវី ជា ហុឡា
- ២៥-មេធាវី រេត កញ្ញា
- ២៦-មេធាវី អ៊ុន ធីតាធីតា
- ២៧-មេធាវី លីម សម្បត្តិ

លេខ ២១២៤ /គម/១៨
ថ្ងៃ ទី ១០ ខែ ត្រាពណ៍ ឆ្នាំ ច ស៊ី ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តីហា ឆ្នាំ ២០១៨
សូមជម្រាបជូន

សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កម្មវត្ថុ ៖ អញ្ជើញសមាជិក-សមាជិកាគណៈមេធាវីចូលរួមមហាសន្និបាតលើកទី ២៣ របស់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
យោង ៖ -ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
-បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី
-ការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី០៩ ខែ តីហា ឆ្នាំ ២០១៨ ។

គបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមអញ្ជើញសមាជិក-សមាជិកាគណៈមេធាវី
ចូលរួមមហាសន្និបាតលើកទី ២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹង
ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៧ : ៣០ នាទីព្រឹក នៅ
សណ្ឋាគារ វេស៊ីដង់ សុខាភ័ព្វ ផ្លូវកែវចិន្តា ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ។ នៅក្នុងមហាសន្និបាតលើកទី ២៣ នេះដែរ នឹងមានរបៀបចំបោះឆ្នោតជ្រើសតាំង
ប្រធានគណៈមេធាវីអាណត្តិទី ១២ (២០១៨-២០២០) និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សា
គណៈមេធាវីអាណត្តិទី ០៩ (២០១៨-២០២១) ផងដែរ ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញចូលរួម កុំបីអាក់ខាន ។
សូមសមាជិក-សមាជិកាគណៈមេធាវី អនុញ្ញាតការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ជូនភ្ជាប់៖ កម្មវិធីមហាសន្និបាត
សម្រាប់ពាក់៖ អាវិថ្នាជីវៈមេធាវី


ប្រធាន
មេធាវី សុខ ធីសាន

អគារភ្នំពេញនៅក្នុងប្រជុំផ្លូវលេខ ១១២៤ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៩៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bakc.org.kh / Website: www.bakc.org.kh

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាគណៈ
មេធាវី អាណត្តិទី ០៩



- ប្រធានគណៈមេធាវី
- មេធាវី សុខ វិសាល
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី សំលេ ធួន្ត
- ២-មេធាវី អ៊ុន គីរីយា
- ៣-មេធាវី កែត ឃី
- ៤-មេធាវី អ៊ុន ដុនី
- ៥-មេធាវី វង្ស សំបូរ
- ៦-មេធាវី ជា សុភក្ខន
- ៧-មេធាវី សាន់ ជួយ
- ៨-មេធាវី ចាន់ ជានិត
- ៩-មេធាវី ជួន ជាន់
- ១០-មេធាវី គេង សុផាន្ត
- ១១-មេធាវី ឌី សុភា
- ១២-មេធាវី សេង សុខឃីម
- ១៣-មេធាវី ឈីម សុខធួន្ត
- ១៤-មេធាវី ឈីម គិរេម្យ
- ១៥-មេធាវី សំ សុភា
- ១៦-មេធាវី គេង ធួន្ត
- ១៧-មេធាវី អ៊ុន គីរីយា
- ១៨-មេធាវី ឈីម គីរីយា
- ១៩-មេធាវី ឃីម វិសាល
- ២០-មេធាវី ឈីម ធួន្ត
- ២១-មេធាវី កែ វិសាល
- ២២-មេធាវី ហួន សំបូរ
- ២៣-មេធាវី ចាន់ ជានិត
- ២៤-មេធាវី ជួន ជាន់
- ២៥-មេធាវី សេង គុញ្ញា
- ២៦-មេធាវី អ៊ុន គីរីយា
- ២៧-មេធាវី ឈីម សុភា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២០ ៩២ / គម/១៨

ថ្ងៃ ២៩ ខែ កើត ខែ ក្រាបមាស ឆ្នាំ ឥសាន្ត ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ជម្រាបជូន
សមាជិក-សមាជិកាគណៈមេធាវី

- កម្មវត្ថុ ÷ ការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី ០៩ ។
- យោង ÷ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- ការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ។

គបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនសមាជិក-សមាជិកា ដែលជាមេធាវី
ពេញសិទ្ធិទាំងអស់ជ្រាបថា គណៈមេធាវីនឹងរៀបចំធ្វើការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវី
អាណត្តិទី ០៩ (២០១៨-២០២១) នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។ គណៈមេធាវី
ចាប់ផ្តើមទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាគណៈមេធាវី ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៥ : ០០ រសៀល នៅទីស្នាក់ការគណៈមេធាវី ។

- លក្ខខណ្ឌឈរឈ្មោះ ៖
- ជាមេធាវីពេញសិទ្ធិ ចាប់ពី ២ (ពីរ) ឆ្នាំ ឡើងទៅ
- ជាមេធាវីមានសិទ្ធិបោះឆ្នោត និង
- ឥតដែលបាត់បង់សិទ្ធិបោះឆ្នោតដោយទណ្ឌកម្មវិន័យណាមួយ ។

អាស្រ័យហេតុនេះ សមាជិក-សមាជិកាមេធាវីដែលមានបំណងឈរឈ្មោះជាបេក្ខជនក្រុម
ប្រឹក្សាគណៈមេធាវី អាណត្តិទី ០៩ អាចអញ្ជើញមកដាក់ពាក្យ នៅទីស្នាក់ការគណៈមេធាវី នៅរៀង
រាល់ម៉ោងធ្វើការ ឱ្យបានមុនកាលបរិច្ឆេទឈប់ទទួលពាក្យដូចបានរៀបរាប់ខាងលើ ។ សូមភ្ជាប់មក
ជាមួយនូវពាក្យស្នើសុំ រូបថត (ពាក់អាវុំបមេធាវី ៨៣៧) ទំហំ ៤x៦ ចំនួន ១ (មួយ) សន្លឹក ។
សូម សមាជិក-សមាជិកាទាំងអស់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។



ម្ចាស់ជូន :
- ឯកឧត្តមអគ្គនាយករាជអាជ្ញាអមសាលាដំបូង
- ក្រុមប្រឹក្សាគណៈមេធាវី
- ឯកសារ-កាលប្បវត្តិ

មេធាវី សុខ វិសាល

អគារស្នាក់ការកណ្តាល ផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦៦២ ៧០ ៧០, Building at Corner of Street 112/ and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-majl: info@bake.org.kh / Website: www.bake.org.kh

សេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យស្នើសុំឈប់ឈ្មោះជាបេក្ខជនប្រធានគណៈមេធាវី អាណត្តិទី១២



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២០៥៣ / គម/១៨

ថ្ងៃ ច័ន្ទ ២ កើត ខែស្រាពណ៍ ឆ្នាំច សិរិទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ជម្រាបជូន
សមាជិក-សមាជិកនៃគណៈមេធាវី

- ប្រធានគណៈមេធាវី
- មេធាវីស្ថិតិសាល
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី ស៊ុន មន្ត្រី
- ២-មេធាវី អ៊ុន កិរីយា
- ៣-មេធាវី កែត ឃី
- ៤-មេធាវី អ៊ុន ដុំសី
- ៥-មេធាវី ត្បូង សំបូរ
- ៦-មេធាវី ជា សុភក្ខុន
- ៧-មេធាវី សាន់ ជ័យ
- ៨-មេធាវី ថាវ ជានិត
- ៩-មេធាវី ជួន ចាន់ធីត
- ១០-មេធាវី កេង សុផានុរ
- ១១-មេធាវី ឌី ឧសភា
- ១២-មេធាវី សេង សុខឃីម
- ១៣-មេធាវី ឃីម សុខនុត្តា
- ១៤-មេធាវី ឈឹម ធីឃ្យ
- ១៥-មេធាវី សំ សុភវ
- ១៦-មេធាវី ខេង ហានុត្ត
- ១៧-មេធាវី ធួ ធីតារាជ
- ១៨-មេធាវី លី ពិច
- ១៩-មេធាវី ឃីម ធីសុភ
- ២០-មេធាវី ឃីម ធីនុសីជា
- ២១-មេធាវី កែ ធីនស
- ២២-មេធាវី ត្បូង ត្បូង
- ២៣-មេធាវី ចា ពិសី
- ២៤-មេធាវី ជា តុលី
- ២៥-មេធាវី សេ កញ្ញា
- ២៦-មេធាវី អ៊ុន ធីហានចំជា
- ២៧-មេធាវី ឈី សម្បត្តិ

- កម្មវត្ថុ ÷ ការដាក់ពាក្យស្នើសុំឈប់ឈ្មោះជាបេក្ខជនប្រធានគណៈមេធាវី អាណត្តិទី ១២ ។
- ហេតុ ÷ -ធ្លាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
-បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
-ការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនសមាជិក-សមាជិក ដែលជាមេធាវី ពេញសិទ្ធិទាំងអស់ជ្រាបថា គណៈមេធាវីនិងរៀបចំធ្វើការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី ១២ (២០១៨-២០២០) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ។ គណៈមេធាវីចាប់ ផ្តើមទទួលពាក្យស្នើសុំឈប់ឈ្មោះជាបេក្ខជនប្រធានគណៈមេធាវី ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៥ : ០០ រសៀល នៅទីស្នាក់ការគណៈមេធាវី ។

- លក្ខខណ្ឌឈប់ឈ្មោះ ៖
- ជាមេធាវីពេញសិទ្ធិ ចាប់ពី ៣ (បី) ឆ្នាំ ឡើងទៅ
- ជាមេធាវីមានសិទ្ធិបោះឆ្នោត និង
- ឥតដែលបាត់បង់សិទ្ធិបោះឆ្នោតដោយទណ្ឌកម្មវិធីយណ្ឌកម្ម ។

អាស្រ័យហេតុនេះ សមាជិក-សមាជិកមេធាវីដែលមានបំណងឈប់ឈ្មោះជាបេក្ខជន ប្រធានគណៈមេធាវី អាណត្តិទី ១២ អាចអញ្ជើញមកដាក់ពាក្យ នៅទីស្នាក់ការគណៈមេធាវី នៅរៀង រាល់ម៉ោងធ្វើការ ឱ្យបានមុនកាលបរិច្ឆេទឈប់ទទួលពាក្យដូចបានរៀបរាប់ខាងលើ ។ សូមភ្ជាប់មក ជាមួយនូវពាក្យស្នើសុំ រូបថត (ពាក់អាវុំរូបមេធាវី ថតថ្មី) ទំហំ ៤X៦ ចំនួន ១ (មួយ) សន្លឹក ។

សូម សមាជិក-សមាជិកទាំងអស់ ទទួលនូវការរាប់អានដ៏ល្អស្មោះស្ម័គ្រអំពីខ្ញុំ ។

- ចម្លងជូន :
- ឯកឧត្តមអគ្គនាយករាជរដ្ឋាភិបាលសាលាឧទ្ធរណ៍
- ក្រុមប្រឹក្សាគណៈមេធាវី
- ឯកសារ-កាលប្បវត្តិ


មេធាវី ស្ថិតិ សាល

អគារស្តីការនៅចំក្រុងភ្នំពេញលេខ ១១២៩ និងផ្លូវលេខ ១៨៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bake.org.kh / Website: www.bake.org.kh

សូមជូនដំណឹងអំពីសេចក្តីសម្រេចស្តីពី ការប្រគល់-ទទួលសិទ្ធិសម្រាប់ការបោះឆ្នោត ជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១២ (២០១៨-២០២០) និងការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៩ (២០១៨-២០២១)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ៤៤៣ /សសតម/១៨
ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

សេចក្តីសម្រេច
ស្តីពី

ការប្រគល់-ទទួលសិទ្ធិ

សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី ១២ (២០១៨-២០២០)
និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៩ (២០១៨-២០២១)

ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

- ប្រធានគណៈមេធាវី
- មេធាវី សុខ ធីសាន
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី ស័ង ចន្ទ្រ
- ២-មេធាវី អ៊ុន គិរិយា
- ៣-មេធាវី កែត ឃី
- ៤-មេធាវី អ៊ុន ម៉ុនី
- ៥-មេធាវី វៀង សំបូរ
- ៦-មេធាវី ជា សុភេន
- ៧-មេធាវី សាវ៉ា ជួន
- ៨-មេធាវី ថាវ ជាតិ
- ៩-មេធាវី ជូ ចាន់មីរ៉ា
- ១០-មេធាវី កេង សុភ័ណ្ណ
- ១១-មេធាវី ធី ធីសាន
- ១២-មេធាវី សេង សុខឃីម
- ១៣-មេធាវី លីម សុខធីន្ទ
- ១៤-មេធាវី លីម គិរិយា
- ១៥-មេធាវី សំ សុភ័ក
- ១៦-មេធាវី ឌុន ធានុ
- ១៧-មេធាវី អ៊ុន ធីតា
- ១៨-មេធាវី លី កិច
- ១៩-មេធាវី ឃីម ធីសុភ
- ២០-មេធាវី លីម ថ័ន្ទលីនា
- ២១-មេធាវី កែ ធីសាន
- ២២-មេធាវី ហួ លីហួ
- ២៣-មេធាវី វ៉ា កិសី
- ២៤-មេធាវី ជា ហុន
- ២៥-មេធាវី សេវ កញ្ញា
- ២៦-មេធាវី អ៊ុន ធីសាន
- ២៧-មេធាវី លីម សុភ័ក្តិ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨៥/០៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញក្រមសីលធម៌មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១២
- បានឃើញបទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិក-សមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី ៨
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបោះឆ្នោតជ្រើសតាំងលោកមេធាវី **សុខ ធីសាន** ជាប្រធានគណៈមេធាវី អាណត្តិទី ១១
- យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ភាសម័យប្រជុំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។ ៤

អគារភ្នំពេញកែច្នៃថ្មីលេខ ១២៨ មិត្តភ័ក្តិ លេខ ១៨៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០, Building at Corner of Str and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bakc.org.kh / Website: www.bak

ស ទ្រេ ច

- ប្រការ ១.** លិខិតប្រគល់-ទទួលសិទ្ធិត្រូវមានហត្ថលេខា និងប្រថាប់ត្រាមេធាវី-ត្រាឈ្មោះ ឬឈ្មោះសរសេរដោយដៃរបស់មេធាវីប្រគល់សិទ្ធិ និងមេធាវីទទួលសិទ្ធិ ។
- ប្រការ ២.** ហាមសមាជិក-សមាជិកគណៈមេធាវី ដែលមានសិទ្ធិបោះឆ្នោតផ្ទេរសិទ្ធិបោះឆ្នោតរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីជូនសហភាពមេធាវីលើសពីម្នាក់ ឬធ្វើការផ្ទេរសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីជូនសហភាពមេធាវីលើសពីម្នាក់ ។
- ប្រការ ៣.** ក្នុងករណីបំពានប្រការ ២ ខាងលើ លិខិតប្រគល់-ទទួលសិទ្ធិទាំងនោះត្រូវទុកជាមោឃៈ ហើយសហភាពមេធាវី ដែលជាអ្នកប្រគល់សិទ្ធិជូនសហភាពលើសពីម្នាក់ត្រូវរងទណ្ឌកម្ម ដោយដកសិទ្ធិមិនឱ្យបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតនោះ ព្រមទាំងត្រូវរងទណ្ឌកម្មវិធីផ្សេងទៀតតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ។
- ប្រការ ៤.** លិខិតប្រគល់-ទទួលសិទ្ធិច្បាប់ដើមត្រូវប្រគល់ជូនគណៈកម្មការរៀបចំការបោះឆ្នោតឱ្យបានមុនពេល ដែលគណៈកម្មការរៀបចំការបោះឆ្នោតចាប់ផ្តើមនីតិវិធីប្រកាសអំពីការប្រគល់-ទទួលសិទ្ធិក្នុងពេលមហាសន្និបាតបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវី ឬអាចប្រគល់ឱ្យគណៈមេធាវីឱ្យបានមុនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ដើម្បីសម្រួលការងារដល់គណៈកម្មការរៀបចំការបោះឆ្នោតក្នុងការបូកសរុប និងរាយការណ៍ជូនមហាសន្និបាត ។
- ប្រការ ៥.** រាល់ការប្រគល់-ទទួលសិទ្ធិតាមរយៈទូរសារសារអេឡិចត្រូនិច (E-mail) ឬលិខិតថតចម្លង ឬពុំបានធ្វើឡើងតាមទម្រង់ និងលក្ខខណ្ឌដូចមានចែងក្នុងប្រការ ១ ខាងលើនោះចាត់ទុកថាពុំមានសុពលភាព និងពុំអាចអនុញ្ញាតឱ្យបោះឆ្នោតជំនួសបានឡើយ ។ លិខិតប្រគល់-ទទួលសិទ្ធិមួយអាចប្រើបានតែក្នុងសម័យបោះឆ្នោតម្តងប៉ុណ្ណោះ ។
- ប្រការ ៦.** រាល់ការលុបចោលនូវការយល់ព្រមប្រគល់សិទ្ធិ ឬទទួលសិទ្ធិអាចធ្វើឡើងបានដោយមេធាវីប្រគល់សិទ្ធិ ឬមេធាវីទទួលសិទ្ធិ ។ ការលុបចោលនេះត្រូវជូនដំណឹងភ្លាមទៅគណៈកម្មការរៀបចំការបោះឆ្នោត ដោយធ្វើយ៉ាងណាឱ្យបានមុនពេល ដែលគណៈកម្មការរៀបចំការបោះឆ្នោតចាប់ផ្តើមនីតិវិធីប្រកាស អំពីការប្រគល់-ទទួលសិទ្ធិក្នុងពេលមហាសន្និបាត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ហើយត្រូវប្រកាសជាសាធារណៈក្នុងពេលមហាសន្និបាត ។

- ប្រការ ៧.** គណៈកម្មការរៀបចំការបោះឆ្នោតត្រូវចាត់វិធានការលើសិទ្ធិប្រគល់សិទ្ធិដែលស្នើសុំលុបចោល ដោយមេធាវីទទួលសិទ្ធិ ឬមេធាវីប្រគល់សិទ្ធិ និងបញ្ជាក់ថាទុកជាមោឃៈ ។
- ប្រការ ៨.** បទប្បញ្ញត្តិទាំងឡាយ ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវចាត់ទុកជា និរាករណ៍ ។
- ប្រការ ៩.** គណៈកម្មការរៀបចំការបោះឆ្នោត អគ្គលេខាធិការគណៈមេធាវី បេក្ខជនប្រធាន បេក្ខជនក្រុមប្រឹក្សាគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ត្រូវ អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ប្រ ធា ន



មេធាវី សុទ្ធ-វិសាល

- ចម្លងជូន.**
- ឯកឧត្តមអគ្គនាយករាជរដ្ឋាភិបាលអមសាលាឧទ្ធរណ៍ “ដើម្បីជូនជ្រាប”
 - ក្រុមប្រឹក្សាគណៈមេធាវី
 - ដូចប្រការ ៩
 - ឯកសារ-កាលប្បវត្តិ

សូមជូនដំណឹងអំពីសេចក្តីសម្រេចស្តីពីការទទួលស្គាល់បេក្ខជនឈរឈ្មោះ
សូមជូនដំណឹងអំពីសេចក្តីសម្រេចស្តីពី ការទទួលស្គាល់បេក្ខជនឈរឈ្មោះប្រធាន
គណៈមេធាវី អាណត្តិទី១២ (២០១៨-២០២០) និង បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណៈ
មេធាវីអាណត្តិទី៩ (២០១៨-២០២១) និងការជូនដំណឹងអំពីសេចក្តីសម្រេចស្តីពីការយោសនា
បោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី។



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ប្រធានគណៈមេធាវី
មេធាវី សួន ចិន្យា
ក្រុមប្រឹក្សាគណៈមេធាវី

១ មេធាវី ស៊ុន ធីតា
២ មេធាវី អ៊ុន កិត្យា
៣ មេធាវី កែវ យី
៤ មេធាវី អ៊ុន ប៊ុន
៥ មេធាវី វង្ស សំបុរ
៦ មេធាវី ជា សុភន្ទ
៧ មេធាវី សាន់ ជ័យ
៨ មេធាវី ថាវ ជាតិ
៩ មេធាវី ជួន ជីវិត
១០ មេធាវី កេង សុខាណុ
១១ មេធាវី ឌី ធីតា
១២ មេធាវី រសេ គុណយីម
១៣ មេធាវី ឈីន សុខណ្ណា
១៤ មេធាវី ឈីន គីរ្យ
១៥ មេធាវី សំ សុភ
១៦ មេធាវី ធីតា ហេង
១៧ មេធាវី អ៊ុន ធីតា
១៨ មេធាវី សី គី
១៩ មេធាវី ឈីន ធីតា
២០ មេធាវី ឈីន ធីតា
២១ មេធាវី កែវ ចិន្យា
២២ មេធាវី ហុន ធីតា
២៣ មេធាវី ចាន់ គីរី
២៤ មេធាវី ជា ហុន
២៥ មេធាវី សេន កញ្ញា
២៦ មេធាវី អ៊ុន ធីតា
២៧ មេធាវី ឈី សុភ

លេខ ២៧២១ /តម/១៨

ថ្ងៃ ពុធ ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ជម្រាបជូន
សមាជិក-សមាជិកាគណៈមេធាវី

កម្មវត្ថុ ៖ ការជូនឈ្មោះបេក្ខជនឈរឈ្មោះជាប្រធានគណៈមេធាវី អាណត្តិទី១២ (២០១៨-២០២០) និងបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៥ (២០១៨-២០២១) ។

- យោង ៖ - ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
- បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី
 - លិខិតលេខ ២០៥២/តម/១៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ របស់គណៈមេធាវី
 - លិខិតលេខ ២០៥៧/តម/១៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ របស់គណៈមេធាវី
 - សេចក្តីសម្រេចរបស់គណៈមេធាវី លេខ ៥៥១/សសតម/១៨ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រឹក្សាគណៈមេធាវីបានពិនិត្យ និងសម្រេចជាផ្លូវការលើលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១២ (២០១៨-២០២០) និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៥ (២០១៨-២០២១) ហើយបានសម្រេចទទួលស្គាល់បេក្ខជនប្រធានគណៈមេធាវី ចំនួន ២ (ពីរ) រូបគឺ៖

- ១-លោកមេធាវី សួន វិសាល អត្តលេខ ១៤៣
- ២-លោកមេធាវី សំ សុភ អត្តលេខ ៣២១

និងបេក្ខជនសមាជិកក្រុមប្រឹក្សាគណៈមេធាវីចំនួន ១៥៨ (មួយរយប្រាំបី)រូប (ដូចមានសេចក្តីសម្រេចជូនភ្ជាប់មកជាមួយនេះ)។

អាណត្តិទី១២ គណៈមេធាវី ផ្ទះលេខ ១១២៩ និងលេខ ១៨៣០ ផ្លូវជាតិលេខ១ ភ្នំពេញ ទីស្នាក់ការកណ្តាល រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៨៨៧, លេខទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 112 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bake.org.kh / Website: www.bake.org.kh

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីជ្រាបជាតិមានតាមការគួរ ។
សូម សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។



ប្រ ធា ន

មេធាវី ស្នួន-វិសាល

មន្ត្រីទទួលខុសត្រូវ

- ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាដំបូង
“ដើម្បីជូនជ្រាប”
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ៥៥១ /សសម/១៨

ថ្ងៃ សុក្រ ៥០កើត ខែកុម្ភៈ ឆ្នាំច សិរីទិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨

សេចក្តីសម្រេច
ស្តីពី

ការទទួលស្គាល់បេក្ខជនឈរឈ្មោះប្រធានគណៈមេធាវី អាណត្តិទី ១២ (២០១៨-២០២០)
បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី ៩ (២០១៨-២០២១)

ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសក្ខីកៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញក្រមសីលធម៌មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
- បានឃើញបទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ៨
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបោះឆ្នោតជ្រើសតាំងលោកមេធាវី សួន វិសាល ជាប្រធានគណៈមេធាវី អាណត្តិទី ១១
- យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

ប្រធានគណៈមេធាវី
មេធាវី សួន វិសាល
ក្រុមប្រឹក្សាគណៈមេធាវី

- ១-មេធាវី សំខេ មណ្ឌុរ
- ២-មេធាវី វ៉ែន កិរិយា
- ៣-មេធាវី កែវ យ៉ី
- ៤-មេធាវី វ៉ែន ប៊ុន
- ៥-មេធាវី វ៉ែន សំបូរ
- ៦-មេធាវី ជា សុគន្ធា
- ៧-មេធាវី សាវ៉ា ជ័យ
- ៨-មេធាវី ថាវ ពានីត
- ៩-មេធាវី ជួន ធីតា
- ១០-មេធាវី កេង សុវណ្ណា
- ១១-មេធាវី ឌី ធីតា
- ១២-មេធាវី សេង សុខុម
- ១៣-មេធាវី ឆឹម សុខុម
- ១៤-មេធាវី ឈឹម ពិបុល
- ១៥-មេធាវី សំ សុគន្ធា
- ១៦-មេធាវី ខេង មាណុ
- ១៧-មេធាវី ឌី ធីតា
- ១៨-មេធាវី ឆឹ ធីតា
- ១៩-មេធាវី ឈឹម មិសុក
- ២០-មេធាវី ឆឹម ធីតា
- ២១-មេធាវី កែវ វិសាល
- ២២-មេធាវី ហួន ធីតា
- ២៣-មេធាវី វ៉ា ធីតា
- ២៤-មេធាវី ជា ហុន
- ២៥-មេធាវី សេង កញ្ញា
- ២៦-មេធាវី ឌី ធីតា
- ២៧-មេធាវី ឈឹម សុខុម

អាសយដ្ឋាន: ក្រុងភ្នំពេញ លេខ ១១២៩ ផ្លូវលេខ ១៤៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ: ១៥៨៧, ច្បាប់: ០២៣ ៦២២ r/o r/o ,Building at Corner of Street 1 and 1930. Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bake.org.kh / Website: www.bake.org.kh

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីជ្រាបជាព័ត៌មានតាមការគួរ ។
 សូម សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។



មេធាវី ស៊ុន វិសាល

បង្គាប់

- ឯកឧត្តមអគ្គនាយកដ្ឋានអនាម័យសាធារណៈ
 “ដើម្បីជម្រាប”
- ឯកសារ-កាលប្បវត្តិ



គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
បញ្ជីបេក្ខជនឈរឈ្មោះប្រធានគណៈមេធាវីរាជធានី ១២

ល.រ	នាម-គោត្តនាម	ភេទ	អត្តលេខ	ថ្ងៃដាក់ពាក្យ	លេខចូល
១	មេធាវី ស៊ុន វិសាល	ប្រុស	១៤៣	១៣/០៨/១៨	២៨១៧
២	មេធាវី សំ សុភ័ង	ប្រុស	៣២១	០៣/០៩/១៨	៣២២៦





គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
បញ្ជីបេតុជនឈរឈ្មោះសម្រាប់កម្របម្រួលគណៈមេធាវីរាជធានី ៩

ល.រ	នាម-គោត្តនាម	ភេទ	អត្តលេខ	ថ្ងៃជំរក់ពាក្យ	លេខបុល
១	មេធាវី ឈឹមអេង រតនៈ	ប្រុស	៨០	១៣/០៨/១៨	២៨១៨
២	មេធាវី សាន់ ម៉ាន់	ប្រុស	៩៧៣	១៣/០៨/១៨	២៨១៩
៣	មេធាវី អ៊ុង វាសនា	ប្រុស	៨៩០	១៣/០៨/១៨	២៨២០
៤	មេធាវី ឃឹម សៀកឡាយ	ប្រុស	៩៧២	១៣/០៨/១៨	២៨២១
៥	មេធាវី យាន សុតាណា	ប្រុស	៨៣៦	១៣/០៨/១៨	២៨២២
៦	មេធាវី យុត កែវសុវត្ថា	ប្រុស	៤៨៥	១៣/០៨/១៨	២៨២៣
៧	មេធាវី ស៊ី សត្យា	ប្រុស	៥២៤	១៣/០៨/១៨	២៨២៤
៨	មេធាវី សឹង ម៉ុនពន្លក	ប្រុស	៧០៤	១៣/០៨/១៨	២៨២៥
៩	មេធាវី នាង បញ្ញា	ប្រុស	៤៥៤	១៣/០៨/១៨	២៨២៦
១០	មេធាវី មាស ស៊ីផន	ស្រី	៧៧៥	១៣/០៨/១៨	២៨២៧
១១	មេធាវី ទួច ធីរិទ្ធ	ប្រុស	៤៧៥	១៣/០៨/១៨	២៨៣១
១២	មេធាវី ឡៅ ជុនធី	ប្រុស	១០២	១៣/០៨/១៨	២៨៣២
១៣	មេធាវី អុប វិបុល	ប្រុស	៦៤៥	១៣/០៨/១៨	២៨៣៣
១៤	មេធាវី គា សុផល	ស្រី	៥៥១	១៣/០៨/១៨	២៨៣៤
១៥	មេធាវី ផែង ហេង	ប្រុស	៦៥២	១៣/០៨/១៨	២៨៣៥
១៦	មេធាវី ហួន ជុនឌី	ប្រុស	៦៧	១៣/០៨/១៨	២៨៣៦
១៧	មេធាវី អៀ សុភាព	ប្រុស	៧៧	១៣/០៨/១៨	២៨៣៧
១៨	មេធាវី ហេ ធីរីអេង	ប្រុស	៥១៥	១៣/០៨/១៨	២៨៣៨
១៩	មេធាវី នាង ហៃ	ប្រុស	២៤២	១៣/០៨/១៨	២៨៣៩
២០	មេធាវី ខាន់ សិរីវុធី	ប្រុស	៥០៨	១៣/០៨/១៨	២៨៤០
២១	មេធាវី អ៊ុន វិបុល	ប្រុស	៤៦២	១៣/០៨/១៨	២៨៤១
២២	មេធាវី ម៉េង សុភារី	ស្រី	៣០៤	១៣/០៨/១៨	២៨៤២
២៣	មេធាវី ហាក់ ខេងដួន	ប្រុស	៣៩៤	១៣/០៨/១៨	២៨៤៣
២៤	មេធាវី រស់ អ៊ុន	ប្រុស	៤៨៧	១៣/០៨/១៨	២៨៤៤
២៥	មេធាវី អាង ឧត្តម	ប្រុស	១៣៥	១៣/០៨/១៨	២៨៤៥
២៦	មេធាវី ឯក សារ៉ាវុត	ប្រុស	៨២៩	១៣/០៨/១៨	២៨៤៦



ល.រ	នាម-គោត្តនាម	ភេទ	អត្តលេខ	ថ្ងៃដាក់ពាក្យ	លេខមូល
២៧	មេធាវី លី សុខឡាយ	ប្រុស	៧៥៨	១៣/០៨/១៨	២៨៤៧
២៨	មេធាវី យឹម ថាវី	ស្រី	៤២៤	១៣/០៨/១៨	២៨៤៨
២៩	មេធាវី រស់ មុនិទ្ធ	ប្រុស	២៨៥	១៣/០៨/១៨	២៨៤៩
៣០	មេធាវី ប៉ា ដួនតា	ប្រុស	២៤៩	១៣/០៨/១៨	២៨៥០
៣១	មេធាវី ចៅ ប៊ុនហួន	ប្រុស	៦៦២	១៣/០៨/១៨	២៨៥១
៣២	មេធាវី គឹម វាសនា	ប្រុស	៣១៤	១៣/០៨/១៨	២៨៥២
៣៣	មេធាវី សួស សាម្បើន	ប្រុស	២៨៤	១៣/០៨/១៨	២៨៥៣
៣៤	មេធាវី លីម វណ្ណា	ប្រុស	២២៥	១៣/០៨/១៨	២៨៥៤
៣៥	មេធាវី ជា ពុទ្ធវិន	ប្រុស	៦៥៨	១៣/០៨/១៨	២៨៥៥
៣៦	មេធាវី ហៀង មករា	ប្រុស	៦៦៩	១៣/០៨/១៨	២៨៥៦
៣៧	មេធាវី ហាក់ សៀកលី	ប្រុស	១៣៧	១៣/០៨/១៨	២៨៥៧
៣៨	មេធាវី ភាំង សុភ័ក្ត្រ	ប្រុស	៣១៦	១៣/០៨/១៨	២៨៥៨
៣៩	មេធាវី នៅ ច័ន្ទសុជាតា	ស្រី	៤៣៣	១៣/០៨/១៨	២៩៦០
៤០	មេធាវី លី ទិស្សបុនាមី	ប្រុស	៨៧៥	១៣/០៨/១៨	២៨៦៤
៤១	មេធាវី ប៉ែន សុវណ្ណឌី	ស្រី	៥៤៣	១៣/០៨/១៨	២៨៦៦
៤២	មេធាវី ចេង ប៉េងហាប់	ប្រុស	៥៤២	១៣/០៨/១៨	២៨៦៧
៤៣	មេធាវី នៅ រក្សា	ប្រុស	១៦៦	១៣/០៨/១៨	២៨៧៧
៤៤	មេធាវី សឹង សុជាតិ	ប្រុស	៣០២	១៤/០៨/១៨	២៨៨២
៤៥	មេធាវី ច័ន្ទ វិចិត្រ	ប្រុស	២៧៤	១៤/០៨/១៨	២៨៨៣
៤៦	មេធាវី ខៀវ គុណា	ប្រុស	៨៥៤	១៤/០៨/១៨	២៨៨៤
៤៧	មេធាវី កេង សុម៉ារតន៍	ប្រុស	៧៦២	១៤/០៨/១៨	២៨៨៥
៤៨	មេធាវី ស្រួយ សុជាតិ	ប្រុស	៥២៣	១៤/០៨/១៨	២៨៨៦
៤៩	មេធាវី ងាយ សុផា	ប្រុស	៥៩៦	១៤/០៨/១៨	២៨៨៧
៥០	មេធាវី ចេង រស្មីសេរីវង្ស	ប្រុស	៨០២	១៤/០៨/១៨	២៨៨៨
៥១	មេធាវី គង់ ពិទ្ធ	ប្រុស	៦២៩	១៤/០៨/១៨	២៨៨៩
៥២	មេធាវី ឯក មាលា	ស្រី	២៧១	១៤/០៨/១៨	២៨៩០
៥៣	មេធាវី ម៉ក់ ប៊ុណ្ណា	ប្រុស	៤៩៤	១៤/០៨/១៨	២៨៩៨
៥៤	មេធាវី សៅ ឡឿន	ប្រុស	៣៧៥	១៤/០៨/១៨	២៩០៣
៥៥	មេធាវី ឌី គឹមហោ	ប្រុស	៤៥២	១៥/០៨/១៨	២៩០៨
៥៦	មេធាវី អ៊ុក រី	ប្រុស	២២០	១៥/០៨/១៨	២៩១០



ល.រ	នាម-គោត្តនាម	ភេទ	អត្តសេស	ថ្ងៃដាក់ពាក្យ	លេខមូល
៥៧	មេធាវី ឡាំ សុគន្ធារិ	ស្រី	៣១៣	១៥/០៨/១៨	២៩១៤
៥៨	មេធាវី ជា សុខចាន់	ប្រុស	៦៦០	១៥/០៨/១៨	២៩២៤
៥៩	មេធាវី កុយ នាម	ប្រុស	១៣០	១៥/០៨/១៨	២៩៣១
៦០	មេធាវី តែ ចំណាន	ប្រុស	៩៣	១៥/០៨/១៨	២៩៣១
៦១	មេធាវី គង់ សំអុន	ប្រុស	២៦១	១៥/០៨/១៨	២៩៣៣
៦២	មេធាវី ហុង គឹមសួន	ប្រុស	១៥២	១៥/០៨/១៨	២៩៣៤
៦៣	មេធាវី ខុវ ចន្ទា	ប្រុស	១៣	១៥/០៨/១៨	២៩៣៥
៦៤	មេធាវី ឌុយ សុខសួលីដា	ស្រី	៩០១	១៥/០៨/១៨	២៩៣៦
៦៥	មេធាវី ម៉ែន សុមុនី	ស្រី	៥៨៦	១៥/០៨/១៨	២៩៣៧
៦៦	មេធាវី ឆឹង ស៊ីឡេង	ប្រុស	៩៨៧	១៥/០៨/១៨	២៩៣៨
៦៧	មេធាវី គង់ សុភ័ក្ត្រ	ប្រុស	១៦០	១៥/០៨/១៨	២៩៣៩
៦៨	មេធាវី ឌុក វាសនា	ប្រុស	១០៥២	១៥/០៨/១៨	២៩៤០
៦៩	មេធាវី ណុប គុណផល	ស្រី	៨០៥	១៥/០៨/១៨	២៩៤១
៧០	មេធាវី ម៉ែម ភាសា	ប្រុស	៦៥៥	១៥/០៨/១៨	២៩៤២
៧១	មេធាវី ព្រហ្ម វិចិត្រសុភា	ប្រុស	៦៩៦	១៥/០៨/១៨	២៩៤៣
៧២	មេធាវី ឈរ លីវិថ	ប្រុស	១៣៨	១៥/០៨/១៨	២៩៤៤
៧៣	មេធាវី ហាំង ហុង	ប្រុស	២៥០	១៥/០៨/១៨	២៩៤៥
៧៤	មេធាវី ម៉ុម ពិសី	ប្រុស	៦០៨	១៥/០៨/១៨	២៩៤៦
៧៥	មេធាវី ពិន វណ្ណៈ	ប្រុស	៦៤៨	១៥/០៨/១៨	២៩៤៧
៧៦	មេធាវី ថ្រី សំរស់	ស្រី	៤០៩	១៥/០៨/១៨	២៩៤៨
៧៧	មេធាវី សួន ប៊ុនធឿន	ប្រុស	៦៩៧	១៥/០៨/១៨	២៩៤៩
៧៨	មេធាវី ពេជ្រ សុវិយា	ប្រុស	៥១៣	១៥/០៨/១៨	២៩៥០
៧៩	មេធាវី ឈុន វិធីតា	ប្រុស	២៤០	១៥/០៨/១៨	២៩៥១
៨០	មេធាវី ម៉ៅ តាន់អៀម	ប្រុស	១១៤	១៥/០៨/១៨	២៩៥២
៨១	មេធាវី លី វែងហេង	ប្រុស	២៧៦	១៧/០៨/១៨	២៩៦២
៨២	មេធាវី ចាន់ វ៉ាវុធ	ប្រុស	៥១៤	១៧/០៨/១៨	១៩៦៦
៨៣	មេធាវី ហេង សុផល	ប្រុស	២៥៤	១៧/០៨/១៨	២៩៦៨
៨៤	មេធាវី យ៉ិន សារ៉ាត	ប្រុស	៣២០	១៧/០៨/១៨	២៩៦៩
៨៥	មេធាវី យ៉ិន ស៊ីណាល់	ប្រុស	៧៤៥	១៧/០៨/១៨	២៩៧០
៨៦	មេធាវី សុខ អុង	ប្រុស	៦៦៤	១៧/០៨/១៨	២៩៧៥



ល.រ	នាម-គោត្តនាម	ភេទ	អត្តលេខ	ថ្ងៃដាក់ពន្ធនាគារ	លេខចូល
៨៧	មេធាវី ម៉ាន់ សុផល	ប្រុស	៣៦៦	១៧/០៨/១៨	២៩៧៩
៨៨	មេធាវី ចាន់ ផូរឡាន	ស្រី	៣៦៩	២០/០៨/១៨	២៩៨៧
៨៩	មេធាវី គួង ធុនណា	ប្រុស	៦៩៤	២២/០៨/១៨	៣០២៨
៩០	មេធាវី អែម ប៊ុនធី	ប្រុស	៧៥៦	២២/០៨/១៨	៣០៣៧
៩១	មេធាវី សូតិា លីមដារា	ប្រុស	៧៤១	២៤/០៨/១៨	៣០៦៣
៩២	មេធាវី ហាវ ស៊ីណាត	ប្រុស	៧៣២	២៤/០៨/១៨	៣០៦៤
៩៣	មេធាវី អ៊ុំ ចក្រដេត	ស្រី	៧២៤	២៤/០៨/១៨	៣០៧០
៩៤	មេធាវី យីង សមិទ្ធិ	ប្រុស	៣៦០	២៤/០៨/១៨	៣០៧៤
៩៥	មេធាវី មី សុខា	ប្រុស	៥៣៨	២៤/០៨/១៨	៣០៧៥
៩៦	មេធាវី មិត សុខវណ្ណា	ប្រុស	៣៥២	២៤/០៨/១៨	៣០៧៦
៩៧	មេធាវី សាន់ វ៉ាដា	ប្រុស	៩៨៣	២៨/០៨/១៨	៣១០០
៩៨	មេធាវី ជិន វណ្ណា	ប្រុស	៨៣២	២៨/០៨/១៨	៣១០៨
៩៩	មេធាវី សេក សោភ័ណ	ប្រុស	៨១៧	២៨/០៨/១៨	៣១១៦
១០០	មេធាវី ឡុង ដារ៉ា	ប្រុស	២២៧	២៨/០៨/១៨	៣១២៣
១០១	មេធាវី អ៊ុន សាកល	ប្រុស	៥៣៥	២៩/០៨/២០១៨	៣១៣៤
១០២	មេធាវី គាន តារា	ប្រុស	១០៦៤	២៩/០៨/២០១៨	៣១៣៩
១០៣	មេធាវី ឆៃ វិបុល	ប្រុស	២៤៣	២៩/០៨/២០១៨	៣១៤០
១០៤	មេធាវី ឌីម ចៅសេង	ប្រុស	៥២១	២៩/០៨/២០១៨	៣១៤១
១០៥	មេធាវី ជីវ ឡេងហុង	ស្រី	១០៩៩	២៩/០៨/២០១៨	៣១៤២
១០៦	មេធាវី ភោត រដ្ឋា	ស្រី	៨០៤	២៩/០៨/២០១៨	៣១៤៣
១០៧	មេធាវី ស៊ុយ ឈុនហាក់	ប្រុស	២៣៧	២៩/០៨/២០១៨	៣១៤៤
១០៨	មេធាវី ឌួន ផានិត	ប្រុស	៣៩២	២៩/០៨/២០១៨	៣១៤៥
១០៩	មេធាវី អ៊ុន ច័ន្ទសុល	ប្រុស	១០៦៦	២៩/០៨/២០១៨	៣១៤៦
១១០	មេធាវី តេង វិទ្ធីវ័ន	ស្រី	៥៧៣	២៩/០៨/២០១៨	៣១៤៧
១១១	មេធាវី មេត បូផល	ស្រី	៥៥២	២៩/០៨/២០១៨	៣១៤៨
១១២	មេធាវី សំ ឡុង	ប្រុស	៩៨១	២៩/០៨/២០១៨	៣១៤៩
១១៣	មេធាវី ជុំ សុវណ្ណាលី	ប្រុស	១៧	២៩/០៨/២០១៨	៣១៥០
១១៤	មេធាវី យុង ផានិត	ប្រុស	៨៧	២៩/០៨/២០១៨	៣១៥១
១១៥	មេធាវី ស៊ុន សុវន	ស្រី	១៨១	២៩/០៨/២០១៨	៣១៥២
១១៦	មេធាវី មឿន សុវណ្ណ	ប្រុស	៥៦១	៣០/០៨/២០១៨	៣១៧៣



ល.រ	នាម-គោត្តនាម	ភេទ	អត្តលេខ	ថ្ងៃជាក់លាក់	លេខចូល
១១៧	មេធាវី ម៉ម វិទ្យា	ប្រុស	៦១៩	៣០/០៨/២០១៨	៣១៧៤
១១៨	មេធាវី ឡាន ស៊ីផាន់	ប្រុស	៥៨៤	៣០/០៨/២០១៨	៣១៧៦
១១៩	មេធាវី ហេង ពុង	ប្រុស	១០៣	៣០/០៨/២០១៨	៣១៧៩
១២០	មេធាវី ឡាយ ណារ៉ា	ប្រុស	៦៣១	៣០/០៨/២០១៨	៣១៩០
១២១	មេធាវី ជុំ អៀក	ប្រុស	១០៤៣	៣០/០៨/២០១៨	៣២០៦
១២២	មេធាវី ទី ស្រីណា	ស្រី	៤៤៥	៣០/០៨/២០១៨	៣២១១
១២៣	មេធាវី ឡាន ឡាន	ប្រុស	២៤៧	៣០/០៨/២០១៨	៣២១៩
១២៤	មេធាវី ពេជ្រ ផល្លាសម្បត្តិ	ប្រុស	១០៤១	០៤/០៩/២០១៨	៣២៣៧
១២៥	មេធាវី យុន សុផល	ប្រុស	៤៦៣	០៥/០៩/២០១៨	៣២៥០
១២៦	មេធាវី ហុង សុភ័ក្ត្រ	ប្រុស	៤៩៥	០៥/០៩/២០១៨	៣២៥៣
១២៧	មេធាវី គង់ ណាងជូ	ស្រី	៦៧១	០៥/០៩/២០១៨	៣២៦១
១២៨	មេធាវី សេង វុចហ៊ុន	ស្រី	២៧៣	០៦/០៩/២០១៨	៣២៧៤
១២៩	មេធាវី អាន វិះ	ស្រី	៨៥១	០៦/០៩/២០១៨	៣២៧៥
១៣០	មេធាវី សារី បុត្រចរិយា	ស្រី	៤៤៤	០៦/០៩/២០១៨	៣២៧៦
១៣១	មេធាវី ព្រហ្ម សួនប្រសិទ្ធិ	ប្រុស	៩៣៥	០៦/០៩/២០១៨	៣២៨៤
១៣២	មេធាវី យូ ឡុង	ប្រុស	២៥២	០៧/០៩/២០១៨	៣២៨៧
១៣៣	មេធាវី ទី សុយីតា	ស្រី	៥៤៧	០៧/០៩/២០១៨	៣២៩១
១៣៤	មេធាវី ធុយ សុកន្ទ	ប្រុស	៤២២	១០/០៩/២០១៨	៣៣១៩
១៣៥	មេធាវី មាស សុកន្ទា	ស្រី	១៧៥	១០/០៩/២០១៨	៣៣២០
១៣៦	មេធាវី អៀវ ជាតិ	ស្រី	៧៩៥	១០/០៩/២០១៨	៣៣២១
១៣៧	មេធាវី ពឹង ចីតា	ស្រី	៨៤	១០/០៩/២០១៨	៣៣២២
១៣៨	មេធាវី សោម ច័ន្ទឌីណា	ប្រុស	២៨	១០/០៩/២០១៨	៣៣៣៣
១៣៩	មេធាវី ហេង វណ្ណបុត្រ	ប្រុស	៧៧២	១០/០៩/២០១៨	៣៣៣៤
១៤០	មេធាវី សី វិះ	ប្រុស	១០៩៥	១០/០៩/២០១៨	៣៣៣៦
១៤១	មេធាវី ទូច សេដ្ឋា	ស្រី	៩៥៦	១០/០៩/២០១៨	៣៣៣៧
១៤២	មេធាវី គោម វុចសី	ស្រី	៩០៧	១១/០៩/២០១៨	៣៣៥៨
១៤៣	មេធាវី ហុក ម៉ង់អិម	ស្រី	៣៣០	១១/០៩/២០១៨	៣៣៥៩
១៤៤	មេធាវី ដួន មករា	ស្រី	៤៤០	១១/០៩/២០១៨	៣៣៦៥
១៤៥	មេធាវី វិច សុវាចា	ប្រុស	២៨៩	១២/០៩/២០១៨	៣៣៧២
១៤៦	មេធាវី សេង សិដ្ឋហេង	ប្រុស	៧៨២	១២/០៩/២០១៨	៣៣៧៣



ល.រ	នាម-គោត្តនាម	គោន	អត្តលេខ	ថ្ងៃជាក់លាក់	លេខមូល
១៤៧	មេធាវី សន សុនី	ស្រី	៣២៩	១២/០៩/២០១៨	៣៣៧៤
១៤៨	មេធាវី អ៊ុន ចិត្ត	ប្រុស	១០០	១២/០៩/២០១៨	៣៣៧៥
១៤៩	មេធាវី ខុវ ណារ៉ុន	ប្រុស	៣០៧	១២/០៩/២០១៨	៣៣៧៦
១៥០	មេធាវី ស្នង ចាន់ថន	ប្រុស	១៨៣	១២/០៩/២០១៨	៣៣៧៧
១៥១	មេធាវី ឡឹក ពិសិដ្ឋ	ប្រុស	៨៦៨	១២/០៩/២០១៨	៣៣៨៣
១៥២	មេធាវី ពុធ ចារី	ប្រុស	៧៥	១២/០៩/២០១៨	៣៣៨៤
១៥៣	មេធាវី សេង ឈុនលី	ប្រុស	៧៩២	១២/០៩/២០១៨	៣៣៨៥
១៥៤	មេធាវី នី ចាន់ឌី	ប្រុស	៤១៤	១២/០៩/២០១៨	៣៣៨៧
១៥៥	មេធាវី អ៊ិន ហ៊ឹង	ប្រុស	២១២	១២/០៩/២០១៨	៣៣៨៨
១៥៦	មេធាវី ជួង ជួង	ប្រុស	៣០០	១២/០៩/២០១៨	៣៣៨៩
១៥៧	មេធាវី យុន សុវណ្ណបុទ្ធី	ប្រុស	៥៦០	១២/០៩/២០១៨	៣៣៩១
១៥៨	មេធាវី ចេង ផាន់នី	ប្រុស	៧៦៨	១២/០៩/២០១៨	៣៣៩៩





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២៣២/គម/១៨

ថ្ងៃ ត្រីមាស ៤ ខែ កុម្ភៈ ឆ្នាំ ច ស. ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ជម្រាបជូន

សមាជិក-សមាជិកាគណៈមេធាវី

កម្មវត្ថុ ៖ ការឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១២ (២០១៨-២០២០) និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៩ (២០១៨-២០២១) ។

យោង ៖ - ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
- បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី
- សេចក្តីសម្រេចរបស់គណៈមេធាវី លេខ ៥៥២/សសតម/១៨ ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបថា កាលពីថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាគណៈមេធាវីបានពិនិត្យ និងសម្រេចអំពីការឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១២ (២០១៨-២០២០) និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៩ (២០១៨-២០២១) ហើយបានចេញសេចក្តីសម្រេច លេខ ៥៥២/សសតម/១៨ ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៨ (ដូចមានសេចក្តីសម្រេចជូនភ្ជាប់មកជាមួយនេះ) ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ។

សូម សមាជិក-សមាជិកាគណៈមេធាវី ទទួលនូវការរាប់អានជំនួយស្ម័គ្រអំពីខ្ញុំ ។

បម្រុងជូន

- ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាដំបូង
- ក្រុមប្រឹក្សាគណៈមេធាវី
"ដើម្បីជូនជ្រាប"
- ឯកសារ-កាលប្បវត្តិ



មេធាវី សុខ វិសាល

- ប្រធានគណៈមេធាវី
- មេធាវី សុខ វិសាល
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី សំខេង ប៊ុនសុខ
- ២-មេធាវី អ៊ុន គិរីយា
- ៣-មេធាវី កែត យ៉ី
- ៤-មេធាវី អ៊ុន ប៊ុន
- ៥-មេធាវី ខៀង សំបុរ
- ៦-មេធាវី ជា សុភក្កន
- ៧-មេធាវី សាន់ ជួយ
- ៨-មេធាវី ងារ ធានិត
- ៩-មេធាវី ជួន ធីនី
- ១០-មេធាវី គេង សុភ័ណ្ណ
- ១១-មេធាវី ឌី ធីនា
- ១២-មេធាវី សេង សុខយ៉ឹម
- ១៣-មេធាវី ស៊ឹម សុខណ្ណា
- ១៤-មេធាវី ឈឹម គិរីយា
- ១៥-មេធាវី សំ សុគន់
- ១៦-មេធាវី គេង ហានុ
- ១៧-មេធាវី អ៊ុន ធីនា
- ១៨-មេធាវី ស៊ី ពិ
- ១៩-មេធាវី យ៉ឹម វិសុក
- ២០-មេធាវី ស៊ឹម ប័ណ្ណ
- ២១-មេធាវី កែ វិសាល
- ២២-មេធាវី ហួន ឈុន
- ២៣-មេធាវី ង៉ា គិរី
- ២៤-មេធាវី ជា ហុន
- ២៥-មេធាវី សេវ កញ្ញា
- ២៦-មេធាវី ម៉ុន វិសាល
- ២៧-មេធាវី ឈឹម សម្បត្តិ

អគារស្ថិតនៅកន្លែងថ្មីលេខ ១១២៩ និងថ្មីលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bake.org.kh / Website: www.bake.org.kh



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ៤៤២ /សសកម/១៨

ថ្ងៃ ពុធ ៤ ខែ កុម្ភៈ ឆ្នាំ ឧសភា ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

**សេចក្តីសម្រេច
ស្តីពី**

**ការយោសាសនាធានាឆ្ពោះទ្រើសតំលៃប្រធានគណៈមេធាវី រោងគ្រឹះទី១២ (២០១៨-២០២០)
និងការធានាឆ្ពោះទ្រើសតំលៃក្រុមប្រឹក្សាគណៈមេធាវី រោងគ្រឹះទី៩ (២០១៨-២០២១)**

ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

- ប្រធានគណៈមេធាវី
- មេធាវី សុខ វិសាល
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី សំខេត្ត
- ២-មេធាវី អ៊ែន គិរិយា
- ៣-មេធាវី កែត យី
- ៤-មេធាវី អ៊ែន ប៉ុល
- ៥-មេធាវី វ៉ែន សំបូរ
- ៦-មេធាវី ជា សុភត្ថុន
- ៧-មេធាវី សាវ ជួន
- ៨-មេធាវី ថាវ ជាតិ
- ៩-មេធាវី ជួន វិសាល
- ១០-មេធាវី កេន សុផាត្តា
- ១១-មេធាវី ឌី សុភា
- ១២-មេធាវី សេន សុខយ៉ែម
- ១៣-មេធាវី ឈីន សុផាត្តា
- ១៤-មេធាវី ឈីន គិរិយា
- ១៥-មេធាវី សំ សុភត្ថុន
- ១៦-មេធាវី ទេន ហានុន
- ១៧-មេធាវី អ៊ូ គីតារា
- ១៨-មេធាវី ឈី គីន
- ១៩-មេធាវី ឈីន វិសាល
- ២០-មេធាវី ឈីន ឌីន
- ២១-មេធាវី អ៊ែន វិសាល
- ២២-មេធាវី ឌី ឈីន
- ២៣-មេធាវី វ៉ា គីន
- ២៤-មេធាវី ជា ហុន
- ២៥-មេធាវី សេន កញ្ញា
- ២៦-មេធាវី អ៊ែន វិសាល
- ២៧-មេធាវី ឈី សុផាត្តា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសក្តិក្រុមមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញក្រមសីលធម៌មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
- បានឃើញបទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិក-សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ៨
- បានឃើញកំណត់ហេតុនៃមហាសន្និបាតគណៈមេធាវី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបោះឆ្នោតជ្រើសតាំងលោកមេធាវី **សុខ វិសាល** ជាប្រធានគណៈមេធាវី អាណត្តិទី ១១
- យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ។
- យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

អាសយដ្ឋានការងារ: ផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០, Building at Corner of Street and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bakc.org.kh / Website: www.bakc.org.kh

ស ប្រែ ច

ប្រការ ១ .. ការឃោសនាបោះឆ្នោតមានរយៈពេល ៣០ (សាមសិប) ថ្ងៃ ដោយត្រូវចាប់ផ្តើមពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ម៉ោង ២៤:០០ នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ។

ប្រការ ២ .. មិនអនុញ្ញាតឱ្យធ្វើសកម្មភាពឃោសនាអ្វីទាំងអស់ក្នុងអំឡុងពេល ២៤ ម៉ោង មុនថ្ងៃ បោះឆ្នោត និងថ្ងៃបោះឆ្នោត លើកលែងតែក្នុងថ្ងៃមហាសន្និបាតដែលបេក្ខជន ឈរឈ្មោះជាប្រធានគណៈមេធាវី ត្រូវបានអនុញ្ញាតឱ្យមានមតិឃោសនានៅ ចំពោះមុខមហាសន្និបាតរយៈពេល ០៣ (បី) នាទី ក្នុងម្នាក់ និងបេក្ខជនឈរឈ្មោះ ជាក្រុមប្រឹក្សាគណៈមេធាវី តម្រូវឱ្យឡើងឈរបង្ហាញមុខក្នុងអង្គមហាសន្និបាត តាមការហៅឈ្មោះរបស់គណៈកម្មការរៀបចំការបោះឆ្នោត តាមលំដាប់លេខរៀង ។

ប្រការ ៣ .. សកម្មភាពមួយចំនួនដើម្បីសម្តែងនូវការគាំទ្របេក្ខជន ឬគោលនយោបាយ និង យុទ្ធសាស្ត្រនៃការដឹកនាំរបស់បេក្ខជន មានដូចជា ៖

- ការជួបប្រជុំសមាជិក-សមាជិកាមេធាវី
- ការជួបជុំក្នុងពិធីដប់ល្បែងគ្រប់រូបភាព
- ការបិទផ្សាយនូវរូបភាពឃោសនានៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- ការបិទផ្សាយនូវរូបភាពឃោសនានៅតាមការិយាល័យមេធាវីឯកជន ដោយមាន ការអនុញ្ញាតពីម្ចាស់ទីកន្លែង
- ការចែកផ្សាយខិត្តប័ណ្ណឃោសនាដល់សមាជិក-សមាជិកាមេធាវី
- ការចែកចាយសម្ភារៈផ្សេងៗដែលបោះពុម្ព ឬគូរ ឬផលិតដើម្បីគាំទ្របេក្ខជន ណាមួយ ។

ប្រការ ៤ .. បេក្ខជន និងអ្នកគាំទ្រទាំងឡាយអាចប្រើប្រាស់រូបភាព ឬសម្ភារៈឃោសនាផ្សព្វផ្សាយ ដូចជា ៖

- ខិត្តប័ណ្ណឃោសនា ឬអត្ថបទឃោសនា
- ការបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
- បទភ្លេងចម្រៀង ឬការប្រគំនុំតន្ត្រី ឬការសម្តែងសិល្បៈ
- ពាក្យស្លោក ឬកំណាព្យ
- កិច្ចសម្ភាសន៍ដោយបន្តផ្ទាល់ ឬមិនផ្ទាល់
- សម្ភារៈផ្សេងៗទៀតដែលផលិតដើម្បីគាំទ្របេក្ខជនណាមួយ ។

ប្រការ ៥ .. សកម្មភាពឃោសនា ដែលត្រូវហាមឃាត់ ៖

- ការវាយប្រហារអំពីសកម្មភាពការងារ ឬជីវភាពឯកជនរបស់បេក្ខជន ឬមេធាវី ដែលមិនមែនជាបេក្ខជន ទោះបីតាមរយៈលិខិតស្នាម ពាក្យសម្តី កាយវិការ ឬតាម មធ្យោបាយណាមួយក្តី
- ការដឹកជញ្ជូនអ្នកបោះឆ្នោតជាទ្រង់ទ្រាយធំ ទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃ បោះឆ្នោត
- ការស្លៀកពាក់មានរូបបេក្ខជន ការបង្ហាញរូបសញ្ញា ឬសម្ភារៈផ្សេងៗដែលសម្គាល់ បេក្ខជន និងការផ្សព្វផ្សាយសាររបស់បេក្ខជនក្នុងថ្ងៃមហាសន្និបាត
- ការបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួន ទៅហែកចោលនូវក្រដាសផ្សាយរបស់បេក្ខជន ដទៃទៀត
- ការជំរុញឱ្យមានការប្រព្រឹត្តិអំពើហិង្សាប្រឆាំងនឹងបេក្ខជនណាម្នាក់ ឬការបំភិតបំភ័យ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
- ការផ្តល់វិភាគទាន ជូនសកុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់កាស ឬជាសម្ភារៈទោះបី តាមមធ្យោបាយណាក៏ដោយដល់អ្នកបោះឆ្នោត
- ការគំរាមកំហែង ឬបំភិតបំភ័យដោយផ្ទាល់ ឬដោយប្រយោលដល់បុគ្គលណាម្នាក់ ឬក្រុមគាំទ្រណាមួយ ដើម្បីឱ្យគេគាំទ្រខ្លួន ឬបំបាក់ទឹកចិត្តបុគ្គលនោះឱ្យឈប់គាំទ្រ ដល់បេក្ខជនដទៃទៀត ។

ប្រការ ៦.. អ្នកប្រព្រឹត្តិបំពានចំណុចណាមួយក្នុងប្រការ ៥ ខាងលើ ត្រូវទទួលទណ្ឌកម្មដកសិទ្ធិ ឈរឈ្មោះបោះឆ្នោត ដកសិទ្ធិបោះឆ្នោត និងទទួលទណ្ឌកម្មផ្សេងទៀតតាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ។

ប្រការ ៧.. បទប្បញ្ញត្តិទាំងឡាយដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុក ជានិរាករណ៍ ។

ប្រការ ៨.. គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងក្រុមប្រឹក្សា គណៈមេធាវី អគ្គលេខាធិការគណៈមេធាវី បេក្ខជនប្រធាន បេក្ខជនក្រុមប្រឹក្សា គណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេច នេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

- ចម្លងជូន ៖**
- ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ
“ដើម្បីជូនជ្រាប”
 - ក្រុមប្រឹក្សាគណៈមេធាវី
 - ដូចប្រការ ៨
 - ឯកសារ-កាលប្បវត្តិ

ប្រ ធា ន



មេធាវី ស៊ុន វិសាល

សេចក្តីអំពាវនាវសុំការសហការពីសហភាពក្នុងផ្តល់នូវការឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារៈដើម្បីឲ្យដំណើរការមហាសន្និបាតគណៈមេធាវីប្រព្រឹត្តទៅដោយកិត្តិយស និងប្រកបដោយសេចក្តីថ្លៃថ្នូរ



ប្រធានគណៈមេធាវី
មេធាវី ស្តេច ធីសាន
ប្រធានមហាសន្និបាតគណៈមេធាវី

- ១-មេធាវី ស៊ីង មន្ត្រី
- ២-មេធាវី អ៊ុន កិរិយា
- ៣-មេធាវី កែត ឃី
- ៤-មេធាវី អ៊ុន ដូនី
- ៥-មេធាវី វៀង សំបូរ
- ៦-មេធាវី ជា សុភុល
- ៧-មេធាវី សាន់ ឌុយ
- ៨-មេធាវី ថាង ជាតិ
- ៩-មេធាវី ឌុ ចាន់ធីក
- ១០-មេធាវី កេត សុខាណុន
- ១១-មេធាវី ភី ធនសា
- ១២-មេធាវី សេន សុខឃីម
- ១៣-មេធាវី ឈីម សុមន្ត្រា
- ១៤-មេធាវី ឈីម គិរៀ
- ១៥-មេធាវី សំ សុភក់
- ១៦-មេធាវី ឈ ហានុ
- ១៧-មេធាវី ផ្លូ ធីតារាជ
- ១៨-មេធាវី ឈី កិច
- ១៩-មេធាវី ឃីម ធីសុរុត
- ២០-មេធាវី ឈីម ឥន្ទសីជា
- ២១-មេធាវី កែ ធីសាន
- ២២-មេធាវី ឡូ ឈីឡេន
- ២៣-មេធាវី ចា កិសី
- ២៤-មេធាវី ជា ហុនី
- ២៥-មេធាវី រេន កញ្ញា
- ២៦-មេធាវី ផ្លូ ធីហានធីតា
- ២៧-មេធាវី ឈី សម្បត្តិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២១៧១ / គម.សជណ/១៨

ថ្ងៃ ១៥ ខែ មេសា ឆ្នាំ ២០១៨ ខែស្រាពណ៍ ឆ្នាំ ថ សិរីធីស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨

សេចក្តីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី ជ្រាបថា នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ គណៈមេធាវីនឹងប្រារព្ធធ្វើមហាសន្និបាត លើកទី ២៣ និងប្រែប្រួលចំពោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី ១២ (២០១៨-២០២០) ព្រមទាំងប្រែប្រួលចំពោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ០៩ (២០១៨-២០២១) ។

ដូចនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវដល់សហភាពទាំងអស់មេត្តាចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ឬ សម្ភារៈ តាមស្មារតីយោគយល់ និងសាមគ្គីមូលដ្ឋានតាមលទ្ធភាពរៀបរយខ្លួនដល់គណៈមេធាវី ដើម្បីឱ្យគណៈមេធាវីអាចប្រែប្រួលមហាសន្និបាតខាងលើនេះឱ្យបានកាន់តែល្អប្រសើរប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ សក្តិសមនឹងតម្លៃនៃវិជ្ជាជីវៈមេធាវី ។

គណៈមេធាវីនឹងកត់ត្រាទុកនូវទឹកចិត្តដ៏ថ្លៃថ្នូរបស់សហភាពក្នុងការលើកស្ទួយតម្លៃនៃវិជ្ជាជីវៈមេធាវី ក៏ដូចជាការជួយពង្រឹងស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

គណៈមេធាវីនឹងចាប់ផ្តើមទទួលការឧបត្ថម្ភនេះពីសហភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការនៅការិយាល័យហិរញ្ញវត្ថុគណៈមេធាវី ។



សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញសមាជិក-សមាជិកាគណៈមេធាវីចូលរួមក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី២៣ របស់គណៈមេធាវី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២១២៣ /តម/១៨
ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨
សូមជម្រាបជូន

សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កម្មវត្ថុ ៖ អញ្ជើញសមាជិក-សមាជិកាគណៈមេធាវីចូលរួមក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី ២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

យោង ៖ ការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមអញ្ជើញសមាជិក-សមាជិកាគណៈមេធាវីចូលរួមក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី ២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៨ : ០០ នាទី នៅសណ្ឋាគារ វេស៊ីដង់ សុខាភ័ព្វ ផ្លូវកែវចិន្តា ភូមិទី១ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម កុំបីអាក់ខាន ។
សូមសមាជិក-សមាជិកាគណៈមេធាវី-មិនមែនជាការរាយការណ៍ស្នើសុំស្តីពីខ្ញុំ ។


មេធាវី សុខ វិសាល

- ១-មេធាវី លី ឈន់
- ២-មេធាវី សុខ វិសាល
- ៣-មេធាវី កែវ យ៉ា
- ៤-មេធាវី វិសុ ធីតា
- ៥-មេធាវី វិសុ ធីតា
- ៦-មេធាវី ជា សុភក្ក
- ៧-មេធាវី សាវណ្ណ ធីតា
- ៨-មេធាវី ជួន ណារ៉ុន
- ៩-មេធាវី កែវ សុផាណា
- ១០-មេធាវី កែវ សុផាណា
- ១១-មេធាវី ឌី ធីតា
- ១២-មេធាវី សេន សុខយ៉ា
- ១៣-មេធាវី ឈឹម សុខុម្ពុរា
- ១៤-មេធាវី ឈឹម ធីតា
- ១៥-មេធាវី សុខ វិសាល
- ១៦-មេធាវី ឈន់ ធីតា
- ១៧-មេធាវី ឌី ធីតា
- ១៨-មេធាវី ឈឹម ធីតា
- ១៩-មេធាវី ឈឹម ធីតា
- ២០-មេធាវី ឈឹម ធីតា
- ២១-មេធាវី កែវ វិសាល
- ២២-មេធាវី ហួ ធីតា
- ២៣-មេធាវី ធីតា ធីតា
- ២៤-មេធាវី ហួ ធីតា
- ២៥-មេធាវី សេន កញ្ញា
- ២៦-មេធាវី វិសុ ធីតា
- ២៧-មេធាវី ឈឹម សុខុម្ពុរា

អាសយដ្ឋានការងារ ១២៩ ផ្លូវលេខ ១៨៣ សង្កាត់ភ្នំពេញ ខណ្ឌសង្កែ រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០, Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bakc.org.kh / Website: www.bakc.org.kh

សេចក្តីជូនដំណឹងស្តីពីការ ដាក់សំណូមពរ ឬព្យួរនៅពេលមហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា



- ប្រធានគណៈមេធាវី
- មេធាវី សុទ្ធ ធីសាន
- ក្រុមប្រឹក្សាគណៈមេធាវី
- ១-មេធាវី សំព ធីន្ទ្រ
- ២-មេធាវី អ៊ុច កិរិយា
- ៣-មេធាវី កែត យី
- ៤-មេធាវី អ៊ុច ប៊ុន
- ៥-មេធាវី ឡែង សំបុរ
- ៦-មេធាវី ជា សុភក្ក
- ៧-មេធាវី សាន់ ជួន
- ៨-មេធាវី ថាង ជាតិ
- ៩-មេធាវី ជូ តាន់ធី
- ១០-មេធាវី កេត សុវណ្ណ
- ១១-មេធាវី ធី ធីសាន
- ១២-មេធាវី កេត សុខធី
- ១៣-មេធាវី ធីស សុខន្ទ្រ
- ១៤-មេធាវី ធីស គិរ្យ
- ១៥-មេធាវី សំ សុភ
- ១៦-មេធាវី ធី ហន្ទ
- ១៧-មេធាវី ធី ធីសាន
- ១៨-មេធាវី ធី ធីស
- ១៩-មេធាវី ធីស ធីសុវណ្ណ
- ២០-មេធាវី ធីស ធីសុវណ្ណ
- ២១-មេធាវី កែ ធីសាន
- ២២-មេធាវី ធី ធីសុវណ្ណ
- ២៣-មេធាវី ធី ធីស
- ២៤-មេធាវី ជា ហុន
- ២៥-មេធាវី ធី កញ្ញា
- ២៦-មេធាវី ធី ធីសុវណ្ណ
- ២៧-មេធាវី ធី សុវណ្ណ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លេខ ២២០៦ /តម/១៨

ថ្ងៃ សុក្រ ៥ រោច ខែស្រាពណ៍ ឆ្នាំ ឆ ឥសាន្ត ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ជម្រាបជូន

សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កម្មវត្ថុ ៖ ការដាក់សំណូមពរ ឬ ព្យួរនៅពេលមហាសន្និបាតលើកទី ២៣ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។

យោង ៖ - ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
- បទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវី ជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំមហាសន្និបាតលើកទី ២៣ នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ។ អនុលោមតាមមាត្រា ១៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងប្រការ ៧ នៃបទបញ្ជាផ្ទៃក្នុងគណៈមេធាវី មេធាវីអាចដាក់សំណូមពរ ឬ ព្យួរជូនក្រុមប្រឹក្សាគណៈមេធាវីធ្វើការដោះស្រាយក្នុងរយៈពេល ៣ ខែ ។

ដូចនេះ ប្រសិនបើសមាជិក-សមាជិកាគណៈមេធាវីមានបំណងលើកជាសំណូមពរ ឬ ព្យួរពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវី សូមធ្វើសំណូមពរ ឬព្យួរនោះ មកអគ្គលេខាធិការដ្ឋានគណៈមេធាវី ឬតាមរយៈអ៊ីមែល info@bake.org.kh ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃមហាសន្និបាត ដើម្បីឱ្យអគ្គលេខាធិការដ្ឋានគណៈមេធាវីធ្វើការប្រកបវិជ្ជា និងធ្វើជូនក្រុមប្រឹក្សាគណៈមេធាវី ធ្វើការដោះស្រាយក្នុងរយៈពេល ៣ ខែ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ជាធរមាន ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី ជ្រាប ។
សូម សមាជិក-សមាជិកាគណៈមេធាវី ពង្រឹងការប្រកបវិជ្ជាស្របតាមច្បាប់ស្តីពីខ្ញុំ ។


មេធាវី សុទ្ធ ធីសាន

អគ្គលេខាធិការដ្ឋានគណៈមេធាវី លេខ ១១២៨ និងផ្លូវលេខ ១៨៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bake.org.kh / Website: www.bake.org.kh

៦. សេចក្តីជូនដំណឹងអំពីសិក្ខាសាលាអន្តរជាតិ

សេចក្តីជូនដំណឹងអំពីសន្និសីទសមាគមច្បាប់អាស៊ី LAWASIA

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសហភាពអាចចុះឈ្មោះ ដោយខ្លួន ឯងតាមរយៈអាសយដ្ឋាន Link ខាងក្រោម:

<https://lawasia.eventsair.com/31st-conference-2018/localregistration/Site/Register>

សម្រាប់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសហភាព ដែលចង់ចូលរួម ធ្វើជាវាក្ខីសក្តិសន្និសីទ LAWASIA សូមចូលក្នុងតំណភ្ជាប់ដូចខាងក្រោមនេះ៖

<http://ecomms.lawasia.asn.au/cv/4609ff7fa17e4e86b032adf82d9ad2ba798fc9e7/p=7231258>



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ប្រធានគណៈមេធាវី
មេធាវី ស្នង ឱសាន
ក្រុមប្រឹក្សាគណៈមេធាវី
១-មេធាវី ស៊ាន ចន្ទ្រៈ
២-មេធាវី អ៊ុន គិរីសារ
៣-មេធាវី កែត ឃី
៤-មេធាវី អ៊ុន ច័ន្ទ
៥-មេធាវី ឆៀន សំបូរ
៦-មេធាវី ជា សុភក្កត
៧-មេធាវី សាន់ ជួន
៨-មេធាវី ថាង ឆាន់ធីត
៩-មេធាវី ជួន ឆាន់ធីត
១០-មេធាវី ភោង សុផាណា
១១-មេធាវី ផ្កី ធានា
១២-មេធាវី សេង សុខឃីម
១៣-មេធាវី លីម សុខត្រួត
១៤-មេធាវី លីម គិរីស្រៀ
១៥-មេធាវី សំ សុភាត់
១៦-មេធាវី ធាង ឆាន់ធីត
១៧-មេធាវី អ៊ុន ធីតាវេរ
១៨-មេធាវី លី គីង
១៩-មេធាវី លីម ធីសុភ
២០-មេធាវី លីម ឥន្ទ្រលីជា
២១-មេធាវី កែត ឱសាន
២២-មេធាវី ហួន លីសុខ
២៣-មេធាវី ឆា ភិសី
២៤-មេធាវី ជា ហួនវី
២៥-មេធាវី សេន កញ្ញា
២៦-មេធាវី ផ្កីង ធីតាធីតា
២៧-មេធាវី លីម សុខត្រួត

លេខ ១៦១៦ /គម.សជណ/១៨
ថ្ងៃសុក្រ ១០កើ ៥ ខែបឋមសាសាឆ ឆ្នាំច ស័រិទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨

សេចក្តីជូនដំណឹងអំពីសន្និសីទ សមាគមច្បាប់អាស៊ី LAWASIA

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរួមសហការជាមួយសមាគមច្បាប់អាស៊ី (LAWASIA) ដើម្បីរៀបចំសន្និសីទមួយនៅក្រុងសៀមរាបចាប់ពីថ្ងៃទី២ ដល់ ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសណ្ឋាគារ សូហ្វីតែលអង្គរ ។

ប្រធានបទដែលត្រូវលើកមកពិភាក្សានៅក្នុងសន្និសីទនោះមាន ៖

- Foreign direct investment in developing Asia
- Environmental law: Environmental dispute resolution
- Environmental Law: Impact of climate change on human rights*
- Foreign activity in the South Pacific and its implications for the rule of law
- International Tax: Tax incentives as a catalyst to economic development in Indochina: targeting the right incentive
- Human Rights: Disability rights in the ESCAP region*
- Young Lawyers' Forum
- Banking & Finance: Funding the digital economy-how conventional principles of finance are embracing and serving the digitalization of commerce and trade in developing countries
- Land Law: How real is my estate?*
- International Franchising: Hot topics in franchising in Asia

អគារភ្នំពេញ ១១២៩ មិថុនា ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ: ១៥៨៧, ទូរស័ព្ទ: ០២៣ ៦២២ ៧០ ៧០ ,Building at Corner of Street 1129 and 1930, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh. P.O. Box: 1587, Tel. 023 622 70 70 E-mail: info@bakc.org.kh / Website: www.bakc.org.kh

- Europe Issues: EU-ASEAN trade agreements
- Family Law
- Corporate Governance: Corporate governance in South East Asia*
- Communications, Technology & Data Protection: Is there a role for data protection law in developing countries?
- Artificial intelligence and the Employment Law Implications
- Intellectual Property: Establishing and enforcing intellectual property rights in Indo-China and the surrounding region
- Criminal Law-Corruption: Environmental crime in the Indo-China region
- International moot court competition
- Business and Human Rights in the Indo-China Region
- Cross-border Insolvency
- Anti-Trust in Asia
- Judicial interaction in international commercial arbitration.

អំពីអ្នកចាប់អារម្មណ៍ចុងចូលរួមក្នុងសន្និសីទ

គណៈមេធាវីសូមអំពាវនាវដល់សហគាតាទាំងឡាយណាដែលមានការចាប់អារម្មណ៍ចូលរួមក្នុងសន្និសីទនេះ មេត្តាចុះឈ្មោះដោយរូសរាន់។ អ្នកដែលបានចុះឈ្មោះ ៥០ នាក់ ដំបូងនឹងត្រូវទទួលបានអត្រាថ្លៃចូលរួមត្រឹម ១០០ ដុល្លារ ក្នុងមួយនាក់។ អ្នកដែលចុះឈ្មោះក្រោយពី ៥០ នាក់ដំបូងត្រូវបង់ថ្លៃចូលរួមពេញក្នុងអត្រាផ្សេងៗ ចាប់ពី ៣២៥ ដល់ ៤០៥ ដុល្លារអាមេរិក សម្រាប់គណៈប្រតិភូនៅក្នុងស្រុក។

សហគាតាអាចចុះឈ្មោះខ្លួនឯងតាមរយៈអាសយដ្ឋាន (link) ខាងក្រោម ឬ ទាក់ទងមកជូនផ្ទាល់ជាមួយលោកមេធាវី កុយ នាម នៅការិយាល័យនៃគណៈមេធាវី ៖ <https://lawasia.eventsair.com/31st-conference-2018/localregistration/Site/Register>

អំពីអ្នកចាប់អារម្មណ៍ចុងចូលរួមជាអ្នកសម្របសម្រួល ជាភាគីនិមន្ត

មកទល់ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៨ កម្មវិធីខាងលើដែលមានសញ្ញា * នៅខាងចុង កម្មវិធីនោះមានអ្នកសម្របសម្រួល និងភាគីនិមន្តអស់ហើយ។ ចំពោះកម្មវិធីដែលគ្មានសញ្ញា * នៅខាងចុងនោះ កម្មវិធីទាំងនោះត្រូវការអ្នកសម្របសម្រួលខ្លះ និងភាគីនិមន្តខ្លះ។ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កញ្ញាដែល

ប្រាជ្ញាចង់ចូលរួមជាវគ្គ/អ្នកសម្របសម្រួល សូមទាក់ទងជាមួយលោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃ
គណៈមេធាវី តាមទូរស័ព្ទ ០១២ ៨១១ ៩៩១ ឬ អ៊ីមែល neam130@bakc.org.kh ។

សូមបញ្ជាក់ថា សន្និសីទនេះនឹងប្រព្រឹត្តទៅជាភាសាអង់គ្លេស ។

គណៈមេធាវីសូមអរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
និងកញ្ញា ចំពោះសន្និសីទនេះ ។



សេចក្តីជូនដំណឹងសន្និសីទស្តីពី "ធ្វើឲ្យការប្រកបវិជ្ជាជីវៈរបស់លោកអ្នកទៅជាសកល ៖
ឱកាស និងការ ប្រឈម" (Globalizing Your Practice: Opportunities and Challenges)

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមជម្រាបជូនសមាជិក-
សមាជិកាគណៈមេធាវីឲ្យបានជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគណៈ- មេធាវី
នៃព្រះរាជាណាចក្រកម្ពុជា, គណៈមេធាវីអន្តរជាតិ (International Bar Association) និង
សមាគមច្បាប់អាស៊ី (LAWASIA),

គណៈមេធាវីអន្តរជាតិនឹងរៀបចំសន្និសីទមួយដែលមានចំណងជើងថា "ធ្វើឲ្យការ
ប្រកបវិជ្ជាជីវៈរបស់លោកអ្នកទៅជាសកល៖ ឱកាស និង ការប្រឈម" (Globalizing Your
Practice: Opportunities and Challenges)។ សន្និសីទនេះនឹងប្រព្រឹត្តទៅមួយថ្ងៃ គឺនៅថ្ងៃ
ព្រហស្បតិ៍ ៨ រោច ខែអស្សុជ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែល (Sofitel) ទីក្រុងសៀមរាប។



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ប្រធានគណៈមេធាវី
មេធាវី សុខ ធីសាន
ក្រុមប្រឹក្សាគណៈមេធាវី

១-មេធាវី ស៊ុន ចន្ទ្រៈ
២-មេធាវី អ៊ុន អ៊ិយា
៣-មេធាវី កែត យី
៤-មេធាវី រៀន ច័យី
៥-មេធាវី រៀន សំបូរ
៦-មេធាវី ជា សុភុល
៧-មេធាវី សាង ជួន
៨-មេធាវី ថាង ជាតិអ
៩-មេធាវី ជួន ធីតា
១០-មេធាវី កេត សុវណ្ណ
១១-មេធាវី អ៊ុន ធីសាន
១២-មេធាវី សេន សុខធីត
១៣-មេធាវី ឈឹម សុចន្ទ្រា
១៤-មេធាវី ឈឹម គីរៀ
១៥-មេធាវី សំ សុគត់
១៦-មេធាវី ឈឹម ហេង
១៧-មេធាវី អ៊ុន ធីសាន
១៨-មេធាវី ឈឹម គីរៀ
១៩-មេធាវី ឈឹម ធីសុខ
២០-មេធាវី ឈឹម ធីសុខ
២១-មេធាវី កែ ធីសាន
២២-មេធាវី ធួន ធីសុខ
២៣-មេធាវី ធួន ធីសុខ
២៤-មេធាវី ជា ហុនី
២៥-មេធាវី សេន កញ្ញា
២៦-មេធាវី អ៊ុន ធីសាន
២៧-មេធាវី ឈឹម សុខុម្ពី

លេខ ២០៣២ / គម.សណ/១៨

ថ្ងៃព្រហស្បតិ៍១៣រោច ខែទុតិយាសាណ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨

សេចក្តីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីឲ្យបានជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, គណៈមេធាវីអន្តរជាតិ (International Bar Association) និង សមាគមច្បាប់អាស៊ី (LAWASIA), គណៈមេធាវីអន្តរជាតិនឹងរៀបចំសន្និសីទមួយដែលមានចំណងជើងថា "ធ្វើឲ្យការប្រកបរបរជីវភាពរបស់លោកអ្នកទៅជាសាកលៈ ឱកាស និង ការប្រឈម" (Globalizing Your Practice: Opportunities and Challenges)¹ សន្និសីទនេះនឹងប្រព្រឹត្តទៅមួយថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែល (Sofitel) ទីក្រុងសៀមរាប។ សន្និសីទនេះផ្តោតលើប្រធានបទ៖

- លិខិតុបករណ៍ស្តីពីពាណិជ្ជកម្មអន្តរជាតិផ្នែកសេវាកម្មច្បាប់ និង ការអនុវត្តនៃលិខិតុបករណ៍ទាំងនោះនៅអាស៊ី (Instruments on international trade in legal services and their applicability in Asia)
- ការបង្កើតអាជីវកម្មរួម៖ ទម្រង់ផ្សេងៗនៃការចងសម្ព័ន្ធជាអន្តរជាតិ និង អត្ថប្រយោជន៍ (Different forms of international alliances and their benefits)
- ការធ្វើកិច្ចសន្យាបន្តជាអន្តរជាតិ (International sub-contracting)
- ទិន្នន័យនៃការគ្រប់គ្រងក្រុមហ៊ុនច្បាប់ (Trends in law firm management)
- ការប្រមូលមូលដ័រមុននៅផ្សារអន្តរជាតិ (Raising capital in international markets)

អង្គការមេធាវីកម្ពុជា ផ្លូវលេខ ១១២៩ មិត្តភាព ១៨៧០ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ ១៩៨៧ . ទូរស័ព្ទ: ៨៥៥-២៣ ៦២២ ៧០៧០
E-mail: info@bake.org.kh, website: www.bake.org.kh

- ការធ្វើមជ្ឈត្តការជម្លោះអន្តរជាតិ (Arbitration of international commercial disputes)

សន្និសីទនេះនឹងប្រព្រឹត្តទៅជាភាសាអង់គ្លេស ដោយគ្មានការបកប្រែទេ។

សូមជម្រាបថា អ្នកចូលរួមសន្និសីទនេះត្រូវទទួលបន្ទុកថ្លៃធ្វើដំណើរ និងការស្នាក់នៅ ដោយខ្លួនឯង។ ការចូលរួម រួមទាំងអាហារថ្ងៃត្រង់ និងអាហារសម្រន់ ត្រូវបានផ្តល់ឲ្យអ្នកចូលរួមដោយឥតគិតថ្លៃ។

សហភាពដែលមានការយកចិត្តទុកដាក់នឹងសន្និសីទនេះ សូមចុះឈ្មោះជាមួយគណៈមេធាវីចាប់ពីថ្ងៃទី ៩ សីហា នេះរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ដោយសារកន្លែងមានកំណត់ គណៈមេធាវីសូមទទួលយកតែអ្នកដែលចុះឈ្មោះ ៨០ នាក់ ដំបូងគេប៉ុណ្ណោះ។ ព័ត៌មានដែលអ្នកចង់ចូលរួមត្រូវផ្តល់ជាអក្សរឡាតាំង គឺ **នាម គោត្តនាម និង អាសយដ្ឋានអ៊ីម៉ែល**។ បើមេធាវីដែលចុះបញ្ជីនៅគណៈមេធាវីបរទេសត្រូវប្រាប់ឈ្មោះគណៈមេធាវីបរទេសផងដែរ។ សហភាពអាចមកចុះឈ្មោះផ្ទាល់នៅការិយាល័យគណៈមេធាវី ឬ តាមរយៈអ៊ីម៉ែល infobakc@bakc.org.kh ។

បើមានចម្ងល់ពីសន្និសីទនេះ សូមទាក់ទងជាមួយ លោកមេធាវី កុយ នាម តាមរយៈអាសយដ្ឋានអ៊ីម៉ែល neam130@bakc.org.kh ។ សូមជំរាបថា លោកមេធាវី កុយ នាម មិនទទួលការហៅតាមទូរស័ព្ទទេ។

សូមជម្រាបសហភាពជ្រាបថា សន្និសីទនេះជាសិស្តិសីទដាច់ដោយឡែកពីសន្និសីទ LAW ASIA ។

គណៈមេធាវីសង្ឃឹមថា សហភាព និងទទួលបានចំណេះដឹង និង បទពិសោធន៍ពីសន្និសីទនេះ ។





គណៈកម្មការព្រឹត្តិបត្រ



- | | |
|-------------------------|------------------|
| ១-ឯកឧត្តម សួន វិសាល | បាទហ្វាងការផ្សាយ |
| ២-លោកមេធាវី កុយ នាម | និពន្ធនាយក |
| ៣-លោកមេធាវី លីង សុវណ្ណា | លេខាធិការ |



នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ



- | | |
|-------------------------------|---------------------------|
| ១-លោកមេធាវី កែ ម៉ីនធឿន | ប្រធាននាយកដ្ឋាន |
| ២-លោកមេធាវី សេង សុខឃឹម | អនុប្រធាននាយកដ្ឋាន |
| ៣-លោកស្រីមេធាវី លីង ច័ន្ទលីដា | អនុប្រធាននាយកដ្ឋាន |
| ៤-លោកមេធាវី ម៉ែ ច័ន្ទសក្យា | អនុប្រធាននាយកដ្ឋាន |
| ៥-លោក ឃឹម ចាន់ធឿន | អនុប្រធាននាយកដ្ឋាន |
| ៦-លោកមេធាវី វ៉ា សំរិត | ប្រធានការិ. ព្រឹត្តិបត្រ |
| ៧-លោកមេធាវី ហួត សុវណ្ណា | បុគ្គលិកស្ម័គ្រចិត្ត |
| ៨-លោក ប៉េង វិច្ឆិកា | ប្រធានការិ. ព័ត៌មានវិទ្យា |
| ៩-លោក ថា ម៉ីនថៃ | បុគ្គលិកប្លែកទេស |
| ១០-លោក ខន សុខេង | បុគ្គលិកស្ម័គ្រចិត្ត |
| ១១-លោក ស្រេង សីហាម៉ីនទុត | បុគ្គលិកស្ម័គ្រចិត្ត |
| ១២-លោក ជុំ ម៉ុនណារាយ | បុគ្គលិកហាត់ការ |
| ១៣-លោក នួន វ៉ា | បុគ្គលិកហាត់ការ |



ឧបត្ថម្ភការបោះពុម្ពផ្សាយដោយ

សម្ព័ន្ធច័ន្ទបុរសសេនាភក្តី សាយ ឈុំ

លោកមេធាវី សារិន ជេណូរ៉ា

DFDL

គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា